



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៥៥

ថ្ងៃអាសទី០៣ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់ចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១. ព្រះរាជក្រម

- ១២-០៧-២០១៩ - ព្រះរាជក្រម នស/រកម/០៧១៩/០០៧ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមកនៃវិនិយោគ ៦២៩៩

២. ព្រះរាជក្រឹត្យ

- ០៨-០៧-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០៤១ ស្តីពី ការតាំងសិបក្នុងក្របខណ្ឌ ដល់មន្ត្រី រាជការ ៤៥ រូប នៅក្រសួងមុខងារសាធារណៈ ៦៣២៨
- ០៨-០៧-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០៤២ ស្តីពី ការតាំងសិបក្នុងក្របខណ្ឌ ដល់មន្ត្រី រាជការ ៦៧៦ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និង កីឡា ៦៣៣១
- ១០-០៧-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០៤៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា និងជំនួយការ សម្តេចអគ្គមហាពញាចក្រ **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាល ទី៦ ចំនួន ០៩ រូប ៦៣៥៣
- ១១-០៧-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០៤៤ ស្តីពី ការប្រោសព្រះរាជទានគ្រឿងឥស្សរិ- យយស តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឧបាសក ឧបាសិកា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងកញ្ញា ចំនួន ៣៤៧ អង្គ/រូប ៦៣៥៤
- ១២-០៧-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០៤៥ ស្តីពី ការតម្កើងឋាននួរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ១៩៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ ៦៣៦០
- ១៣-០៧-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០៤៦ ស្តីពី ការតែងតាំង មន្ត្រីរាជការ នៃក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ០៣ រូប ៦៣៧៣

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២៣-០៧-២០១៩ - អនុក្រឹត្យលេខ ១០៧ អនក្រ.បក ស្តីពី ការបង្កើតសភាពាណិជ្ជកម្មខេត្តតាកែវ ៦៣៧៤

២៣-០៧-២០១៩	-អនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពី ការបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប	៦៣៧៦
១១-០៦-២០១៩	-អនុក្រឹត្យលេខ ៧៧៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៦៣៧៨
១១-០៦-២០១៩	-អនុក្រឹត្យលេខ ៧៨០ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន	៦៣៧៩
១១-០៦-២០១៩	-អនុក្រឹត្យលេខ ៧៨១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៦៣៨១
១១-០៦-២០១៩	-អនុក្រឹត្យលេខ ៧៨២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៦៣៨២
១១-០៦-២០១៩	-អនុក្រឹត្យលេខ ៧៨៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៦៣៨៤
១១-០៦-២០១៩	-អនុក្រឹត្យលេខ ៧៨៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៦៣៨៦
១១-០៦-២០១៩	-អនុក្រឹត្យលេខ ៧៨៥ អនក្រ.តត ស្តីពី ការធ្វើនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៦៣៩២

២.សេចក្តីសម្រេច

០៧-០៨-២០១៩	-សេចក្តីសម្រេចលេខ ១៣៤ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩	៦៣៩៧
------------	--	------

III. ការងារបណ្តាក្រសួង

១. ទីស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២០-០៣-២០១៩	-ប្រកាសលេខ ៣២២ សហវ.ប្រក ស្តីពី ការផ្លាស់ប្តូរសមាសភាពក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលការសិក្សាសមិទ្ធផលទ្វេភាពនៃការអនុវត្តគម្រោងមូលនិធិធានារ៉ាប់រងសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍	៦៤០០
២០-០៣-២០១៩	-ប្រកាសលេខ ៣២៤ សហវ.ប្រក ស្តីពី ការបង្កើតក្រុមការងារអន្តរស្ថាប័នសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ	៦៤០២
២១-០៣-២០១៩	-ប្រកាសអន្តរក្រសួងលេខ ៣២៥ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យកររូបប្រទាន និងរដ្ឋទេយ្យកររូបប្រទានរងប្រចាំនៅនាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា	៦៤០៥

២. ទីស្តីការរដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង ថវិកា

១១-១២-២០១៨	-ប្រកាសលេខ ០១៦៦ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃវិញ្ញាបនបត្រអនុញ្ញាតដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈ លេខ ០១៦៦ រថ.អប្រក.វប ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨	៦៤០៧
------------	--	------

គ

- ២០-១២-២០១៨ -ប្រកាសលេខ ០១៦៩ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការ
ស្ថានីយប្រេងឥន្ធនៈ លេខ ០១៦៩ រថ.អប្រក.លអ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ៦៤១១
- ២៨-១២-២០១៨ -ប្រកាសលេខ ០១៧៤ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការ
ស្ថានីយប្រេងឥន្ធនៈ លេខ ០១៧៤ រថ.អប្រក.លអ ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ ៦៤១៥
- ២៨-១២-២០១៨ -ប្រកាសលេខ ០១៧៥ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការ
ស្ថានីយប្រេងឥន្ធនៈ លេខ ០១៧៥ រថ.អប្រក.លអ ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ ៦៤១៩



ព្រះរាជក្រម

យើង

នស/រកម/០៧១៩/០០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាព អាវ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដោយប្រើប្រាស់ពេញអង្គលើកទី៣ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



**ច្បាប់
ស្តីពី**

**ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនៃព្រះរាជាណាចក្រកម្ពុជា
និងសហភាពអាហ្វហ្វិក អំពីការជំរុញនិងការការពារទេវវិញ្ញា
នេវមកនៃវិនិយោគ**

មាត្រា ១.-

អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអាហ្វហ្វិក អំពីការជំរុញនិងការការពារទេវវិញ្ញាទៅមកនៃវិនិយោគ ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ ហើយដែលមានអត្ថបទទាំងស្រុង ភ្ជាប់មកជាមួយនេះ ។

មាត្រា ២.-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ។

មាត្រា ៣.-

ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់ ។

ថ្ងៃ សុក្រ ១១ កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩

១១៧៧.១៩០៧.១០៥១

ស សីហមុនី

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ស៊ីន សីថា

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Sean B. Phin

ស៊ីន ស៊ីនស៊ាន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៥ - ស/បទ

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៦

សិទ្ធិប្រធាន

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

រាជរដ្ឋាភិបាល

ប្រគល់សិទ្ធិពេញសមត្ថភាពជូន ឯកឧត្តម សុខ ចិត្តសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

អាស្រ័យហេតុនេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាមអំណាចដែលច្បាប់បានប្រគល់ជូន បានចុះហត្ថលេខាលើសិទ្ធិប្រទាននេះ។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

រាជរដ្ឋាភិបាល
Royal Government
N^o 15-D-F-P

ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

Phnom Penh March 11 2016

DELEGATION OF FULL POWERS

- Having Seen the Constitution of the Kingdom of Cambodia
- Having Seen the Royal Decree NS/RKT/0913/903 dated September 24, 2013 on the Appointment of the Royal Government of Cambodia
- Having Seen the Royal Decree NS/RKT/1213/1393 dated December 21, 2013 on the Modification and Addition of the Composition of the Royal Government of Cambodia.
- Having Seen the Royal Decree No. 02/NS/94/ dated July 20, 1994 promulgating the Law on the Organization and Functioning of the Council of Ministers
- Having Seen the Royal Decree No. 03/NS/94 dated August 05, 1994 promulgating the Law on Investment of the Kingdom of Cambodia and Royal Decree No. NS/RKM/0303/009 dated March 24, 2003 promulgating the Law on Amendment to the Law on investment of the Kingdom of Cambodia
- Referring to the request of Deputy Prime Minister (Standing), First Vice Chairman of the Council for the Development of Cambodia

THE ROYAL GOVERNMENT

Delegates herewith full powers to H.E Mr. Sok Chenda Sophea, Minister attached to the Prime Minister, and Secretary General of the Council for the Development of Cambodia to sign, on behalf of the Royal Government of Cambodia, the Agreement between the Kingdom of Cambodia and the United Arab Emirates for the Promotion and Reciprocal Protection of Investments.

In witness whereof the undersigned, Samdech Akka Moha Sena Padei Techo HUN SEN Prime Minister of the Kingdom of Cambodia, with full power duly entrusted to him, has signed this delegation of full powers.



Samdech Akka Moha Sena Padei Techo HUN SEN

កិច្ចព្រមព្រៀង

រវាង

ព្រះរាជាណាចក្រកម្ពុជា

និង

សហភាពអាវ៉ាន់អេមីរ៉េត

ស្តីពី

ការជំរុញ និង ការការពារទំនាក់ទំនងវិនិយោគ

ព្រះរាជាណាចក្រកម្ពុជា និង សហភាពអាវ៉ាន់អេមីរ៉េត (ចាប់ពីពេលនេះតទៅហៅថា “ភាគីជាប់កិច្ចសន្យា”)

ដោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលំអិតលំអាយរវាងភាគីទាំងពីរទៅនឹងការវិនិយោគដែលធ្វើឡើងដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាង នៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត

ដោយទទួលស្គាល់ថាកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ នឹងជំរុញលំហូរមូលធន និងការអភិវឌ្ឍសេដ្ឋកិច្ចនៃភាគីជាប់កិច្ចសន្យា

ដោយបានឯកភាពថា ក្របខ័ណ្ឌវិនិយោគដែលមានស្ថិរភាព នឹងធ្វើឱ្យប្រសើរឡើងជាអតិបរមានូវការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនូវធនធានសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅ

ដោយយល់ឃើញថា ការជំរុញវិនិយោគនេះ ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាង និងភាគីជាប់កិច្ចសន្យាម្ខាងទៀត

បានព្រមព្រៀងគ្នាដូចតទៅ៖

មាត្រា ១

និយមន័យ

សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ៖

- ១- ពាក្យ “អ្នកវិនិយោគ” ចំពោះភាគីជាប់កិច្ចសន្យានីមួយៗ សំដៅដល់៖
 - (ក) រូបវន្តបុគ្គល ដែលជាជនជាតិនៃភាគីជាប់កិច្ចសន្យាម្ខាងដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន និងដែលបានធ្វើការវិនិយោគនៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត
 - (ខ) នីតិបុគ្គល ដែលបានចុះបញ្ជីតាមច្បាប់ និងបទប្បញ្ញត្តិ នៃភាគីជាប់កិច្ចសន្យាម្ខាង និងជាកម្មសិទ្ធិករជាអ្នកកាន់កាប់ ឬជាម្ចាស់ភាគហ៊ុននៃការវិនិយោគនៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត

២- ពាក្យ “វិនិយោគ” សំដៅដល់ រាល់ទ្រព្យសម្បត្តិគ្រប់ប្រភេទ ដែលបានវិនិយោគដោយអ្នកវិនិយោគនៃភាគី ជាប់កិច្ចសន្យាម្ខាងនៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ របស់ភាគីម្ចាស់ផ្ទះ ដែលរួមបញ្ចូលជាពិសេសនូវ៖

- (ក) ចលនទ្រព្យ និងអចលនទ្រព្យ ក៏ដូចជាសិទ្ធិដទៃទៀត ដូចជា ហ៊ីប៉ូតែក ការបញ្ចាំ ផលុបភោគ និង សិទ្ធិប្រហាក់ប្រហែលផ្សេងទៀត
- (ខ) ហ៊ុន ភាគហ៊ុន និងទម្រង់ដទៃទៀតនៃការចូលរួមនៅក្នុងក្រុមហ៊ុន
- (គ) ការវិនិយោគឡើងវិញលើផលពីការវិនិយោគ បំណុលលុបរបស់ក្រុមហ៊ុន សិទ្ធិលើបំណុលដែលមាន គោលបំណងឱ្យសងជាប្រាក់ ឬសិទ្ធិដទៃផ្សេងទៀតលើការវិនិយោគដែលមានតម្លៃហិរញ្ញវត្ថុ ទាក់ទងទៅនឹង ការវិនិយោគ
- (ឃ) កម្មសិទ្ធិបញ្ញា ដូចដែលបានផ្តល់និយមន័យក្នុងកិច្ចព្រមព្រៀងពហុភាគី ដែលបានកំណត់ដោយអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ដែលរហូតមកដល់ពេលនេះភាគីជាប់កិច្ចសន្យាទាំងពីរគឺជាសមាជិក រួម បញ្ចូលទាំងសិទ្ធិនិពន្ធនិងសិទ្ធិពាក់ព័ន្ធ កម្មសិទ្ធិឧស្សាហកម្ម ពាណិជ្ជសញ្ញា សិទ្ធិលើប្រកាសនិយមត្រ ភក្តកម្ម គំរូឧស្សាហកម្មនិងការកែច្នៃគំរូក្បួនខ្នាតបច្ចេកវិទ្យា សិទ្ធិលើពូជដំណាំ ជំនាញវិជ្ជាជីវៈ ការសម្ងាត់ផ្នែកពាណិជ្ជកម្ម ពាណិជ្ជនាម និងកិត្តិយសជំនួញ
- (ង) សិទ្ធិចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចដែលត្រូវបានផ្តល់ដោយច្បាប់ ដោយ បទដ្ឋានរដ្ឋបាល ឬដោយកិច្ចសន្យា។ ការវិនិយោគ និងសកម្មភាពវិនិយោគទាក់ទងទៅនឹងអ្វីៗក្រៅប្រទេស មិនត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀងនេះទេ។

ការផ្លាស់ប្តូរនៃទម្រង់ណាមួយនៅលើទ្រព្យសម្បត្តិដែលបានវិនិយោគ ឬបានវិនិយោគឡើងវិញ នឹងមិនមាន ផលប៉ះពាល់ទៅលើចរិតនៃការវិនិយោគនោះទេ ក៏ប៉ុន្តែការផ្លាស់ប្តូរនោះត្រូវមានការអនុម័តជាមុនពីភាគីជាប់ កិច្ចសន្យាដែលការវិនិយោគត្រូវបានធ្វើឡើងនៅក្នុងប្រទេសនោះ។

៣- ពាក្យ “ផលពីការវិនិយោគ” សំដៅដល់ចំណូលដែលបានមកពីការវិនិយោគ និងរួមបញ្ចូលជាពិសេស តែ មិនកំណត់ត្រឹមលើប្រាក់ចំណេញ ភាគលាភ ចំណូលមូលធន ការប្រាក់ សួយសារ និងថ្លៃឈ្នួលណាមួយ ផ្សេងទៀតនោះឡើយ។

៤- ពាក្យ “រូបិយប័ណ្ណដែលអាចប្តូរបានដោយសេរី” សំដៅដល់រូបិយប័ណ្ណណាមួយដែលត្រូវបានប្រើប្រាស់ ដោយទូលំទូលាយក្នុងប្រតិបត្តិការអន្តរជាតិ និងត្រូវបានជញ្ជូននៅក្នុងទីផ្សារប្តូរប្រាក់ជាធម្មតា។

៥- ពាក្យ “ទឹកដី” ÷

(ក) ចំពោះព្រះរាជាណាចក្រកម្ពុជា÷ សំដៅដល់ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានដែនដីទាំង អស់ ដែនសមុទ្រ បាតសមុទ្រនិងស្រទាប់ដីក្រោមបាតសមុទ្រ ដី និងដែនអាកាស ដែលព្រះរាជាណា ចក្រកម្ពុជាមានអធិបតេយ្យភាព ឬមានយុត្តាធិការ ដោយអនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

(ខ) ចំពោះសហភាពអារ៉ាប់អេមីរ៉េត÷ សំដៅដល់ ទឹកដីនៃសហភាពអារ៉ាប់អេមីរ៉េត ដែនសមុទ្រ ដែនអាកាស និងតំបន់ក្រោមសមុទ្រដែលសហភាពអារ៉ាប់អេមីរ៉េត មានអធិបតេយ្យភាព ដោយអនុលោមតាម ច្បាប់អន្តរជាតិ និងច្បាប់នៃសហភាពអារ៉ាប់អេមីរ៉េត រួមបញ្ចូលទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងដែន គោកនិងកោះក្រោមយុត្តាធិការរបស់ខ្លួន ទាក់ទងទៅនឹងសកម្មភាពណាមួយដែលធ្វើឡើងនៅលើដែន ទឹក បាតសមុទ្រនិងស្រទាប់ដីក្រោមបាតសមុទ្រ និងក្រោមដីពាក់ព័ន្ធនឹងការរុករក ឬការទាញយក ផលពីធនធានធម្មជាតិ ដោយអនុលោមតាមច្បាប់របស់ខ្លួន និងច្បាប់អន្តរជាតិ។

មាត្រា ២

ការជំរុញ និងការលើកទឹកចិត្តវិនិយោគ

- ១- ភាគីជាប់កិច្ចសន្យានីមួយៗត្រូវលើកទឹកចិត្ត និងបង្កើតនូវលក្ខខណ្ឌអំណោយផល សម្រាប់អ្នកវិនិយោគនៃភាគី ជាប់កិច្ចសន្យាម្ខាងទៀត ក្នុងការធ្វើវិនិយោគក្នុងទឹកដីរបស់ខ្លួន និងត្រូវផ្តល់ការអនុញ្ញាតឱ្យការវិនិយោគនោះ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន។
- ២- ដើម្បីជំរុញលំហូរនៃការវិនិយោគទៅវិញទៅមក ភាគីជាប់កិច្ចសន្យានីមួយៗ ត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការជូនដំណឹងទៅភាគីជាប់កិច្ចសន្យាម្ខាងទៀត តាមសំណើរបស់ភាគីជាប់កិច្ចសន្យាណាមួយ នូវ កាលានុវត្តភាពវិនិយោគនៅក្នុងទឹកដីរបស់ខ្លួន។



មាត្រា ៣

ការការពារវិនិយោគ

- ១- ការវិនិយោគ និងផលពីការវិនិយោគរបស់អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងដែលបានធ្វើឡើងអនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួន ត្រូវតែទទួលបាននូវប្រព្រឹត្តកម្មដោយត្រឹមត្រូវនិងសមធម៌ និងត្រូវទទួលបាននូវការការពារ និងសន្តិសុខយ៉ាងពេញលេញ នៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត។
- ២- ភាគីជាប់កិច្ចសន្យានីមួយៗមិនត្រូវធ្វើឱ្យខូចប្រយោជន៍ដោយវិធានការមិនសមហេតុផល ឬរើសអើងចំពោះការអភិវឌ្ឍ ការគ្រប់គ្រង ការប្រើប្រាស់ ការពង្រីក ការលក់ និងក្នុងករណីដែលមាន ការជម្រះបញ្ជីវិនិយោគនោះ។
- ៣- ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួន ភាគីជាប់កិច្ចសន្យានីមួយៗត្រូវប្រឹងប្រែងតាមលទ្ធភាពដែលអាចធ្វើបានផ្សេងៗជាសាធារណៈ នូវបណ្តាច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួនពាក់ព័ន្ធនឹងការវិនិយោគ។
- ៤- ភាគីជាប់កិច្ចសន្យានីមួយៗ ត្រូវធានាចំពោះអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត នូវសិទ្ធិប្រើប្រាស់តុលាការយុត្តិធម៌ តុលាការរដ្ឋបាលនិងភ្នាក់ងាររដ្ឋបាលទាំងឡាយ និងអាជ្ញាធរយុត្តិធម៌ទាំងអស់ដទៃទៀតរបស់ខ្លួន។
- ៥- ក្នុងករណីការជម្រះបញ្ជីវិនិយោគ ទ្រព្យសម្បត្តិនៃការជម្រះបញ្ជីត្រូវទទួលបាននូវប្រព្រឹត្តកម្ម និងការការពារដូចគ្នា។

មាត្រា ៤

ប្រព្រឹត្តកម្មជាតិ និងប្រព្រឹត្តកម្មជាតិអនុគ្រោះមិនតិចជាងអ្វីដែល

- ១- ភាគីជាប់កិច្ចសន្យានីមួយៗត្រូវយល់ព្រមផ្តល់នៅក្នុងទឹកដីរបស់ខ្លួនដល់ការវិនិយោគ និងផលពីការវិនិយោគនៃអ្នកវិនិយោគរបស់ភាគីជាប់កិច្ចសន្យាម្ខាងទៀតនូវប្រព្រឹត្តកម្មដែលមានភាពអនុគ្រោះមិនតិចជាងអ្វីដែលខ្លួនបានយល់ព្រមផ្តល់ទៅដល់ការវិនិយោគ និងផលពីការវិនិយោគរបស់អ្នកវិនិយោគរបស់ខ្លួន ឬដល់ការវិនិយោគ និងផលពីការវិនិយោគនៃអ្នកវិនិយោគរបស់តំបន់រដ្ឋណាមួយឡើយ ដោយជ្រើសរើសយកភាពអនុគ្រោះណាមួយដែលមានលក្ខណៈប្រសើរជាងសម្រាប់អ្នកវិនិយោគពាក់ព័ន្ធ។
- ២- ភាគីជាប់កិច្ចសន្យានីមួយៗត្រូវយល់ព្រមផ្តល់ទៅអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀតនៅក្នុងទឹកដីរបស់ខ្លួន ទាក់ទងនឹងការទិញយក ការអភិវឌ្ឍ ការគ្រប់គ្រង ការថែទាំ ការប្រើប្រាស់ ការពង្រីក ការលក់ ឬការចាត់ចែងផ្សេងទៀតនៃការវិនិយោគរបស់គេ នូវប្រព្រឹត្តកម្មដែលមានភាពអនុគ្រោះមិនតិចជាងអ្វីដែលខ្លួន

៤

បានយល់ព្រមផ្តល់ទៅអ្នកវិនិយោគរបស់ខ្លួន ឬអ្នកវិនិយោគនៃតីយដ្ឋណាមួយឡើយ ដោយជ្រើសរើសយក ភាពអនុគ្រោះណាមួយដែលមានលក្ខណៈប្រសើរជាងសម្រាប់អ្នកវិនិយោគពាក់ព័ន្ធ។

៣- ភាគីជាប់កិច្ចសន្យានីមួយៗមិនត្រូវដាក់ចេញនូវវិធានការចាប់បង្ខំ ឬបទបញ្ជាប្រហាក់ប្រហែលដែលមាន ឥទ្ធិពលមិនសមហេតុផល ឬដោយរើសអើងដល់ការវិនិយោគដែលធ្វើឡើងដោយអ្នកវិនិយោគនៃភាគីជាប់ កិច្ចសន្យាម្ខាងទៀត នៅក្នុងទឹកដីរបស់ខ្លួនពាក់ព័ន្ធនឹងការទិញសម្ភារៈបរិក្ខារ មធ្យោបាយផលិតកម្ម ការ ធ្វើអាជីវកម្ម ការដឹកជញ្ជូន ការស្វែងរកទីផ្សារនៃផលិតផលរបស់គេនោះឡើយ។ កថាខណ្ឌនេះមិនត្រូវយក មកអនុវត្តចំពោះវិធានការដែលបានប្រកាន់យកដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិក្នុងដំណើរការនៃការធ្វើ លទ្ធកម្មទំនិញ និងសេវាកម្មរបស់រដ្ឋាភិបាលនៅគ្រប់ថ្នាក់របស់ភាគីជាប់កិច្ចសន្យាឡើយ។

៤- បើទោះបីជាមានកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរបស់ភាគីជាប់កិច្ចសន្យា ដែលបានចុះហត្ថលេខាជាមួយរដ្ឋ ដទៃទៀត មុនឬក្រោយពេលការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះក៏ដោយ ក៏ប្រព្រឹត្តិកម្មជាតិអនុគ្រោះបំផុត មិនត្រូវយកមកអនុវត្តចំពោះរឿងក្តីនៅតុលាការ ឬនីតិវិធីឡើយ។

៥- បញ្ញត្តិនៃកថាខ័ណ្ឌ១និង២នៃមាត្រានេះ មិនត្រូវបានបកស្រាយដើម្បីបង្ខំភាគីជាប់កិច្ចសន្យាម្ខាងឱ្យផ្តល់ទៅ អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត នូវផលប្រយោជន៍នៃប្រព្រឹត្តិកម្ម ភាពអនុគ្រោះ ឬបុព្វសិទ្ធិដោយ ភាគីជាប់កិច្ចសន្យាម្ខាងនោះ ដោយផ្អែកលើ៖

- (ក) កិច្ចព្រមព្រៀងសហព័ន្ធតយ ឬសហព័ន្ធសេដ្ឋកិច្ច ឬសហព័ន្ធបិយវត្ថុ តំបន់ពាណិជ្ជកម្មសេរី ឬកិច្ច ព្រមព្រៀងអន្តរជាតិប្រហាក់ប្រហែលគ្នាដែលភាគីជាប់កិច្ចសន្យាម្ខាងជាសមាជិក ឬដែលនឹងក្លាយទៅ ជាសមាជិកនាពេលអនាគត។
- (ខ) កិច្ចព្រមព្រៀងអន្តរជាតិ ឬការរៀបចំជាអន្តរជាតិដែលពាក់ព័ន្ធមួយផ្នែក ឬទាំងស្រុងទៅនឹងពន្ធដារ។

មាត្រា ៥

សំណងសម្រាប់ការខូចខាត ឬការខាតបង់

១- នៅពេលដែលការវិនិយោគ ធ្វើឡើងដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាមួយទទួលរងនូវការខាតបង់ ឬ ការខូចខាតបណ្តាលមកពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធផ្សេងទៀត ភាពចលាចលស៊ីវិល ការប្រកាស ប្រទេសជាតិស្ថិតក្នុងភាពមានអានុ បដិវត្តន៍ កុបកម្ម ឬព្រឹត្តិការណ៍ប្រហាក់ប្រហែលនេះនៅក្នុងទឹកដីនៃ

ភាគីជាប់កិច្ចសន្យាម្ខាងទៀត ភាគីជាប់កិច្ចសន្យាជាម្ចាស់ផ្ទះ ត្រូវយល់ព្រមផ្តល់នូវប្រព្រឹត្តកម្មចំពោះ ការធ្វើ
បដិទាន សំណង ឬដំណោះស្រាយផ្សេងទៀត មិនតិចជាងអ្វីដែលបានយល់ព្រមផ្តល់ដល់អ្នកវិនិយោគរបស់
ខ្លួន ឬអ្នកវិនិយោគនៃតតិយរដ្ឋណាមួយ ដោយជ្រើសរើសយកប្រព្រឹត្តកម្មដែលមានលក្ខណៈប្រសើរជាង
សម្រាប់អ្នកវិនិយោគដែលពាក់ព័ន្ធ។

២- ដោយមិនមានផលប៉ះពាល់ទៅនឹងកថាខ័ណ្ឌ១នៃមាត្រានេះ អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងដែល
ស្ថិតនៅក្នុងហេតុការណ៍ណាមួយ នៅក្នុងកថាខ័ណ្ឌនេះដែលទទួលរងការខូចខាត ឬខាតបង់នៅក្នុងទឹកដីនៃ
ភាគីជាប់កិច្ចសន្យាម្ខាងទៀតដែលបណ្តាលមកពី៖

- (ក) ការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ ឬផ្នែកណាមួយនៃទ្រព្យសម្បត្តិនោះដោយកងកម្លាំង ឬ
ដោយអាជ្ញាធរ
- (ខ) ការបំផ្លាញនៃទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ ឬផ្នែកណាមួយនៃទ្រព្យសម្បត្តិនោះដោយកងកម្លាំង ឬ
ដោយអាជ្ញាធរម្ចាស់ផ្ទះ ដោយមូលហេតុដែលមិនបណ្តាលមកពីការប្រយុទ្ធភ្នា ឬមិនបានតម្រូវដោយ
ស្ថានភាពចាំបាច់

នឹងត្រូវទទួលបាននូវការធ្វើបដិទាន ឬការទូទាត់សំណងដោយឆាប់រហ័ស គ្រប់ចំនួន និងមានប្រសិទ្ធភាព
សម្រាប់ការខូចខាត ឬការខាតបង់ ក្នុងអំឡុងពេលការរឹបអូស ឬជាលទ្ធផលនៃការបំផ្លាញទ្រព្យសម្បត្តិរបស់
ពួកគេ។ សំណងដែលត្រូវទទួលបាន ត្រូវធ្វើឡើងដោយរូបិយប័ណ្ណដែលអាចប្តូរបានដោយសេរីនិងអាចផ្ទេរ
បានដោយសេរី ដោយពុំមានការយឺតយ៉ាវ។

មាត្រា ៦
អនុប្បមិករណ៍

១- ភាគីជាប់កិច្ចសន្យាម្ខាងមិនអាចធ្វើអនុប្បមិករណ៍ ឬធ្វើជាតួបន្ថែមដោយផ្ទាល់ ឬដោយប្រយោលចំពោះ
ការវិនិយោគរបស់អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀតនៅក្នុងទឹកដីរបស់ខ្លួន ឬប្រកាន់យកនូវវិធាន
ការណាមួយដែលមានឥទ្ធិពលប្រហាក់ប្រហែល (ចាប់ពីពេលនេះតទៅហៅថា "អនុប្បមិករណ៍") លើក
លែងតែបានបំពេញនូវលក្ខខណ្ឌទាំងអស់ដូចតទៅ៖

- (ក) ដើម្បីគោលបំណងដែលជាផលប្រយោជន៍សាធារណៈ

- (ខ) ឈរលើមូលដ្ឋានមិនរើសអើង
- (គ) ស្របទៅតាមនីតិវិធីច្បាប់ និង
- (ឃ) ភ្ជាប់មកជាមួយនូវការទូទាត់សំណងដែលមានលក្ខណៈឆាប់រហ័ស គ្រប់ចំនួន និងមានប្រសិទ្ធភាព។
- ២- សំណងចំពោះការវិនិយោគដែលត្រូវបានធ្វើអស្សាមិករណ៍ ត្រូវមានចំនួនស្មើនឹងតម្លៃទីផ្សារសមរម្យ នៅពេលភ្លាមៗ មុនការធ្វើអស្សាមិករណ៍ ឬនៅពេលអស្សាមិករណ៍ដែលនឹងកើតឡើងត្រូវបានដឹង ដោយជ្រើសរើសយកហេតុមួយណាដែលកើតឡើងមុន។
- ៣- នៅពេលដែលតម្លៃទីផ្សារសមរម្យមិនអាចកំណត់បាន សំណងត្រូវកំណត់ដោយសមធម៌ ដោយពិចារណាទៅលើរាល់កត្តានិងកាលៈទេសៈពាក់ព័ន្ធ ដូចជាទុនដែលត្រូវបានវិនិយោគ សារធាតុនិងរយៈពេលនៃការវិនិយោគ តម្លៃដោះដូរ តម្លៃក្នុងសៀវភៅបញ្ជីការ និងកិត្តិភាពជំនួញ។
- ៤- សំណងត្រូវធ្វើឡើងដោយមិនមានការពន្យារពេល អាចទទួលបានដោយប្រសិទ្ធភាព និងអាចផ្ទេរបានដោយសេរី។
- ៥- អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងដែលទទួលបានផលប៉ះពាល់ដោយអស្សាមិករណ៍ ដែលធ្វើឡើងដោយភាគីជាប់កិច្ចសន្យាម្ខាងទៀត មានសិទ្ធិក្នុងការពិនិត្យមើលឡើងវិញជាបន្ទាន់នូវករណីរបស់ខ្លួនដោយរាប់បញ្ចូលការវាយតម្លៃការវិនិយោគរបស់ខ្លួន និងការសងនូវសំណង ដោយអនុលោមតាមបញ្ញត្តិនៃមាត្រានេះ ដោយអាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចនិងឯករាជ្យមួយផ្សេងទៀតនៃភាគីជាប់កិច្ចសន្យាម្ខាងផ្ទះ។
- ៦- ប្រសិនបើភាគីជាប់កិច្ចសន្យាម្ខាង ធ្វើអស្សាមិករណ៍នូវទ្រព្យសម្បត្តិនៃនីតិបុគ្គលមួយដែលបានបង្កើតឡើងនៅក្នុងទឹកដីរបស់ខ្លួនស្របតាមច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួន ដែលក្នុងនោះមានអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាង គឺជាអ្នកមានចំណែកដែរ ភាគីជាប់កិច្ចសន្យាម្ខាងនេះត្រូវធានាថាបញ្ញត្តិនៃមាត្រានេះត្រូវបានអនុវត្ត ដើម្បីធានាថាអ្នកវិនិយោគនោះ នឹងទទួលបានសំណងគ្រប់ចំនួន និងមានប្រសិទ្ធភាព។

មាត្រា ៧
ការផ្ទេរ

- ១- ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននៅក្នុងទឹកដីភាគីជាប់កិច្ចសន្យា ភាគីជាប់កិច្ចសន្យានីមួយៗ ត្រូវធានាថាលើការទូទាត់ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងទឹកដីរបស់ខ្លួន ចំពោះអ្នកវិនិយោគនៃភាគី



ជាប់កិច្ចសន្យាខាងលើ អាចធ្វើការផ្ទេរចូល និងចេញដោយសេរីពីទឹកដីរបស់ខ្លួនដោយគ្មានការពន្យារពេល។
ការផ្ទេរនេះរួមបញ្ចូល ជាពិសេស៖

- (ក) ទុនចុះបញ្ជីដំបូង និងចំនួនប្រាក់បន្ថែមដើម្បីទ្រទ្រង់ ឬបង្កើនការវិនិយោគ
- (ខ) ផលពីការវិនិយោគ
- (គ) ការទូទាត់ធ្វើតាមរយៈកិច្ចសន្យារួមបញ្ចូលទាំងការទូទាត់សងតាមកិច្ចព្រមព្រៀងខ្ចីប្រាក់
- (ឃ) ប្រាក់ថ្លៃលក់ ឬការជម្រះបញ្ជីផ្នែកណាមួយ ឬផ្នែកទាំងអស់នៃការវិនិយោគ
- (ង) ការទូទាត់សំណងអនុលោមតាមមាត្រា៥ និងមាត្រា៦ នៃកិច្ចព្រមព្រៀងនេះ
- (ច) ការទូទាត់សំណងអនុលោមតាមមាត្រា៨ នៃកិច្ចព្រមព្រៀងនេះ
- (ឆ) ការទូទាត់សំណងដែលកើតឡើងពីការដោះស្រាយវិវាទវិនិយោគ
- (ជ) ចំណូល និងប្រាក់បៀវត្សរបស់បុគ្គលិកធ្វើការនៅបរទេសដែលពាក់ព័ន្ធនឹងការវិនិយោគ
- (ឈ) ប្រាក់ចំណេញ និងផលពីការវិនិយោគនៃអាកាសចរណ៍ជាតិ។

២- ភាគីជាប់កិច្ចសន្យានីមួយៗត្រូវធានាថាការផ្ទេរដែលមានចែងក្នុងកថាខ័ណ្ឌ១ នៃមាត្រានេះត្រូវបានធ្វើឡើង
ដោយពុំមានការពន្យារពេល និងដោយរូបិយប័ណ្ណដែលអាចប្តូរបានដោយសេរី តាមអត្រាទីផ្សារប្រាក់
ជាក់ស្តែងនាថ្ងៃផ្ទេរ និងអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាដែលការ
វិនិយោគបានធ្វើឡើង។ ក្នុងករណីពុំមានទីផ្សារប្រាក់បរទេស អត្រាប្តូរប្រាក់ដែលត្រូវប្រើ គឺអត្រាថ្លីបំផុត
សម្រាប់ការប្តូររូបិយប័ណ្ណនៅក្នុង SDR (Special Drawing Right) ។

៣- បើទោះបីជាមានកថាខ័ណ្ឌ១ និងកថាខ័ណ្ឌ២ នៃមាត្រានេះក៏ដោយ ភាគីជាប់កិច្ចសន្យាខាងដោយអនុលោម
តាមច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួន អាចរារាំងជាបណ្តោះអាសន្ននូវការផ្ទេរ ដែលការរារាំងនេះត្រូវធ្វើឡើង
ដោយសុឆន្ទៈ ដោយសមធម៌ និងដោយមិនមានការរើសអើង ក្នុងគោលបំណងអនុវត្តនូវច្បាប់និងបទប្បញ្ញត្តិ
របស់ខ្លួនពាក់ព័ន្ធនឹង៖

- (ក) ការការពារម្ចាស់បំណុល ក្នុងនីតិវិធីក្រុមធន និង
- (ខ) បទល្មើសព្រហ្មទណ្ឌ។



មាត្រា ៨

ឧបាទេសកម្ម

- ១- ក្នុងករណីភាគីជាប់កិច្ចសន្យាម្ខាង ឬភ្នាក់ងាររបស់ខ្លួនដែលបានតែងតាំង (សម្រាប់គោលបំណងនៃមាត្រា នេះ គឺសំដៅដល់ “អ្នកធានា”) បានធ្វើការទូទាត់នូវសំណងចំពោះការវិនិយោគនៅក្នុងទឹកដីនៃភាគីជាប់ កិច្ចសន្យាម្ខាងទៀត ភាគីជាម្ចាស់ផ្ទះត្រូវទទួលស្គាល់៖
 - (ក) ការផ្ទេរសិទ្ធិទៅឱ្យអ្នកធានាតាមច្បាប់ ឬដោយប្រតិបត្តិការស្របច្បាប់ នូវសិទ្ធិ និងសិទ្ធិលើបំណុលនៃ ភាគីដែលបានទទួលសំណងហើយ និង
 - (ខ) ថាអ្នកធានានោះមានសិទ្ធិអនុវត្តសិទ្ធិទាំងនោះ និងអនុវត្តសិទ្ធិលើបំណុល ដោយអានុភាពនៃឧបាទេសកម្ម ដូចគ្នាទៅនឹងភាគីដែលបានទទួលសំណង ហើយក៏ត្រូវទទួលបន្ទុកអនុវត្តកាតព្វកិច្ចដែលពាក់ព័ន្ធនៅ នឹងការវិនិយោគដែរ។
- ២- នៅគ្រប់កាលៈទេសៈ អ្នកធានាមានសិទ្ធិចំពោះ៖
 - (ក) ប្រព្រឹត្តកម្មដូចគ្នាទាក់ទងទៅនឹងសិទ្ធិ សិទ្ធិលើបំណុលនិងកាតព្វកិច្ចដែលទទួលបានពីអ្នកវិនិយោគ ដោយផ្អែកតាមការប្រគល់សិទ្ធិ និង
 - (ខ) ការទូទាត់សំណងដែលទទួលបានដោយសិទ្ធិ និងសិទ្ធិលើបំណុល ដូចភាគីដែលបានទទួលសំណងមាន សិទ្ធិក្នុងការទទួលសំណងស្របតាមកិច្ចព្រមព្រៀងនេះ លើការវិនិយោគ និងផលពីការវិនិយោគដែល ពាក់ព័ន្ធ។
- ៣- សិទ្ធិ ឬសិទ្ធិលើបំណុលដែលត្រូវបានធ្វើឧបាទេសកម្ម ពុំត្រូវលើសពីទំហំសិទ្ធិ ឬសិទ្ធិលើបំណុលដើម របស់ អ្នកវិនិយោគឡើយ។
- ៤- បើទោះបីជាមានកថាខ័ណ្ឌ១នៃមាត្រានេះក៏ដោយ ឧបាទេសកម្មត្រូវធ្វើឡើងនៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យា ក្រោយពេលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ចនៃភាគីជាប់កិច្ចសន្យានោះតែប៉ុណ្ណោះ។

មាត្រា ៩

ការដោះស្រាយវិវាទរវាងភាគីជាប់កិច្ចសន្យា និងអ្នកវិនិយោគ

នៃភាគីជាប់កិច្ចសន្យាឡូត៍

- ១- អ្នកវិនិយោគដែលមានវិវាទជាមួយភាគីជាប់កិច្ចសន្យា ជាបឋមត្រូវព្យាយាមដោះស្រាយវិវាទតាមរយៈការចរចា។
- ២- ក្នុងការចាប់ផ្តើមការចរចា អ្នកវិនិយោគត្រូវផ្ញើជូនភាគីជាប់កិច្ចសន្យានូវការជូនដំណឹងជាលាយលក្ខណ៍អក្សរ។ ការជូនដំណឹងត្រូវធ្វើការបញ្ជាក់៖
 - (ក) ឈ្មោះ និងអាសយដ្ឋានអ្នកវិនិយោគដែលមានវិវាទ
 - (ខ) បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះដែលខ្លួនបានចោទប្រកាន់ថាត្រូវបានបំពាន
 - (គ) អង្គហេតុ និងអង្គច្បាប់ដែលជាមូលដ្ឋាននៃការទាមទារ និង
 - (ឃ) សំណង និងទឹកប្រាក់នៃការខូចខាតដែលទាមទារ។
- ៣- នៅពេលមានការទាមទារពីភាគីជាប់កិច្ចសន្យា ប្រសិនបើវិវាទពុំអាចដោះស្រាយដោយមិត្តភាពក្នុងរយៈពេលប្រាំមួយខែ គិតចាប់ពីពេលទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរ វិវាទត្រូវដាក់ជូនទៅអាជ្ញាធរមានសមត្ថកិច្ចនៃភាគីជាប់កិច្ចសន្យា ឬមជ្ឈមណ្ឌលមជ្ឈត្តការនៃភាគីជាប់កិច្ចសន្យា ដើម្បីធ្វើការសម្រុះសម្រួល។
- ៤- ប្រសិនបើវិវាទពុំអាចដោះស្រាយបានដោយមិត្តភាពក្នុងរយៈពេលប្រាំមួយខែ គិតចាប់ពីពេលទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬចាប់ពីពេលចាប់ផ្តើមដំណើរការសម្រុះសម្រួលដូចមានយោងនៅក្នុងកថាខ័ណ្ឌ៣ នៃមាត្រានេះ នៅពេលមានសំណើពីអ្នកវិនិយោគ វិវាទត្រូវបានដោះស្រាយដូចតទៅ៖
 - (ក) ដោយតុលាការមានសមត្ថកិច្ចនៃភាគីជាប់កិច្ចសន្យា ក្នុងទឹកដីដែលការវិនិយោគបានធ្វើឡើង ឬ
 - (ខ) ដោយមជ្ឈត្តការនៃមជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកដោះស្រាយវិវាទវិនិយោគ (ICSID) បង្កើតឡើងតាមអនុសញ្ញាស្តីពីការដោះស្រាយវិវាទវិនិយោគរវាងរដ្ឋនិងជនជាតិនៃរដ្ឋដទៃទៀត ដែលអនុសញ្ញានេះត្រូវបានដាក់ឱ្យចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៥ ឬ
 - (គ) ដោយមជ្ឈត្តការដែលមានមជ្ឈត្តករមួយ ស្របទៅតាមវិធាននៃគណៈកម្មការសហប្រជាជាតិស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) ដែលបានធ្វើវិសោធនកម្មចុងក្រោយ ដោយមានការយល់ព្រមពីភាគីជាប់កិច្ចសន្យាទាំងពីរ។

- ៥- សេចក្តីសម្រេចមជ្ឈត្តការគឺជាសេចក្តីសម្រេចចុងក្រោយនិងស្ថាពរ។ ភាគីជាប់កិច្ចសន្យានីមួយៗត្រូវធានាទទួលស្គាល់និងអនុវត្តនូវសេចក្តីសម្រេចរបស់មជ្ឈត្តការដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួន។
- ៦- នៅគ្រប់ដំណាក់កាលនៃការសម្រុះសម្រួល ឬដំណើរការនៃមជ្ឈត្តការ ឬការអនុវត្តសេចក្តីសម្រេច ភាគីជាប់កិច្ចសន្យាដែលជាភាគីមួយនៃវិវាទ មិនត្រូវលើកឡើងនូវការជំទាស់ថាអ្នកវិនិយោគដែលជាភាគីម្ខាងទៀតនៃវិវាទបានទទួលរួចហើយនូវសំណងមួយផ្នែក ឬទាំងស្រុងចំពោះការខាតបង់របស់ខ្លួន តាមរយៈការធានារ៉ាប់រងនោះទេ។
- ៧- នៅពេលដែលអ្នកវិនិយោគ ឬភ្នាក់ងារដែលត្រូវបានតែងតាំងរបស់ភាគីជាប់កិច្ចសន្យា ឬរដ្ឋបាលមូលដ្ឋានរបស់ខ្លួនបានសម្រេចធ្វើកិច្ចព្រមព្រៀងទាក់ទងនឹងការវិនិយោគរបស់អ្នកវិនិយោគ នីតិវិធីដោះស្រាយវិវាទដែលបានចែងខាងលើនេះ ត្រូវតែយកមកអនុវត្ត។
- ៨- ប្រសិនបើក្នុងដំណាក់កាលណាមួយនៃដំណើរការមជ្ឈត្តការ អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាង និងភាគីជាប់កិច្ចសន្យាម្ខាងទៀតយល់ព្រមដោះស្រាយវិវាទដោយមិត្តភាព ភាគីទាំងពីរត្រូវដកបណ្តឹងរបស់ខ្លួនវិញ។

មាត្រា ១០

ការដោះស្រាយវិវាទតាមភាគីជាប់កិច្ចសន្យា

- ១- វិវាទរវាងភាគីជាប់កិច្ចសន្យាទាក់ទងទៅនឹងការបកស្រាយ ឬអនុវត្តកិច្ចព្រមព្រៀងនេះត្រូវដោះស្រាយឱ្យអស់ពីលទ្ធភាព តាមរយៈផ្លូវការទូតដោយការចរចា។
- ២- ប្រសិនបើវិវាទដូចមាននៅក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ ពុំអាចដោះស្រាយបានក្នុងរយៈពេលប្រាំមួយខែ វិវាទនេះត្រូវដាក់ទៅវេទិកាមជ្ឈត្តការដែលមានមជ្ឈត្តករបីរូប តាមសំណើរបស់ភាគីជាប់កិច្ចសន្យាម្ខាងណាមួយ។
- ៣- វេទិកាមជ្ឈត្តការបែបនេះត្រូវបង្កើតឡើងតាមលក្ខណៈអាដហុក (ADHOC)។ ភាគីជាប់កិច្ចសន្យានីមួយៗត្រូវតែងតាំងសមាជិកមួយរូប ហើយសមាជិកទាំងពីររូប ត្រូវព្រមព្រៀងគ្នាតែងតាំងប្រធានដែលជាជនជាតិនៃតំបន់ដូចគ្នា។ សមាជិកទាំងនេះត្រូវបានតែងតាំងក្នុងអំឡុងពេលពីរខែ គិតចាប់ពីថ្ងៃដែលភាគីជាប់កិច្ចសន្យាម្ខាងបានជូនដំណឹងទៅភាគីជាប់កិច្ចសន្យាម្ខាងទៀត នូវឈ្មោះរបស់ខ្លួនក្នុងការដាក់វិវាទជូនទៅវេទិកាមជ្ឈត្តការ ហើយប្រធាននៃវេទិកាមជ្ឈត្តការត្រូវបានតែងតាំងក្នុងអំឡុងពេលពីរខែបន្ទាប់។ ប្រធានរូបនេះ គឺត្រូវតែជាជនជាតិនៃរដ្ឋដែលមានទំនាក់ទំនងការទូតជាមួយភាគីជាប់កិច្ចសន្យាទាំងពីរ។

- ៤- ប្រសិនបើអំឡុងពេលដែលបានបញ្ញត្តិនៅក្នុងកថាខ័ណ្ឌនៃមាត្រានេះ បានកន្លងហួសដោយគ្មានការតែងតាំងប្រធាន ភាគីជាប់កិច្ចសន្យាម្ខាងណាមួយ ក្នុងករណីដែលពុំមានការសម្របសម្រួលពាក់ព័ន្ធណាមួយផ្សេងទៀតនោះទេ អាចអញ្ជើញប្រធានតុលាការយុត្តិធម៌អន្តរជាតិ ឱ្យធ្វើការតែងតាំងដ៏ចាំបាច់នេះ។ ប្រសិនបើប្រធាននៃតុលាការយុត្តិធម៌អន្តរជាតិនេះ ជាជនជាតិនៃភាគីជាប់កិច្ចសន្យាម្ខាងណាមួយ ឬប្រសិនបើប្រធាននោះត្រូវបានហាមឃាត់ក្នុងការទទួលកិច្ចការនេះ អនុប្រធាន ឬក្នុងករណីដែលមិនមានលទ្ធភាពទៀតនោះ សមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិដែលមានឋានៈបន្ទាប់ ដោយស្របទៅតាមវិធាននៃតុលាការ នឹងត្រូវបានអញ្ជើញទៅតាមលក្ខខណ្ឌដូចគ្នា ដើម្បីឱ្យធ្វើការតែងតាំងដ៏ចាំបាច់នេះ។ ចៅក្រមដែលតែងតាំងត្រូវតែជាជនជាតិនៃរដ្ឋដែលមានទំនាក់ទំនងការទូតជាមួយភាគីជាប់កិច្ចសន្យា។
- ៥- វេទិកាមជ្ឈត្តការត្រូវបង្កើតនូវវិធាននីតិវិធីផ្ទាល់របស់ខ្លួន លើកលែងតែមានការសម្រេចផ្សេងទៀតពីភាគីជាប់កិច្ចសន្យា។
- ៦- វេទិកាមជ្ឈត្តការត្រូវធ្វើការសម្រេចដោយផ្អែកតាមកិច្ចព្រមព្រៀងនេះ និងអនុលោមតាមវិធាននៃច្បាប់អន្តរជាតិ។ វេទិកាមជ្ឈត្តការត្រូវសម្រេច ដោយការបោះឆ្នោតយកសំឡេងភាគច្រើន ហើយសេចក្តីសម្រេចត្រូវតែជាសេចក្តីសម្រេចចុងក្រោយ និងស្ថាពរ។
- ៧- ភាគីជាប់កិច្ចសន្យានីមួយៗត្រូវទទួលបន្ទុកលើការចំណាយរបស់សមាជិក និងអ្នកតំណាងស្របច្បាប់របស់ខ្លួននៅក្នុងដំណើរការមជ្ឈត្តការ។ ការចំណាយរបស់ប្រធាន និងការចំណាយផ្សេងៗទៀត ត្រូវតែជាបន្ទុកស្មើគ្នារបស់ភាគីជាប់កិច្ចសន្យាទាំងសងខាង។

មាត្រា ១១

ការអនុវត្តនូវវិធានផ្សេងទៀត

ដោយមិនមានជំទាស់ទៅនឹងមាត្រា៤ ប្រសិនបើបញ្ញត្តិនៃភាគីជាប់កិច្ចសន្យាណាមួយ ឬភាគីកិច្ចរវាងភាគីជាប់កិច្ចសន្យាក្រោមច្បាប់អន្តរជាតិដែលមានបច្ចុប្បន្ន ឬធ្វើឡើងនាពេលក្រោយ រវាងភាគីជាប់កិច្ចសន្យា មានបន្ថែមពីលើកិច្ចព្រមព្រៀងនេះ កំណត់នូវវិធានដែលមានចរិតទូទៅ ឬពិសេស ដែលអនុញ្ញាតឱ្យការវិនិយោគធ្វើឡើងដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត នូវប្រព្រឹត្តកម្មដែលមានភាពអនុគ្រោះប្រសើរជាងអ្វីដែលបានផ្តល់ឱ្យ




ដោយកិច្ចព្រមព្រៀងនេះ បញ្ញត្តិដូចនេះ ដែលមានភាពអនុគ្រោះប្រសើរជាងដល់អ្នកវិនិយោគ ត្រូវមានឧត្តមភាពជា
សំអាងពីលើកិច្ចព្រមព្រៀងនេះ។

មាត្រា ១២

ការអនុវត្តកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងនេះត្រូវអនុវត្តចំពោះការវិនិយោគដែលធ្វើមុន ឬក្រោយការចូលជាធរមាននៃកិច្ចព្រមព្រៀង
នេះ ប៉ុន្តែមិនអនុវត្តចំពោះវិវាទវិនិយោគណាមួយ ឬការទាមទារដែលបានដោះស្រាយរួចហើយកន្លងមក នៅមុន
ពេលចូលជាធរមាននៃកិច្ចព្រមព្រៀងនេះឡើយ។

មាត្រា ១៣

ការពិគ្រោះយោបល់

ភាគីជាប់កិច្ចសន្យា តាមសំណើរបស់ភាគីម្ខាងទៀត ត្រូវចាត់ចែងឱ្យមានការពិគ្រោះយោបល់ស្តីពីបញ្ហាពាក់ព័ន្ធ
នឹងការប្រតិបត្តិ និងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ការពិគ្រោះយោបល់ទាំងនោះត្រូវធ្វើឡើងតាមសំណើរបស់ភាគីជាប់
កិច្ចសន្យាម្ខាង នៅទីកន្លែង និងពេលវេលា ដែលភាគីទាំងពីរព្រមព្រៀងគ្នាតាមរយៈផ្លូវការទូត។

មាត្រា ១៤

ការកម្រិតផលប្រយោជន៍

- ១- ផលប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ មិនត្រូវផ្តល់ដល់អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀតទេ
ប្រសិនបើគោលបំណងចម្បងនៃការទទួលបានសញ្ញាភាគីជាប់កិច្ចសន្យាម្ខាងនោះ គឺដើម្បីទទួលបានផល
ប្រយោជន៍ក្រោមកិច្ចព្រមព្រៀងនេះ ដែលប្រសិនបើមិនធ្វើដូច្នោះទេ គឺអ្នកវិនិយោគនោះមិនអាចទទួលបាន។
- ២- មុនពេលធ្វើការបដិសេធនូវផលប្រយោជន៍ដែលទទួលបានពីកិច្ចព្រមព្រៀងនេះ ភាគីជាប់កិច្ចសន្យាដែល
បដិសេធត្រូវជូនដំណឹងទៅភាគីជាប់កិច្ចសន្យាម្ខាងទៀត។



១

មាត្រា ១៥


ការចូលជាធរមាន វិសោធនកម្ម ថែរចិញ្ចឹម និងការបញ្ចប់

- ១- កិច្ចព្រមព្រៀងនេះ ត្រូវចូលជាធរមាន នាថ្ងៃដែលទទួលបាននូវការជូនដំណឹងចុងក្រោយ តាមរយៈផ្លូវការទូតដែលភាគីជាប់កិច្ចសន្យាម្ខាង បានជូនដំណឹងទៅភាគីជាប់កិច្ចសន្យាម្ខាងទៀតថា តម្រូវការផ្នែកច្បាប់ក្នុងប្រទេសសម្រាប់ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ ត្រូវបានបំពេញរួចរាល់ហើយ។
- ២- កិច្ចព្រមព្រៀងនេះអាចត្រូវបានធ្វើវិសោធនកម្មជាលាយលក្ខណ៍អក្សរ តាមការយល់ព្រមទៅវិញទៅមកនៃភាគីជាប់កិច្ចសន្យា។ វិសោធនកម្មនេះត្រូវចូលជាធរមានដោយអនុលោមតាមនីតិវិធីដូចគ្នានឹងកិច្ចព្រមព្រៀងនេះដែរ។
- ៣- កិច្ចព្រមព្រៀងនេះមានសុពលភាពសម្រាប់រយៈពេលដប់ឆ្នាំ និងត្រូវបន្តមានសុពលភាពសម្រាប់រយៈពេលដប់ឆ្នាំទៀតជាបន្តបន្ទាប់ លើកលែងតែមួយឆ្នាំមុនពេលផុតសុពលភាពដំបូង ឬសុពលភាពបន្តបន្ទាប់ភាគីជាប់កិច្ចសន្យាម្ខាងបានជូនដំណឹងទៅភាគីជាប់កិច្ចសន្យាម្ខាងទៀតនូវបំណងរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះ។ ក្នុងករណីនេះ ការបញ្ចប់នឹងចូលជាធរមាននាពេលផុតកំណត់ដប់ឆ្នាំនេះ។
- ៤- ចំពោះការវិនិយោគធ្វើមុនថ្ងៃដែលការបញ្ចប់កិច្ចព្រមព្រៀងនេះចូលជាធរមាន បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ នឹងបន្តមានសុពលភាពសម្រាប់រយៈពេលដប់ឆ្នាំបន្ត គិតចាប់ពីថ្ងៃបញ្ចប់កិច្ចព្រមព្រៀង។
- ៥- កិច្ចព្រមព្រៀងនេះត្រូវអនុវត្ត ដោយមិនគិតទៅដល់វត្តមាននៃទំនាក់ទំនងការទូត ឬក្នុងស៊ុលរវាងភាគីជាប់កិច្ចសន្យានោះទេ។

ជាសក្ខីភាពនៃកិច្ចព្រមព្រៀងនេះ អ្នកតំណាងស្របច្បាប់ ដែលបានទទួលការអនុញ្ញាតត្រឹមត្រូវពីរដ្ឋាភិបាលរៀងៗខ្លួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។


ធ្វើនៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ជាបីច្បាប់ ជាខេមរៈភាសា ភាសាអារ៉ាប់ និងភាសាអង់គ្លេស ដោយអត្ថបទទាំងបីមានតម្លៃគតិយុត្តដូចគ្នា។ ក្នុងករណីមានការបកស្រាយខុសគ្នា អត្ថបទភាសាអង់គ្លេសត្រូវយកមកធ្វើជាសំអាង។

តំណាងព្រះរាជាណាចក្រកម្ពុជា



ស៊ុន ចិន្ដាសោតា

តំណាងសហភាពអារ៉ាប់រួមធីរ៉េត



Saif Alshamsi

AGREEMENT

BETWEEN

THE KINGDOM OF CAMBODIA

AND

THE UNITED ARAB EMIRATES

ON

THE PROMOTION AND RECIPROCAL
PROTECTION OF INVESTMENTS

The Kingdom of Cambodia and the United Arab Emirates (hereinafter the "Contracting Parties");

Desiring to promote greater economic co-operation between them, with respect to investments made by investors of one Contracting Party in the territory of the other Contracting Party;

Recognising that agreement on the promotion and reciprocal protection to be accorded to such investment will stimulate the flow of capital and the economic development of the Contracting Parties;

Agreeing that a stable framework for investments will maximise effective utilisation of economic resources and improve living standards;

Understanding that promotion of such investment requests co-operative efforts of the investors of one Contracting Party and the other Contracting Party;

Have agreed as follows:

ARTICLE 1
Definitions

For the purposes of this Agreement:

1. The term "investor" means in respect of either Contracting Party:
 - a. a natural person, who is a national of a Contracting Party in accordance with its laws and regulations and who makes an investment in the territory of the other Contracting Party;
 - b. any legal entity which is incorporated under the laws and regulations of that Contracting Party and is the owner, possessor or shareholder of an investment in the territory of the other Contracting Party.

2. The term "investment" means every kind of asset invested by investors of one Contracting Party in the territory of the other Contracting Party in accordance with its laws and regulations and shall include in particular:
 - a. movable and immovable property as well as any other rights, such as mortgages, pledges, usufructs and similar rights;
 - b. stocks, shares and other forms of participation in companies;
 - c. returns reinvested, debentures, claims to money or any other rights to legitimate performance having financial value related to an investment;
 - d. intellectual property rights, as defined in the multilateral agreements concluded under the auspices of the World Intellectual Property Organization, in as far as both Contracting Parties are parties to them, including copyrights and related rights, industrial property rights, trademarks, patents, industrial designs and technical processes, rights in plants varieties, know-how, trade secrets, trade names and goodwill;
 - e. rights to engage in economic and commercial activities conferred by law, by administrative act or by virtue of a contract. Investments and activities related to hydrocarbon shall not be covered by this

Agreement.

Any change of the form in which assets are invested or reinvested shall not affect their character as an investment, provided that such change should have the prior approval from the Contracting Party in whose country the investment is made.

- 3. The term "returns" means income deriving from an investment and includes, in particular, but not exclusively profits, dividends, capital gains, interests, royalties and any other fees.
- 4. The term "freely convertible currency" shall mean any currency that is widely used in international transactions and is traded in principal exchange markets.
- 5. The term "territory" means in respect to:
 - a. The United Arab Emirates: the territory of the United Arab Emirates, its territorial sea, airspace and submarine areas over which the United Arab Emirates exercises in accordance with international law and the law of United Arab Emirates sovereign rights; including the Exclusive Economic Zone and the mainland and islands under its jurisdiction in respect of any activity carried on in its water, seabed and subsoil in connection with the exploration for or the exploitation of the natural resources by virtue of its law and international law.
 - b. The Kingdom of Cambodia: the territory of the Kingdom of Cambodia including all land territory, the territorial sea, its seabed and subsoil, land, airspace over which Cambodia has sovereign rights or jurisdiction in accordance with international and national law.

ARTICLE 2

Promotion and encouragement of investments

- 1. Each Contracting Party shall encourage and create favourable conditions for investors of the other Contracting Party to make investments in its territory and shall admit such investments in accordance with its laws and regulations.
- 2. In order to encourage mutual investment flows, each Contracting Party shall endeavour as far as possible to inform the other Contracting Party, at the request of either Contracting Party of the investment opportunities in its territory.

ARTICLE 3

Protection of Investments

- 1. Investments and returns of investors of either Contracting party made in accordance with its laws and regulations shall at all times be accorded fair and equitable treatment and shall enjoy full protection and security in the territory of the other Contracting Party.



cl

2. Neither Contracting party shall hamper, by arbitrary or discriminatory measures, the development, management, use, expansion, sale and if it is the case, the liquidation of such investments.
3. In accordance with its laws and regulations, each Contracting Party shall as much as possible make publicly available, its laws, regulations that pertains to investments.
4. Each Contracting Party shall in accordance with its laws and regulations ensure to investors of the other Contracting Party the right of access to its courts of justice, administrative tribunals and agencies and all other judicial authorities.
5. In case of liquidation of an investment, the proceeds from liquidation shall be accorded the same protection and treatment.

ARTICLE 4

National and most favoured nation treatment

1. Each Contracting Party shall accord in its territory to investments and returns of investors of the other Contracting Party a treatment no less favourable than that which it accords to investments and returns of its own investors, or to investments and returns of investors of any third State, whichever is more favourable to the investors concerned.
2. Each Contracting Party shall accord in its territory to the investors of the other Contracting Party with regard to acquisition, development, management, maintenance, use, expansion, sale or other disposal of their investment, a treatment which is no less favourable than that which it accords to its own investors or to investors of any third State, whichever is more favourable to the investors concerned.
3. Neither Contracting Party shall in its territory impose mandatory measures on investments by investors of the other Contracting Party, concerning the purchase of materials, means of production, operation, transport, marketing of its products or similar orders having unreasonable or discriminatory effects. This paragraph shall not apply to measures taken in accordance with the laws and regulations in the course of government procurement of goods and services at any level of the government of the Contracting Party.
4. Notwithstanding any other bilateral investment agreement the Contracting parties have signed with other States before or after the entry into force of this Agreement, the most favoured nation treatment shall not apply to procedural or judicial matters.
5. The provisions of paragraph 1 and 2 of this Article shall not be construed so as to oblige one Contracting Party to extend to the investors of the other Contracting Party the benefit of any treatment, preference or privilege which may be extended by the former Contracting Party by virtue of:

- a. any existing or future customs union or economic or monetary union, free trade area or similar international agreements to which either of the Contracting Party is or may become a party in the future;
- b. any international agreement or arrangement, wholly or partially related to taxation.

ARTICLE 5

Compensation for damage or loss

- 1. When investments made by investors of either Contracting Party suffer loss or damage owing to war or other armed conflict, civil disturbances, state of national emergency, revolution, riot or similar events in the territory of the other Contracting Party they shall be accorded by the latter Contracting Party treatment, as regards restitution, compensation or other settlement, not less favourable than the treatment that the latter Contracting Party accords to its own investors or to investors of any third State, whichever is more favourable to the investors concerned.
- 2. Without prejudice to paragraph 1 of this Article, investors of one Contracting Party who in any of the events referred to in that paragraph suffer damage or loss in the territory of the other Contracting Party resulting from:
 - a) requisitioning of their property or part thereof by its forces or authorities;
 - b) destruction of their property or part thereof by its forces or authorities which was not caused in combat or was not required by the necessity of the situation, shall be accorded prompt, adequate and effective compensation or restitution for the damage or loss sustained during the period of requisitioning or as a result of destruction of their property. Resulting payments shall be made in freely convertible currency and be freely transferable without delay.

ARTICLE 6

Expropriation

- 1. A Contracting Party shall not expropriate or nationalise directly or indirectly in its territory an investment of an investor of the other Contracting Party or take any measures having equivalent effect (hereinafter referred to as "expropriation") except if the following conditions occur simultaneously:
 - a. for a purpose which is in the public interest,
 - b. on a non-discriminatory basis,
 - c. in accordance with due process of law, and
 - d. accompanied by payment of prompt, adequate and effective compensation.
- 2. Compensation shall amount to the fair market value of the investment expropriated immediately before the expropriation or impending expropriation became known, whichever is the earlier.
- 3. Where the fair market value cannot be ascertained, the compensation shall be

4

determined in equitable manner taking into account all relevant factors and circumstances, such as the capital invested, the nature and duration of the investment, replacement, book value and goodwill.

- 4. Compensation shall be paid without delay, be effectively realizable and freely transferable.
- 5. An investor of a Contracting Party affected by the expropriation carried out by the other Contracting Party shall have the right to prompt review of its case, including the valuation of its investment and the payment of compensation in accordance with the provisions of this Article, by a judicial authority or another competent and independent authority of the latter Contracting Party.
- 6. Where a Contracting Party expropriates the assets of a legal entity that is constituted in its territory according to its laws and regulations and in which investors of the other Contracting Party participate, it shall ensure that the provisions of this Article are applied in a way that it guarantees such investors adequate and effective compensation.

ARTICLE 7

Transfers

- 1. In accordance with its laws and regulations in force in the territory of the Contracting Party, each Contracting Party shall ensure that all payments relating to an investment in its territory of an investor of the other Contracting Party may be freely transferred into and out of its territory without delay. Such transfers shall include, in particular:
 - a. initial capital and additional amounts to maintain or increase an investment;
 - b. returns;
 - c. payments made under a contract, including repayments pursuant to a loan agreement;
 - d. proceeds from the sale or liquidation of all or any part of an investment;
 - e. payments of compensation under Articles 5 and 6 of this Agreement;
 - f. payments under Article 8 of this Agreement;
 - g. payments arising out of the settlement of an investment dispute;
 - h. earnings and other remuneration of personnel engaged from abroad in connection with an investment.
 - i. Profits and returns of national airlines.
- 2. Each Contracting Party shall ensure that the transfers under paragraph 1 of this Article are made without delay and in a freely convertible currency, at the market rate of exchange prevailing on the date of transfer and under the laws and regulations in force in the territory of the Contracting Party where investments have been made. In the absence of a market for foreign exchange, the rate to be used shall be the most recent exchange rate for the conversions of currencies into Special Drawing Rights.
- 3. Notwithstanding paragraph 1 and 2 of this Article, a Contracting Party may in accordance with its laws and regulations, in good faith and in equitable and non-

discriminatory manner temporarily prevent the transfers to apply its laws and regulations relating to:

- a- protection of creditors in bankruptcy proceedings; and
- b- criminal offences.

ARTICLE 8
Subrogation

1. If one Contracting Party or its designated agency (for the purpose of this Article: the "guarantor") makes a payment under an indemnity given in respect of an investment in the territory of the other Contracting Party, the latter Contracting Party shall recognise:
 - a. the assignment to the guarantor by law or by legal transaction of all the rights and claims of the party indemnified; and
 - b. that the guarantor is entitled to exercise such rights and enforce such claims by virtue of subrogation, to the same extent as the party indemnified, and shall assume the obligations related to the investment.
2. The guarantor shall be entitled in all circumstances to:
 - a. the same treatment in respect of the rights, claims and obligations acquired by it, by virtue of the assignment; and
 - b. any payments received in pursuance of those rights and claims as the party indemnified was entitled to receive it by virtue of this Agreement, in respect of the investment concerned and its related returns.
3. The subrogated rights or claims shall not exceed the original rights or claims of the investor.
4. Notwithstanding paragraph 1 of this Article, subrogation shall take place in the Contracting Party only after the approval of the competent authority of that Contracting Party.

ARTICLE 9

Settlement of disputes between a Contracting Party and an investor of the other Contracting Party

1. An investor that has a dispute with a Contracting Party should initially attempt to settle it through negotiations.
2. To start negotiations, the investor shall deliver to the Contracting Party a written notice. The notice shall specify:
 - a. the name and address of the disputing investor;
 - b. the provisions of this Agreement alleged to have been breached;
 - c. the factual and legal basis for the claim; and
 - d. the remedy sought and the amount of damages claimed.

3. When required by the Contracting Party, if the dispute cannot be settled amicably within six months from the moment of receipt of the written notice, it shall be submitted to the competent authorities of that Contracting Party or arbitration centers thereof, for conciliation.
4. If the dispute cannot be settled amicably within six months from the moment of receipt of the written notice or from the start of the conciliation referred to in paragraph 3 of this Article, the dispute shall upon the request of the investor be settled as follows:
 - a. by a competent court of the Contracting Party in whose territory the investment is made; or
 - b. by arbitration by the International Centre for Settlement of Investment Disputes (ICSID), established by the Convention on the Settlement of Investment Disputes between States and Nationals of other States, opened for signature in Washington on 18th March 1965; or
 - c. by arbitration by three arbitrators in accordance with the Arbitration Rules of the United Nations Commission on International Trade Law (UNCITRAL), as amended by the last amendment accepted by both Contracting Parties.
5. The award shall be final and binding. Each Contracting Party shall ensure the recognition and enforcement of the arbitral award in accordance with its laws and regulations.
6. A Contracting Party which is a party to a dispute shall not, at any stage of conciliation or arbitration proceedings or enforcement of an award, raise the objection that the investor who is the other party to the dispute has received an indemnity by virtue of an insurance in respect of all or a part of its losses.
7. When the investor and any designated entity of a Contracting Party or its local government have concluded an agreement concerning the investments of the investor, the dispute settlement procedure stipulated therein shall apply.
8. If at any stage of the arbitral proceedings the investor of a Contracting Party and the other Contracting Party agree to solve the dispute amicably, they shall withdraw their complaint.

ARTICLE 10

Settlement of disputes between the Contracting Parties

1. Disputes between the Contracting Parties concerning the interpretation or application of this Agreement shall be settled as far as possible through diplomatic channels by negotiations.
2. If a dispute under paragraph 1 of this Article cannot be settled within six months it shall upon the request of either Contracting Party be submitted to an arbitral tribunal of three members.
3. Such arbitral tribunal shall be constituted ad hoc. Each Contracting Party shall appoint one member and these two members shall agree upon a national of a third

State as their chairman. Such members shall be appointed within two months from the date one Contracting Party has informed the other Contracting Party of its intention to submit the dispute to an arbitral tribunal, the chairman of which shall be appointed within two further months. The said chairman shall be a national of a State that has diplomatic relations with the Contracting Parties.

- 4. If the periods specified in paragraph 3 of this Article are not observed, either Contracting Party may, in the absence of any other relevant arrangement, invite the President of the International Court of Justice to make the necessary appointments. If the President of the International Court of Justice is a national of either of the Contracting Parties or if he is otherwise prevented from discharging the said function, the Vice-president or in case of his inability the member of the International Court of Justice next in seniority according to the Rules of the Court should be invited under the same conditions to make the necessary appointments. The appointed judge should be a national of a State that has diplomatic relations with the Contracting parties.
- 5. The arbitral tribunal shall establish its own rules of procedure unless the Contracting Parties decide otherwise.
- 6. The arbitral tribunal shall reach its decision in virtue of this Agreement and pursuant to the rules of international law. It shall reach its decision by a majority of votes; the decision shall be final and binding.
- 7. Each Contracting Party shall bear the costs of its own member and of its legal representation in the arbitration proceedings. The costs of the chairman and the remaining costs shall be borne in equal parts by both Contracting Parties.

ARTICLE 11
Application of other rules

Without prejudice to Article 4, if the legislation of either Contracting Party or obligations between the Contracting Parties under international law existing at present or established hereafter between the Contracting Parties, in addition to this Agreement, contain rules whether general or specific, entitling investments made by investors of the other Contracting Party to a treatment more favourable than is provided for by this Agreement, such rules shall to the extent that they are more favourable to the investor, prevail over this Agreement.

ARTICLE 12
Application of the Agreement

This Agreement shall apply to investments made prior to or after the entry into force of this Agreement, but shall not apply to any investment dispute or claim that had been settled before the entry into force of this Agreement.

ARTICLE 13

Consultations

The Contracting Parties shall, on the request of either, hold consultations on any matter relating to the implementation or application of this Agreement. These consultations shall be held on the proposal of one of the Contracting Parties at a place and a time to be agreed upon through diplomatic channels.

ARTICLE 14

Limitation of benefits

1. Benefits of this Agreement shall not be available to an investor of a Contracting Party, if the main purpose of the acquisition of the nationality of that Contracting Party was to obtain benefits under this Agreement that would not otherwise be available to the investor.
2. Prior to denying the benefits of this Agreement, the denying Contracting Party shall notify the other Contracting Party.

ARTICLE 15


Entry into force, amendments, duration and termination

1. This Agreement shall enter into force on the date of receipt of the latter notification through diplomatic channels by which either Contracting Party notifies the other Contracting Party that its internal legal requirements for the entry into force of this Agreement have been fulfilled.
2. This Agreement may be amended in writing by the mutual consent of the Contracting Parties. Such amendments shall enter into force according to the same procedure as the Agreement.
3. This Agreement shall remain in force for a period of ten years and shall be extended thereafter for following ten years periods unless, one year before the expiration of the initial or any subsequent period, either Contracting Party notifies the other Contracting Party of its intention to terminate the Agreement. In that case, the termination shall become effective by the expiration of current period of ten years.
4. In respect of investments made prior to the date when the termination of this Agreement becomes effective, the provisions of this Agreement shall continue to be effective for a period of ten years from the date the termination of this Agreement became effective.
5. This Agreement shall apply irrespective of the existence of diplomatic or consular relations between the Contracting Parties.

In witness whereof, the undersigned duly authorised have signed this Agreement.

Done at Phnom Penh on 27th July 2017 in duplicate, in the Khmer, Arabic, and English languages, all three texts being equally authentic. In a case of divergence of interpretation, the English text shall prevail.

FOR
THE KINGDOM OF CAMBODIA



SOK CHENDA SOPHEA

FOR
THE UNITED ARAB EMIRATES



SAIF ALSHAMSI



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១.- តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤៥ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ ៖



១- លោកស្រី	គុន សារឿន	អនុមន្ត្រី	ថ្នាក់លេខ ៤
២- លោកស្រី	ឡាយ សុនី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣- លោក	ឈុន រដ្ឋា	អនុមន្ត្រី	ថ្នាក់លេខ ៤
៤- លោកស្រី	ហាក់ សុខខេង	អនុមន្ត្រី	ថ្នាក់លេខ ៤
៥- លោកស្រី	គុន វណ្ណៈ	អនុមន្ត្រី	ថ្នាក់លេខ ៤
៦- លោក	យាង តារា	អនុមន្ត្រី	ថ្នាក់លេខ ៤
៧- លោក	សៈ ប៊ុន្ណារា	អនុមន្ត្រី	ថ្នាក់លេខ ៤

៨-	លោកស្រី	ឡុង សុខា	អនុម្រន្ត	ថ្នាក់លេខ ៤
៩-	លោក	ឃ្លើន សុខចាន់	អនុម្រន្ត	ថ្នាក់លេខ ៤
១០-	លោកស្រី	ឌុប ជិនី	អនុម្រន្ត	ថ្នាក់លេខ ៤
១១-	លោក	ហេង សារ៉េន	អនុម្រន្ត	ថ្នាក់លេខ ៤
១២-	លោកស្រី	ខែក មរេក	អនុម្រន្ត	ថ្នាក់លេខ ៤
១៣-	លោក	អ៊ុំច រតនៈ	អនុម្រន្ត	ថ្នាក់លេខ ៤
១៤-	លោកស្រី	នាក់ ចាន់ឡាយ	អនុម្រន្ត	ថ្នាក់លេខ ៤
១៥-	លោក	ហេង តារ៉ា	អនុម្រន្ត	ថ្នាក់លេខ ៤
១៦-	លោក	សិក ចាន់ថេង	អនុម្រន្ត	ថ្នាក់លេខ ៤
១៧-	លោក	ថៃ អេងហៃ	អនុម្រន្ត	ថ្នាក់លេខ ៤
១៨-	លោកស្រី	ចាន់ សុវណ្ណកញ្ញា	អនុម្រន្ត	ថ្នាក់លេខ ៤
១៩-	លោកស្រី	ឈឹម អេងលាំង	អនុម្រន្ត	ថ្នាក់លេខ ៤
២០-	លោកស្រី	ឡេង មករា	អនុម្រន្ត	ថ្នាក់លេខ ៤
២១-	លោក	ឡេង ម៉ែនហ្វុរ	អនុម្រន្ត	ថ្នាក់លេខ ៤
២២-	លោក	ថុន នាថមុនី	អនុម្រន្ត	ថ្នាក់លេខ ៤
២៣-	លោក	ចាក់ គីមហុន	អនុម្រន្ត	ថ្នាក់លេខ ៤
២៤-	លោកស្រី	នី សុវណ្ណរត្ន	អនុម្រន្ត	ថ្នាក់លេខ ៤
២៥-	លោក	អេង សាន	អនុម្រន្ត	ថ្នាក់លេខ ៤
២៦-	លោក	ស៊ុន មុរាណ	អនុម្រន្ត	ថ្នាក់លេខ ៤
២៧-	លោក	ជិន មន្តោ	អនុម្រន្ត	ថ្នាក់លេខ ៤
២៨-	លោកស្រី	ជា ចិន្តា	អនុម្រន្ត	ថ្នាក់លេខ ៤
២៩-	លោក	ចង្ស ម៉ិរៈ	អនុម្រន្ត	ថ្នាក់លេខ ៤
៣០-	លោកស្រី	ម៉ែន សុផាន់នី	អនុម្រន្ត	ថ្នាក់លេខ ៤
៣១-	លោកស្រី	ផែន សុភ័ក្ត្រលក្ស្មី	អនុម្រន្ត	ថ្នាក់លេខ ៤
៣២-	លោកស្រី	ចាន់ ឡេងនី	អនុម្រន្ត	ថ្នាក់លេខ ៤
៣៣-	លោក	យ៉ែន សុភាព	អនុម្រន្ត	ថ្នាក់លេខ ៤
៣៤-	លោក	រិទ្ធី តារាវណ្ណ	អនុម្រន្ត	ថ្នាក់លេខ ៤
៣៥-	លោកស្រី	ប្រាក់ មិនឌី	អនុម្រន្ត	ថ្នាក់លេខ ៤
៣៦-	លោកស្រី	ណុម មរិយា	អនុម្រន្ត	ថ្នាក់លេខ ៤
៣៧-	លោក	ឡុង សាម៉ាន	អនុម្រន្ត	ថ្នាក់លេខ ៤
៣៨-	លោកស្រី	ទេព ម៉ែនថារី	អនុម្រន្ត	ថ្នាក់លេខ ៤
៣៩-	លោកស្រី	លាង ចន្ទថា	អនុម្រន្ត	ថ្នាក់លេខ ៤
៤០-	លោកស្រី	ជិន សំអុន	អនុម្រន្ត	ថ្នាក់លេខ ៤
៤១-	លោក	អ៊ឹម សំណាង	អនុម្រន្ត	ថ្នាក់លេខ ៤



៤២- លោកស្រី	ខៀវ ភ័ន់ឌី	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៣- លោកស្រី	សំ លីណា	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៤- លោកស្រី	ត្រាម ម៉ាណីស	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៥- លោកស្រី	លន់ តិសី	អនុមន្ត្រី	ថ្នាក់លេខ ៤

មាត្រា ២. -សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

២១.១០.១៧.១០៤៥

ស៊ីហមស៊ី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

ឃីន ឈិន
កិត្តិនីតិករសលបណ្ឌិត ឃីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ១០៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការកែតំណែងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/ ០៧០១/២៤០ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ៦៧៦ រូប ទៅក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា :

- **តាំងស៊ីបចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ**

១ - លោក **ផន ឥណ្ឌា** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

តាំងស៊ីបចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ តទៅ

លោកស្រី **គង់ ពុទ្ធារ៉ា** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

លោក **ជា ពិសិដ្ឋ** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

លោក **ជ្រីញ តារា** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៥	- លោក	ឈន់	ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦	- លោក	ផុល	ចាន់ថន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧	- លោក	ព័រ	បុគ្គា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨	- លោកស្រី	ភីម	ប៊ុនណារ៉ាត់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩	- លោក	លាភ	ស្រីវិទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០	- លោក	ស៊ីម	ការ:	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១	- លោក	សុន	ស៊ីហ្វាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២	- លោក	ស្រស់	ប៊ុនលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣	- លោក	ហឿន	រ៉ាវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤	- លោក	ហែម	ម៉ូលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥	- លោក	រតន	សុផានិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦	- លោកស្រី	ច័ន	ស្រីម៉ាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧	- លោក	ចាយ	គីមសាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨	- លោកស្រី	ម៉ែន	ស៊ីណាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩	- លោក	ជ	ចាន់លេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០	- លោកស្រី	ជក់	ស្រីនាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១	- លោក	ឃឹម	ស្រស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២	- លោកស្រី	ប្រាសាទ	ស៊ីពន្លឺ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣	- លោកស្រី	ម៉ុល	សម្មសុរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤	- លោក	ស៊ិន	សិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥	- លោក	ធិត	ចាន់មុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦	- លោក	ឆៀង	ធុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧	- លោក	ថា	ប៊ុនបុឡង់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨	- លោក	ភុល	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩	- លោកស្រី	កែវ	សីហមុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០	- លោកស្រី	ចៅង	ធីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១	- លោក	ទ្រី	ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២	- លោក	ពិដោរិទ្ឋ	សេដ្ឋវិសាល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៣	- លោកស្រី	ព្រហ្ម	រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៤	- លោក	ម៉ាន	សំនៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៥	- លោក	យេន	ស៊ីង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៦	- លោកស្រី	លីម	ស៊ីវិលិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧	- លោក	ឆៀន	បុត្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៣៨ - លោកស្រី	លីម	មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩ - លោកស្រី	ស្រៀង	ស៊ីងន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០ - លោក	ឡាយ	ស៊ីមិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១ - លោកស្រី	កែវ	ចាន់និត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២ - លោក	ក្រត	ចិត្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣ - លោក	គឹម	ចំរុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤ - លោកស្រី	ញ៉ែម	រំលង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥ - លោកស្រី	ឡឹម	សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦ - លោកស្រី	តាំង	សុខលាប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧ - លោក	ឃ្មុំ	សំបុរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨ - លោកស្រី	ស៊ីន	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩ - លោក	ហ៊ុម	សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០ - លោកស្រី	ឡើង	សាលីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១ - លោកស្រី	ម៉ែន	ម៉ាណែត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២ - លោកស្រី	ប្រាក់	រស្មី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣ - លោកស្រី	តុយ	ហ៊ុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤ - លោកស្រី	មាស	ស្រីលក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥ - លោកស្រី	យឿន	ម៉ាវ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦ - លោកស្រី	លន	ស្រីលក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧ - លោកស្រី	ហួរ	ម៉ារ៉ែណាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨ - លោកស្រី	ឡុង	ចាន់លី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩ - លោកស្រី	រៀម	តែយ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០ - លោក	កែវ	សុវណ្ណរិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១ - លោកស្រី	ឡើង	តេនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២ - លោកស្រី	អេង	លីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣ - លោក	អេង	មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤ - លោក	គិញ	ផាណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥ - លោក	រ័ត្ន	ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦ - លោក	ស្វាយ	មុំវា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧ - លោក	កាវីម	កាមេល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
លោក	ឈុ	ហេងលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
លោក	ស្រេង	សារិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
លោកស្រី	ហ៊ុ	សំរៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៧១	-	លោកស្រី	អ៊ុក	កញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧២	-	លោក	គា	រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧៣	-	លោក	ចាន់	សៀន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧៤	-	លោកស្រី	អ៊ុន	ពេជ្រមីន្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧៥	-	លោកស្រី	យីម	ម៉ូលីកា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧៦	-	លោកស្រី	សុខ	ម៉ារីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧៧	-	លោក	អ៊ុំម	ខេមរី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧៨	-	លោក	គង់	គឹមសេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៧៩	-	លោកស្រី	គយ	ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨០	-	លោកស្រី	បយ	គឹមហ៊ុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨១	-	លោក	នាង	ចាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨២	-	លោក	ជាន	វណ្ណៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨៣	-	លោក	ផល	សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨៤	-	លោក	ស៊ិន	មុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨៥	-	លោកស្រី	សុខ	សុម៉ារីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨៦	-	លោក	ហ៊ុន	វេងហ៊ុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨៧	-	លោក	មាស	តារា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨៨	-	លោក	លាត	វៃន៉ាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៨៩	-	លោក	សយ	ចំរើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩០	-	លោក	ហ៊ុ	តាំងម៉េង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩១	-	លោក	ខៀ	នារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩២	-	លោក	នុត	អ៊ុនដូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩៣	-	លោកស្រី	គង់	បេងស៊ិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩៤	-	លោក	គឹម	គុយលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩៥	-	លោកស្រី	ជា	សុភី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩៦	-	លោក	នាង	ខេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩៧	-	លោក	មាស	វាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩៨	-	លោក	ម៉ៅ	រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៩៩	-	លោកស្រី	យីម	ស្រីនាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០០	-	លោក	យ៉ែម	សែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០១	-	លោកស្រី	រី	លីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០២	-	លោកស្រី	លី	ស្រីឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០៣	-	លោកស្រី	សំ	វ៉ាន់ចារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



១០៤	-	លោកស្រី	សំរែរិល	គូបលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០៥	-	លោក	តែក	គីមសៀន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០៦	-	លោក	ខែក	ចន្ទ្រៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០៧	-	លោកស្រី	សុខ	មុយលាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០៨	-	លោកស្រី	សុខ	តែហ៊ាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១០៩	-	លោកស្រី	ឆយ	គីមមុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១០	-	លោក	ដួង	ឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១១	-	លោក	ម៉ៅ	សុផាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១២	-	លោកស្រី	យ៉េន	សុភក្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១៣	-	លោកស្រី	អ៊ុន	សុខលាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១៤	-	លោកស្រី	អូត	ស្រីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១៥	-	លោក	ស៊ីង	គីមសេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១៦	-	លោកស្រី	ហូ	លីហូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១៧	-	លោក	ឡេ	ស៊ី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១៨	-	លោកស្រី	ដុន	ណៃគាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១១៩	-	លោក	យាង	ពិសេស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២០	-	លោកស្រី	ចង្ស	ឡុត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២១	-	លោកស្រី	សាន	ចន្ទ្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២២	-	លោក	តែច	ពុទ្ធវិទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២៣	-	លោកស្រី	ទួន	ច័ន្ទលាភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២៤	-	លោកស្រី	ម៉ាន់	គីមឡាយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២៥	-	លោកស្រី	ម៉ាន់	សាណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២៦	-	លោកស្រី	យ៉ាត	ម៉េងឡាយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២៧	-	លោកស្រី	យ៉ុន	សុជាតិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២៨	-	លោកស្រី	លន់	ភិរុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១២៩	-	លោកស្រី	លីម	សុភក្រណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣០	-	លោកស្រី	លេន	មាណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣១	-	លោក	វិន	សោម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣២	-	លោកស្រី	សាន	ស្រីនិម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣៣	-	លោក	អ៊ុន	សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣៤	-	លោកស្រី	ឈិន	ផាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣៥	-	លោក	អ៊ុន	គីមសៀ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣៦	-	លោក	អេង	វាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



១៣៧	-	លោកស្រី	សុ	ថាវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣៨	-	លោកស្រី	ហិម	មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៣៩	-	លោកស្រី	ឃុន	តេនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤០	-	លោក	បេង	តារុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤១	-	លោក	ឈិន	ឡៃហិរិទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤២	-	លោកស្រី	ថន	សុខហៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤៣	-	លោកស្រី	ឈុំ	ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤៤	-	លោក	ហូ	សុធាវិទ្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤៥	-	លោក	ឡែង	សុមិន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤៦	-	លោកស្រី	ឯល	ហ្វានីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤៧	-	លោក	សុខ	សំបាណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤៨	-	លោក	សុខ	សេងហ្វារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៤៩	-	លោកស្រី	ជឹម	ចំប៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥០	-	លោកស្រី	ជូន	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥១	-	លោកស្រី	ឈុំ	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥២	-	លោកស្រី	មុល	សំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥៣	-	លោកស្រី	ខែង	សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥៤	-	លោកស្រី	ព្រីង	សំរោត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥៥	-	លោកស្រី	យីង	ម៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥៦	-	លោកស្រី	យីន	សុគន្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥៧	-	លោក	រ៉ែម	សុយីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥៨	-	លោក	អ៊ុន	លីដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៥៩	-	លោក	ខុន	យុវត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦០	-	លោកស្រី	ឈី	រីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦១	-	លោកស្រី	ទ្រី	នាយហារិទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦២	-	លោក	និល	ស៊ីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦៣	-	លោកស្រី	ឡាច	សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦៤	-	លោកស្រី	អ៊ុយ	តារក្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦៥	-	លោក	តិញ	ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦៦	-	លោក	អែម	សារ៉ាមុច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦៧	-	លោកស្រី	កង	សុនីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦៨	-	លោកស្រី	តួក	ដានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៦៩	-	លោកស្រី	ខុន	យុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



១៧០	-	លោក	គៀត	អិក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧១	-	លោក	ណុច	សាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧២	-	លោកស្រី	គឿន	គឹមស្រី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧៣	-	លោក	ជួន	ជួនចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧៤	-	លោក	ជួន	ទូច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧៥	-	លោកស្រី	លឿន	អ៊ុំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧៦	-	លោកស្រី	ហេង	កញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧៧	-	លោកស្រី	អ៊ុំន	មុំរ៉េម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧៨	-	លោក	ទួន	ចិន្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៧៩	-	លោក	គង់	សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨០	-	លោកស្រី	ជាន	ផែនីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨១	-	លោក	សំ	រេនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨២	-	លោក	ជូ	មូលេរ៉ូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨៣	-	លោក	មូល	ណុច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨៤	-	លោក	ទួម	វិរ៉ាដេ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨៥	-	លោក	រៀង	មុំរ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨៦	-	លោក	ជួន	សុខាភិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨៧	-	លោកស្រី	ម៉ុំ	ស្រីនាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨៨	-	លោក	រ៉ុច	ម៉ុនពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៨៩	-	លោកស្រី	ម៉ុក	ស្រីមាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩០	-	លោក	ជួន	វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩១	-	លោក	ថៃល	ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩២	-	លោក	លឿង	សុខា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩៣	-	លោកស្រី	ឃី	ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩៤	-	លោកស្រី	ឃី	មញ្ញាមុត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩៥	-	លោកស្រី	សុត្រ	ស្រីលីក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩៦	-	លោកស្រី	ឈួន	ស្រីហ៊ុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩៧	-	លោក	ឃាន	ពុទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩៨	-	លោកស្រី	យ៉ាត	សុភរិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
១៩៩	-	លោកស្រី	ឃីម	មម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០០	-	លោក	តេង	សេវ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០១	-	លោក	ឃី	វិរៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០២	-	លោក	សុញ្ញា	គឹមសាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



២០៣	- លោកស្រី	ចាន់	លីខា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០៤	- លោកស្រី	ហ៊ុំ	ស្រីណារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០៥	- លោក	ជ័យ	ចាន់ដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០៦	- លោក	ជុន	សុចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០៧	- លោក	ភី	ម៉ីនកែវ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០៨	- លោក	គង់	ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២០៩	- លោក	គិន	មិន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១០	- លោកស្រី	ឃុត	ចាន់លីដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១១	- លោកស្រី	ហ៊ុយ	ឈុនឡេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១២	- លោក	លន់	សុជាតិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១៣	- លោកស្រី	គុណ	សុធារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១៤	- លោកស្រី	សយ	ចន្ទ្រៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១៥	- លោក	សីម	សីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១៦	- លោក	ជា	ហ៊ិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១៧	- លោក	នារ៉ា	វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១៨	- លោក	សុះ	មុខរី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២១៩	- លោក	ឃាន់	ម៉ីនឡើង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២០	- លោកស្រី	នាត	មិត្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២១	- លោកស្រី	មូ	ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២២	- លោក	មិម	ម៉ីន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២៣	- លោក	គុន	សុភ័ក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២៤	- លោក	មុន	ស្រុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២៥	- លោក	អឹម	ស៊ីណារត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២៦	- លោកស្រី	ភីម	សុជាតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២៧	- លោក	កេង	ប៉ាវ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២៨	- លោក	យិន	សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២២៩	- លោក	ឃេង	ជានិទ្ទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣០	- លោក	ជាស	សីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣១	- លោក	ឌីម	ទូច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣២	- លោក	នេវ	អ៊ុំរ៉េង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣៣	- លោក	ដុន	ផែ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣៤	- លោក	សំ	ចន្ទ្រស័ក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣៥	- លោកស្រី	ហុន	ហារ៉ាស្រីម៉ឹម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



២៣៦	- លោកស្រី	អ៊ុន	ប័ន្ទលត្និណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣៧	- លោក	កាន់	សុភារ:	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣៨	- លោក	ចៀត	សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៣៩	- លោកស្រី	អ៊ុន	សំគាស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤០	- លោកស្រី	ឡុយ	សុភាស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤១	- លោក	ដុន	ជារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤២	- លោក	ម៉ុត	ភី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤៣	- លោកស្រី	ប៉ាក	បូរ៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤៤	- លោក	ផាន់	ប័ន្ទវិរ:	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤៥	- លោក	អ៊ុំ	ចាន់ដុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤៦	- លោក	ចាន់	សុខសៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤៧	- លោកស្រី	នែម	គឹមសែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤៨	- លោកស្រី	ជា	សុវណ្ណចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៤៩	- លោក	ជឹម	ជែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥០	- លោក	ឌី	ការុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥១	- លោក	ម៉ាក	សុខគា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥២	- លោកស្រី	ម៉ូច	យេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥៣	- លោក	យិន	សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥៤	- លោក	លន	ម៉ូលីស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥៥	- លោក	ចាន់	សីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥៦	- លោក	សែម	កក្កដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥៧	- លោកស្រី	នូ	ស្រីនិច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥៨	- លោកស្រី	សន	ចិត្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៥៩	- លោក	សេង	ហុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦០	- លោក	ឡុន	ជ័យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦១	- លោក	អំ	សុភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦២	- លោក	ខាន់	ប្រាជ្ញ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦៣	- លោក	និល	ម៉េងហោ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦៤	- លោក	យិន	សុផាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦៥	- លោកស្រី	យុត	លេងចានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦៦	- លោកស្រី	សុ	ស្រីពៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦៧	- លោក	ហ៊ុត	អេងលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៦៨	- លោកស្រី	កង	នឿ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



២៦៩	-	លោក	ឃ្លើន	សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧០	-	លោក	ភ័រ	វណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧១	-	លោក	ម៉ាន់	មិនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧២	-	លោកស្រី	អេត	សុភ័ក្រ្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧៣	-	លោកស្រី	ណុច	ស្រីនាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧៤	-	លោកស្រី	នាង	ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧៥	-	លោកស្រី	និល	ស្រីភូម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧៦	-	លោកស្រី	នេត	សុភ័ក្រ្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧៧	-	លោកស្រី	ឡើង	សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧៨	-	លោកស្រី	ឡើង	សុខលាភ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៧៩	-	លោក	សែម	គឹមយ៉ាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨០	-	លោក	ដុន	បុត្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨១	-	លោកស្រី	ដុន	សុផានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨២	-	លោក	ដា	ជីលុច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨៣	-	លោក	ទួន	សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨៤	-	លោក	រស់	គឹមមាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨៥	-	លោក	សន	សុឃ្លៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨៦	-	លោកស្រី	ដុន	ចាន់នា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨៧	-	លោក	ម៉ឺ	ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨៨	-	លោក	ណោង	ជ្រុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៨៩	-	លោក	សៅ	សុភ័ក្រ្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩០	-	លោកស្រី	អុន	ស៊ីវិជ្ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩១	-	លោក	ផែនល	ប័ន្ទាវា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩២	-	លោកស្រី	ផន	សុវណ្ណរោស្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩៣	-	លោក	ស៊ីម	ចាន់សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩៤	-	លោកស្រី	ខុន	ឈុនណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩៥	-	លោកស្រី	សិន	លាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩៦	-	លោក	លី	សុពុទ្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩៧	-	លោកស្រី	ផែន	ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩៨	-	លោក	ដួង	មុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
២៩៩	-	លោក	ទិស្ស	សុភ័ក្រ្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០០	-	លោក	លៀង	សេនីវុច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
	-	លោកស្រី	ចាម	ចន្ទាវា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៣០២	- លោក	ថេង	សុវណ្ណារាជ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០៣	- លោក	សេង	ក្រេតន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០៤	- លោកស្រី	កង	ស្រីម៉ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០៥	- លោក	សាន	ឌុន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០៦	- លោក	ឃឿត	សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០៧	- លោក	ផាន់	សុជាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០៨	- លោក	ឡើង	តារា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣០៩	- លោក	ស្នួន	ថេ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១០	- លោក	ហ៊ុយ	សញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១១	- លោក	ហ៊ុន	សុគត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១២	- លោក	រឹត	សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១៣	- លោក	លី	សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១៤	- លោក	ហាវ៉ាន់	ឌុន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១៥	- លោក	ឌុក	រ៉ាតុម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១៦	- លោក	យាង	ឈាងលាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១៧	- លោក	ហោរ	ម៉េងហ្វុក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១៨	- លោក	ឃឿន	ម៉េត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣១៩	- លោកស្រី	យ៉េង	កញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២០	- លោកស្រី	ហូ	ផល្លី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២១	- លោក	រ៉ុច	សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២២	- លោកស្រី	រ៉ុន	សុខារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២៣	- លោកស្រី	មុន	តានយក់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២៤	- លោកស្រី	គីម	ស្រីម៉ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២៥	- លោកស្រី	ចេន	ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២៦	- លោកស្រី	ឈន់	ឡោ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២៧	- លោក	ហាម	មុរ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២៨	- លោកស្រី	ហាន	ស៊ីម៉ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣២៩	- លោកស្រី	ហាន	ណាស៊ី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៣០	- លោក	ហ៊ុន	សុជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៣១	- លោក	ហៃ	បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៣២	- លោក	ទួន	លាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៣៣	- លោក	នេន	មិមិក្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៣៤	- លោក	រុល	រេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៣៣៥	-	លោកស្រី	ឌីន	ណាវី	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៣៦	-	លោក	លុស	សុផុន	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៣៧	-	លោក	សុខ	គិមសាន្ត	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៣៨	-	លោក	ឈុត	សំរិទ្ធ	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៣៩	-	លោក	សោម	សុវឌ្ឍនា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤០	-	លោក	ហារ៉ាវ៉ា	តេនា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤១	-	លោក	ដួង	សុចា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤២	-	លោកស្រី	រី	ចន្ទា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤៣	-	លោកស្រី	លន់	សេរីសោភ័ណ	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤៤	-	លោក	សុត្រ	ចន្ទា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤៥	-	លោកស្រី	សៀន	ចិន្តា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤៦	-	លោក	ចេង	សារ៉ាស៊ីន	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤៧	-	លោកស្រី	ឌីន	តេលីដា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤៨	-	លោក	មូល	សេងហៀង	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៤៩	-	លោក	លេន	រត្នសុភិ	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥០	-	លោកស្រី	ឈីវ	គិមលីន	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥១	-	លោក	ស៊ី	សុជាតិ	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥២	-	លោក	ហ៊ុម	ភក្ដី	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥៣	-	លោកស្រី	ជួប	ច័ន្ទជារីយ៉ា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥៤	-	លោក	ឃៀត	តន	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥៥	-	លោក	ខាន់	សិវឌ្ឍនា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥៦	-	លោកស្រី	យ៉ុង	នី	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥៧	-	លោកស្រី	សុខ	ស៊ីវលន	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥៨	-	លោកស្រី	រ៉ុន	ចល័ត្តនា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៥៩	-	លោក	លីម	ច័ន្ទ	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦០	-	លោកស្រី	នាយ	រ៉ុន	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦១	-	លោក	ដុច	តេច	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦២	-	លោកស្រី	យាន	ចន្ទា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦៣	-	លោកស្រី	ហោរ	ស្រីគុណ	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦៤	-	លោក	ដុន	សិគ្រា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦៥	-	លោក	នី	សារិទ្ធ	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦៦	-	លោក	លី	ភក្ដី	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤
៣៦៧	-	លោក	ឃៀន	សុវណ្ណា	គ្រូបង្រៀនកម្រិតខ្ពស់ ថ្នាក់លេខ៤



៣៦៨	-	លោកស្រី	ផាត	សុផារ៉ុត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៦៩	-	លោក	សុខ	ធារ៉ូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧០	-	លោក	អេមេ	គឹមវិលិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧១	-	លោក	ខន	លីហ៊ាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧២	-	លោក	សិន	បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧៣	-	លោកស្រី	ណុល	ស្រីណារ៉ុត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧៤	-	លោកស្រី	ពៅ	មរេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧៥	-	លោក	នេត	សុភក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧៦	-	លោក	លាម	ពន្លក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧៧	-	លោកស្រី	ខឹង	សុវណ្ណជានគន្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧៨	-	លោក	ជិន	រតនៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៧៩	-	លោក	ឈុំ	រិនជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨០	-	លោក	មីន	ប័ណ្ណកុដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨១	-	លោកស្រី	ម៉ុន	សុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨២	-	លោក	ម៉ី	សុយន់រ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨៣	-	លោក	រ៉េត	ភក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨៤	-	លោកស្រី	ឈៀង	មុធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨៥	-	លោក	សាត	វិបុល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨៦	-	លោកស្រី	សាន់	សារ៉ាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨៧	-	លោកស្រី	សៅ	ម៉ីនកត្តិកា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨៨	-	លោកស្រី	អេង	សុធារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៨៩	-	លោកស្រី	ឱ	មូរី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩០	-	លោក	ភឹម	បណ្ណៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩១	-	លោកស្រី	គង់	សុធារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩២	-	លោកស្រី	ឡុក	បណ្ណារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩៣	-	លោកស្រី	ពិន	គឹមលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩៤	-	លោកស្រី	ស	ផៃឡូស៊ាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩៥	-	លោក	អំ	សារ៉ាត់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩៦	-	លោក	ឈុន	វ៉ាន់ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩៧	-	លោក	ហ៊ាង	លីហ៊ាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩៨	-	លោក	អឹម	វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៣៩៩	-	លោកស្រី	បក	ស្រីលីក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០០	-	លោក	ជា	សុភក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៤០១	-	លោកស្រី	ជួន	លក្ខិណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០២	-	លោក	ភាគ	មុរាជ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០៣	-	លោកស្រី	ឌុច	សារ៉ាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០៤	-	លោកស្រី	សេន	គឹមចក្កី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០៥	-	លោកស្រី	ហាន	គឹមឡែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០៦	-	លោកស្រី	រឿង	ចុនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០៧	-	លោក	រឿង	ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០៨	-	លោក	ខឹម	សុផាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤០៩	-	លោក	ជុំ	និល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១០	-	លោក	ជឿន	សុភី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១១	-	លោក	ពោជ	ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១២	-	លោកស្រី	ឡាង	មឃុរ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១៣	-	លោក	ចៀម	ចន្ទធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១៤	-	លោកស្រី	ឱន	សាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១៥	-	លោក	ណាន់	បាយ៉ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១៦	-	លោកស្រី	ធី	ប៉ាក់រីម៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១៧	-	លោកស្រី	ទូ	ស្រីអូន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១៨	-	លោកស្រី	ផុន	ផានា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤១៩	-	លោក	សំ	មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២០	-	លោកស្រី	សាន	សុមិថ្វា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២១	-	លោក	សុន	ផែ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២២	-	លោក	ឃ្មុំង	ធានិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២៣	-	លោក	ឌុច	ចាន់ថា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២៤	-	លោកស្រី	ចន្ទា	ម៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២៥	-	លោកស្រី	ឡាង	ធរមីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២៦	-	លោក	រឿង	ចន្ទ្រៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២៧	-	លោក	ធិត	សុចន្ទ្រធារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២៨	-	លោក	ជ្រិន	ស៊ីថាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤២៩	-	លោកស្រី	សាំង	សីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣០	-	លោក	ឡាង	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣១	-	លោក	រុយ	គន់គឹម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣២	-	លោក	លីន	ផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣៣	-	លោក	ស្រុយ	ចច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៤៣៤	-	លោកស្រី	សុខ	ទិត្យករុណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣៥	-	លោកស្រី	ស្រោម	សាវុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣៦	-	លោក	អ៊ុំច	ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣៧	-	លោក	តែម	លីហ័រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣៨	-	លោក	ឌុន	សុខុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៣៩	-	លោក	ឡែន	បុត្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤០	-	លោក	ហៀក	ស្រៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤១	-	លោកស្រី	ជា	សម្មស្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤២	-	លោក	មួន	ចាន់ថន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤៣	-	លោកស្រី	ម៉ន	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤៤	-	លោកស្រី	មាន	ស្រីពេជ្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤៥	-	លោក	រិណ	សំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤៦	-	លោកស្រី	ហ៊ុល	ឡាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤៧	-	លោកស្រី	សោម	សាឡើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤៨	-	លោក	ឈួន	ជាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៤៩	-	លោកស្រី	ជឹម	ស្រីនាថ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥០	-	លោក	រនន	គាល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥១	-	លោក	កាន់	លីហោង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥២	-	លោកស្រី	ទូច	ស្រីគូច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥៣	-	លោកស្រី	ឃឹម	ចាន់រីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥៤	-	លោក	ជុន	សុជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥៥	-	លោក	រោរ	សុខន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥៦	-	លោក	នី	ប្រាបុខ្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥៧	-	លោកស្រី	យន់	មីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥៨	-	លោកស្រី	លី	លត្តិណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៥៩	-	លោក	លឹម	សីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦០	-	លោកស្រី	វ៉ាង	ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦១	-	លោក	ថៃ	សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦២	-	លោកស្រី	សេង	សាវីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦៣	-	លោកស្រី	ស៊ុន	បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦៤	-	លោក	ហិរ	ជន្មា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦៥	-	លោក	ឡៅ	ឡុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦៦	-	លោក	អុន	ថេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៤៦៧	-	លោក	ឆ្លី	ចាន់ពួន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦៨	-	លោក	ឆៀន	សំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៦៩	-	លោក	ជុស	មិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧០	-	លោកស្រី	ជឿយ	សុភាគ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧១	-	លោកស្រី	នីម	ភិញ្ញភិញ្ញ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧២	-	លោក	លាត	ឆ្លីយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧៣	-	លោកស្រី	រំលង	ស្រីមី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧៤	-	លោក	ឆ្លើយ	ក្រត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧៥	-	លោក	ម	ភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧៦	-	លោកស្រី	សន	ឆៀម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧៧	-	លោក	ហង់	ដាន្ត្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧៨	-	លោក	ម៉ន្ត	ថាមរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៧៩	-	លោក	ម៉ែន	សុភារុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨០	-	លោក	លី	សុភ័ក្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨១	-	លោកស្រី	គង់	ស្រីម៉ុ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨២	-	លោក	ស្រេង	ថា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨៣	-	លោក	ខាត់	ឡើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨៤	-	លោក	គី	គីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨៥	-	លោក	ជ្រិន	មិវ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨៦	-	លោក	ទិត្យ	សីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨៧	-	លោក	ចង់	ម៉េវ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨៨	-	លោក	ឡើង	សាម៉ែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៨៩	-	លោកស្រី	ខាង	ចន្ទ្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩០	-	លោក	រស់	សុចន្ទ្យាដណ្ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩១	-	លោក	សុខ	ណិមមីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩២	-	លោក	រោម	ឡោះ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩៣	-	លោកស្រី	កេង	គាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩៤	-	លោកស្រី	ក្រុញ	ម៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩៥	-	លោកស្រី	រន	សុគ្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩៦	-	លោកស្រី	ឈុន	គីមឃាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩៧	-	លោក	ដាត់	ក្រិច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩៨	-	លោកស្រី	ដូ	សុខមុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៤៩៩	-	លោកស្រី	ពេញ	សំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៥០០	-	លោក	ម៉ុក	ណារិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០១	-	លោកស្រី	ឡុន	ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០២	-	លោកស្រី	តែក់	សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០៣	-	លោកស្រី	ថា	សុភាស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០៤	-	លោក	ជា	ណារ៉ុក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០៥	-	លោក	លីម	ច័ន្ទតារា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០៦	-	លោក	ចៀង	សិទ្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០៧	-	លោក	សៀង	ថារិទ្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០៨	-	លោក	ជ្រឹម	គី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥០៩	-	លោក	សែត	សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១០	-	លោក	ឌីម	វណ្ណដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១១	-	លោកស្រី	ទេព	ស្រីម៉ុ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១២	-	លោក	ពេជ	ពល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១៣	-	លោកស្រី	សោម	ពេជ្រាសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១៤	-	លោក	ស្នួន	សេងហ្វុរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១៥	-	លោកស្រី	ប្រាក់	សុជាតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១៦	-	លោក	ហែម	បូរ៉េត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១៧	-	លោក	រី	វឌ្ឍនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១៨	-	លោកស្រី	ហែម	ចិន្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥១៩	-	លោក	ច័ន្ទ	ស៊ីណាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២០	-	លោកស្រី	ម៉ៅ	គូនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២១	-	លោក	ថា	ច័ន្ទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២២	-	លោក	ទេព	សុស្តី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២៣	-	លោកស្រី	រាជ	សុនិមល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២៤	-	លោកស្រី	ណេម	ណារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២៥	-	លោក	សុខ	ខេមករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២៦	-	លោកស្រី	គុប	ពិដោ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២៧	-	លោកស្រី	ធឿន	ចន្ទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២៨	-	លោកស្រី	នន	ភុសល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥២៩	-	លោកស្រី	ឌីន	កញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣០	-	លោកស្រី	ពុត	នៃយ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣១	-	លោកស្រី	ម៉ី	សុវណ្ណឌីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣២	-	លោក	ម៉ែន	ផាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៥៣៣	- លោកស្រី	ចាន់	ស្រីលក្ខណ៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣៤	- លោក	ព្រំ	ឆារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣៥	- លោក	ចាន់	ស្នួន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣៦	- លោក	នេត	ឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣៧	- លោកស្រី	ឃឹក	សំបូរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៣៨	- លោក	មាស	ឡែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

- តំណាងបំណែងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ តទៅ

៥៣៩	- លោក	ម៉ៅ	សារ៉ាណូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤០	- លោក	លាង	លីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤១	- លោក	ណាង	ស្តេនដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤២	- លោក	គង់	ចំរើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤៣	- លោក	ផាច	ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

- តំណាងបំណែងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ តទៅ

៥៤៤	- លោក	ចាន់	សារិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤៥	- លោកស្រី	ថៃ	សុគន្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤៦	- លោក	ស្តេច	ចិន្ដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤៧	- លោក	ឈិន	ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤៨	- លោកស្រី	ធី	ស្រីហ៊ុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៤៩	- លោក	ហោ	យីឡេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

- តំណាងបំណែងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ តទៅ

៥៥០	- លោក	ស៊ីន	ពៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥១	- លោក	ឡឹម	ភី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥២	- លោកស្រី	ម៉ាត	អែសាសន៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥៣	- លោក	ម៉ាន់	ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥៤	- លោកស្រី	សុះ	គី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥៥	- លោកស្រី	ធី	ឡឹម៉ាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥៦	- លោក	យ៉ែម	ហាំម៉ាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥៧	- លោក	ទិត្យ	រ៉េនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥៨	- លោកស្រី	សា	ម៉ាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៥៩	- លោក	សាន់	យូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦០	- លោក	ឃ្មី	សេន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦១	- លោក	សុះ	ម៉ុត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

- តំណាងបំណែងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ តទៅ

៥៦២	- លោកស្រី	អុយ	ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
-----	-----------	-----	-------	----------------------------------



៥៦៣	- លោក	ច័ន្ទ	សុផាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦៤	- លោក	ស៊ីន	ចន្ទធារិដ្ឋិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦៥	- លោក	នន	តារ៉ែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦៦	- លោក	នប	ឡែងហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦៧	- លោកស្រី	ដា	វិណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦៨	- លោកស្រី	ឈិត	មិតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៦៩	- លោកស្រី	លី	សិរីរតនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧០	- លោកស្រី	រុន	ភក្ដី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧១	- លោក	ឈុំ	សីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧២	- លោកស្រី	ខុច	សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧៣	- លោក	ម៉ែន	គុណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧៤	- លោក	ម៉ៅ	តារម្យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧៥	- លោកស្រី	ម៉ុំ	ស៊ីនួន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧៦	- លោក	រុន	ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧៧	- លោក	ច័ន្ទ	សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧៨	- លោកស្រី	លី	ច័ន្ទតារាណ្ឌ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៧៩	- លោក	ឈុំ	គុណលីយុទ្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨០	- លោកស្រី	លី	សិរីសុផាតី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨១	- លោក	ម៉ែន	ណារ៉េក្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨២	- លោកស្រី	ម៉ាល	ជានីស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨៣	- លោកស្រី	ឈីន	ណាតុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨៤	- លោកស្រី	សុខា	ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨៥	- លោកស្រី	សុស	មិទ្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨៦	- លោកស្រី	ម៉ាល	សេរសម្ព័ស្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨៧	- លោក	ហេង	សំរិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨៨	- លោកស្រី	អេន	ចន្ទនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៨៩	- លោក	តឿ	ចាន់លី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩០	- លោក	ទួន	សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩១	- លោក	ខាត	រេនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩២	- លោកស្រី	នាង	សុខលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩៣	- លោកស្រី	ផ្លុំ	សុភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩៤	- លោក	ឈីន	សាន់ឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩៥	- លោកស្រី	នីម	ស៊ីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៥៩៦	- លោក	សិរី	នីរៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩៧	- លោកស្រី	ខៀវ	សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៥៩៨	- លោកស្រី	ម៉ៅ	មូរ៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ០
៥៩៩	- លោកស្រី	អុន	លីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០០	- លោក	ម៉ូក	រ៉េស៊ីនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០១	- លោក	ស៊ុន	ភារីក្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០២	- លោកស្រី	សៅ	សុគន្ធារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០៣	- លោក	ហេង	ដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០៤	- លោក	ពុឃ	សុខចុឃ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០៥	- លោក	ខ្វាត	ផល្លា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០៦	- លោក	ទួន	សុផាន់និត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
- គាំទ្រសម័យវប្បធម៌ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កន្លែង				
៦០៧	- លោក	ចាន់	ភក្ដី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០៨	- លោក	ចាន់	មេត្រី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦០៩	- លោកស្រី	សំរោង	ច័ន្ទក្រសា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១០	- លោក	តែ	ចាន់ភារា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១១	- លោក	ដួង	ច័ន្ទវិទ្ធីនាថ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១២	- លោកស្រី	សិន	សុខឡេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១៣	- លោកស្រី	យឹម	សុវណ្ណារាជក្សេណី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១៤	- លោក	ស្រុយ	ផានិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១៥	- លោក	ពៅ	គាចស៊ី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១៦	- លោក	ប្រុក	ណារិទ្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១៧	- លោកស្រី	រ៉ក្ស	សុវណ្ណសក្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១៨	- លោកស្រី	ហារ៉ា	ដាលោក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦១៩	- លោក	ដួង	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២០	- លោក	ចាន់	គុណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២១	- លោក	ជុន	ចំសធនៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២២	- លោក	ខុន	គីមស្រីន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២៣	- លោក	អ៊ុក	អ៊ុយយ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២៤	- លោក	សុខ	នី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២៥	- លោកស្រី	នី	មរិមុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២៦	- លោក	យ៉ោ	សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២៧	- លោក	គង់	ពុឃផល្លា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៦២៨	-	លោក	លុន	សំបុរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦២៩	-	លោក	សុខ	ឡែង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣០	-	លោកស្រី	សៀក	ឡេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣១	-	លោក	សេង	ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣២	-	លោកស្រី	នេង	និព័ន្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣៣	-	លោក	លី	សុខោង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣៤	-	លោក	តារា	លីហាត់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣៥	-	លោក	នេង	មិនីវឌ្ឍនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣៦	-	លោក	អាំង	សាំងឡុង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣៧	-	លោក	អ៊ុយ	វិឌ្ឍ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣៨	-	លោក	គាន	ហ្សឺឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៣៩	-	លោក	ជិន	ចាន់ដារ៉ាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤០	-	លោក	អុន	ចំរើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤១	-	លោក	ហៀក	នៃដេន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤២	-	លោក	ហែម	លីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤៣	-	លោក	អ៊ុយ	អានតក្កី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤៤	-	លោក	អែម	ឡើង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤៥	-	លោកស្រី	ចន្ស	ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤៦	-	លោកស្រី	អុន	សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤៧	-	លោកស្រី	មាស	ស្រីឡេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤៨	-	លោក	កយ	ចន្ទ្រៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៤៩	-	លោក	ថាង	ថាឡើង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥០	-	លោក	ស៊ី	ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥១	-	លោក	ពេជ	គីណាល់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥២	-	លោក	សុត	មិសាល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥៣	-	លោក	ហោ	យុហាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥៤	-	លោក	លោង	ចុឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥៥	-	លោកស្រី	ឈឿម	ចាន់ថា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥៦	-	លោក	ញាណ	ស៊ីយប្រុស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥៧	-	លោក	គុន	សំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥៨	-	លោកស្រី	ថា	ដាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៥៩	-	លោក	ឈន	ស៊ីលន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦០	-	លោកស្រី	សយ	សំបុរណ៍យ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤



៦៦១	- លោកស្រី	អ៊ុំង	ស៊ីវលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦២	- លោកស្រី	គង់	ផល្លី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦៣	- លោក	ចេង	គារា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦៤	- លោកស្រី	ចិន	ពុទ្ធវិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦៥	- លោក	ម៉េង	ប្រុ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦៦	- លោក	អ៊ុំក	ចាន់ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦៧	- លោកស្រី	ចិន្ទា	សុវិភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦៨	- លោក	មាស	សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៦៩	- លោក	ដួង	សុវ័យណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧០	- លោក	ចាន់សុខ	វណ្ណស័ក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧១	- លោក	អ៊ុំន	ទេចាន់ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧២	- លោក	អ៊ុំន	សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧៣	- លោក	ចាន់	ចាន់ឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧៤	- លោក	លួន	ថាវុឌ្ឍ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧៥	- លោក	លុយ	សុខណាច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤
៦៧៦	- លោក	អ៊ុំ	មួរ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ.ល. ១៩០៧. ១០៤៦

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិវិធីសាលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៩/១០៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធផ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ៖

- ក-ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦ ៖
 - ១ - ឯកឧត្តម **ឆន មុនី** មានឋានៈស្មើ **រដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ២- ឯកឧត្តម **ហាន សំរុល** មានឋានៈស្មើ **រដ្ឋលេខាធិការ**
 - ៣- ឯកឧត្តម **សន នរិន្ទ** មានឋានៈស្មើ **រដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ៤- ឯកឧត្តម **ទួន ពៅពេជ្រ** មានឋានៈស្មើ **រដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ៥- លោកជំទាវ **ទួន សុខេម** មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ៦- ឯកឧត្តម **រិន ណារ៉ាន់** មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ៧- ឯកឧត្តម **ទួន គន្ធា** មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន

- ខ-ជាជំនួយការ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦ ៖
 - ១- ឯកឧត្តម **សុខ អៀង** មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ២- ឯកឧត្តម **ជា សុភ័ក្រ** មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន

មាត្រា ២ : សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ស សីហមុនី

ព្រះរាជលញ្ឆករ ១៩០៧.១០៤៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩

នរោត្តម សីហមុនី
 ប្រធានម្តងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនិកាយសមណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជធាន

នូវ

ក-គ្រឿងឥស្សរិយយស **ជាតុបករ**

១-ព្រះមង្គលទិព្វលោករង្សី កែវ សាវ័ន	៦-ឧត្តមសេនីយ៍ទោ	ឡុង	សុទី
២-ព្រះវរមុនីញាណ អៀម សាន	៧-ឧត្តមសេនីយ៍ទោ	ឡៅ	ហន
៣-លោក ទន់ វៃអាំង	៨-ឧត្តមសេនីយ៍ទោ	ព្រំ	សេដ្ឋា
៤-ឧត្តមសេនីយ៍ឯក នៅ សំ	៩-លោក	អ៊ុន	វណ្ណ
៥-ឧត្តមសេនីយ៍ទោ ឡាយ តារា	១០-លោកជំទាវ	អ៊ូ	សំអាត ស្រី បេន

ខ-គ្រឿងឥស្សរិយយស **ព្រះរាជធានាចក្រកម្ពុជា ថ្នាក់ មហាសេនីយ៍ទូទៅ**

១-ព្រះត្រកូនធុកង្ក សៀ ហោង	១៥-លោកជំទាវ	ឈ	ស្រីមុំ
២-ព្រះមេត្តាវិសុទ្ធិ ឌឹម ប៊ុណ្ណា	១៦-លោកជំទាវ	ណុប	វណ្ណា
៣-ព្រះគ្រូ លាង ប៊ុនហាក់	១៧-លោកជំទាវ	សំ	មួយ
៤-ព្រះគ្រូ ឡុង វណ្ណនី	១៨-វរសេនីយ៍ឯក	ញឹម	សុផានុផ
៥-ព្រះវិរិយសំរេ ខៀវ ផន	១៩-វរសេនីយ៍ទោ	អេង	រតនា
៦-លោកគ្រូបណ្ឌិត ប៊ុត សាវង្ស	២០-លោក	លី	ហ៊ុន
៧-ឯកឧត្តម ដៅ ចន្ទគាសា	២១-ឧបាសិកា	ឆាយ	សិន
៨-លោកជំទាវ សោម សុផាន់ណា	២២-ឧបាសិកា	មុន	សៀម
៩-លោកជំទាវ យុន ធានី	២៣-ឧបាសិកា	មួយ	ឡឹង
១០-ឯកឧត្តម ម៉ា សិទ្ធា	២៤-លោក	សៅ	សុផា
១១-ឯកឧត្តម ជា ចំណាន	២៥-លោក	ចែម	សារីម
១២-ឯកឧត្តម យូ ភិរម្យ	២៦-លោក	មួង	ធី
១៣-លោក ឈយ ម៉ក់	២៧-លោក	ផាន់	វ៉ុន
១៤-លោកជំទាវ លី ណា	២៨-លោក	កែវ	ធឿន



២៩-លោក	សោម	ពុទ្ធតារា	៣៧-លោក	សេក	ធាវិទូ
៣០-លោក	ចាន់	ចិន	៣៨-លោក	ហែម	សុភី
៣១-លោក	អ៊ុន	ម៉ៅ	៣៩-លោក	ក្រច	សាម៉េត
៣២-លោក	គីង	គីរិន	៤០-លោកបណ្ឌិត	ប៉ៃ	សំបូរ
៣៣-លោក	ម៉ៃ	ស៊ីត	៤១-លោកបណ្ឌិត	ត្រី	ជីវិន
៣៤-លោក	ពៅ	នូ	៤២-លោក	សួន	សារឿន
៣៥-ឧត្តមសេនីយ៍ត្រី	សាត	គឹមសាន	៤៣-លោក	សៀង	គង់
៣៦-លោក	សុខ	ចិត្តា			

គ-គ្រឿងឥស្សរិយយស សុខត្តារា ថ្នាក់ មហាសេនីយ៍

១-ព្រះគ្រូឧទ័យវង្សាភិន ចន្ទា	២-លោក	អេង	មោក្ខ
------------------------------	-------	-----	-------

ឃ-គ្រឿងឥស្សរិយយស មុនីសាសន៍ន្ត ថ្នាក់ មហាសេនីយ៍

១-ព្រះតេជគុណចារិយោ ទឹម សៀន	១៣-ឧត្តមសេនីយ៍ត្រី	ឈួន	សេងហួត
២-ព្រះតេជគុណធម្មសារោ ប៊ុត ប៊ុនធីម	១៤-វរសេនីយ៍ឯក	សេង	ចាន់ធី
៣-ព្រះតេជគុណ សាត សុគន្ធា	១៥-វរសេនីយ៍ឯក	ប៉ែន	សុវត្តា
៤-ព្រះតេជគុណ នៃ ធាវិទូ	១៦-លោក	ញឹម	ខេមរៈ
៥-ឯកឧត្តម គង់ កន្តារ៉ា	១៧-លោក	ហេង	ប៊ុនធឿន
៦-ឯកឧត្តម ផន សាលីន	១៨-លោក	ផង់	វ៉ែម
៧-ឯកឧត្តម ហ៊ឺ សេងលន់	១៩-លោក	អ៊ឹម	សារ៉ុម
៨-លោក វិញ ត្រី	២០-លោក	ពេជ្រ	និមិត្ត
៩-ឧត្តមសេនីយ៍ឯក ម៉ែក មុនី	២១-លោក	មុយ	ពៅ
១០-ឧត្តមសេនីយ៍ទោ កុង គង់	២២-លោក	ញឹប	វណ្ណនី
១១-ឧត្តមសេនីយ៍ទោ ញ៉ែម សារ៉ាត	២៣-លោក	សុក	សាខន
១២-ឧត្តមសេនីយ៍ត្រី ម៉ៅ ចំរើន	២៤-លោក	ស៊ុន	សម្បត្តិ

ង-គ្រឿងឥស្សរិយយស ព្រះរាជខណ្ឌប្រកបដោយ ថ្នាក់ មហាសេនា

១-ព្រះតេជគុណ ហ៊ុន សុខចាន់	១៨-វរសេនីយ៍ទោ	ម៉ម	សុផានិត្យ
២-ព្រះតេជគុណ ម៉ៅ សារឿន	១៩-វរសេនីយ៍ទោ	យាង	ឧត្តម
៣-ព្រះគ្រូ នូ សិទ្ធិ	២០-វរសេនីយ៍ទោ	នាង	ជិនិត
៤-ឯកឧត្តម គឹម សុផុន	២១-វរសេនីយ៍ទោ	ញឹក	សុផល
៥-វរសេនីយ៍ឯក ភាព ស៊ីម៉ៅ	២២-វរសេនីយ៍ទោ	អ៊ុច	វិទ្ធិរក្ស
៦-វរសេនីយ៍ឯក ព្រំ សុដី	២៣-វរសេនីយ៍ទោ	យ៉ិន	វីរៈ
៧-វរសេនីយ៍ឯក ម៉េត មករា	២៤-វរសេនីយ៍ទោ	ឡៅ	វណ្ណា
៨-វរសេនីយ៍ឯក ណុប ប៊ុនថង	២៥-វរសេនីយ៍ត្រី	ខេង	កុសល
៩-វរសេនីយ៍ឯក មិត្ត ចាន់រុន	២៦-វរសេនីយ៍ទោ	ប៊ុច	ឈឿន
១០-វរសេនីយ៍ឯក ខុម សុភី	២៧-វរសេនីយ៍ត្រី	កើត	ពុជ
១១-វរសេនីយ៍ឯក មាស បូទង	២៨-ឯកឧត្តម	សិល	សុខសារិន
១២-វរសេនីយ៍ឯក ឈួន ភឿន	២៩-វរសេនីយ៍ត្រី	ណាត	ប៊ុនធឿន
១៣-វរសេនីយ៍ឯក គន់ អែហៀង	៣០-លោកជំទាវ	សួន	សុវណ្ណនី
១៤-វរសេនីយ៍ទោ លីម ម៉េង	៣១-លោកជំទាវ	ហែម	ច័ន្ទគុណ
១៥-វរសេនីយ៍ទោ យង់ ណារី	៣២-វរសេនីយ៍ទោ	ផេង	មុនីវត្ត
១៦-វរសេនីយ៍ទោ ឌឿ សុខា	៣៣-លោក	អឿង	សុភាព
១៧-វរសេនីយ៍ទោ រេង សែ	៣៤-លោក	ណៃ	ចាន់ធី



៣៥-លោក	ឌិន	ឌឹម	៧៥-វរសេនីយ៍ទោ	ហៀ	រៀបចំ
៣៦-លោក	គាំ	ដុះ	៧៦-លោក	ហង្ស	សំណាង
៣៧-លោក	ហោង	ចាន់	៧៧-លោកស្រី	ប៊ុច	មួយឡេង
៣៨-លោកស្រី	បូ	សំអាត	៧៨-លោកស្រី	អ៊ឹង	មួយឡាង
៣៩-លោក	គង់	ហៀន	៧៩-លោកស្រី	គុយ	ឌឹម
៤០-លោក	ម៉ិច	ប៊ុនឡុង	៨០-លោកស្រី	ពៅ	សុភាព
៤១-លោក	តាន់	សុផៃ	៨១-លោកស្រី	ផៃ	ច័ន្ទណារី
៤២-លោក	ជូ	ពុន	៨២-លោកស្រី	ពេជ្រ	កល្យាណ
៤៣-លោក	តាន់	គឹមវិទូ	៨៣-លោកស្រី	អ៊ឹម	ចន្ទា
៤៤-លោក	ឈឹម	មាន	៨៤-លោក	ឈឹម	សំអឿន
៤៥-លោក	ឌឹម	ផាត	៨៥-លោក	សូ	ណាក់
៤៦-លោក	ប៊ុក	វុទ្ធី	៨៦-លោកស្រី	សៀង	សេរី
៤៧-លោក	អ៊ុំ	សុធា	៨៧-លោកស្រី	យុន	លាងហុង
៤៨-លោក	លី	សួន	៨៨-លោកស្រី	យុន	ស៊ឹម
៤៩-លោកស្រី	យ៉ា	សារឿន	៨៩-ឧបាសក	ម៉ា	ម៉ាលីស
៥០-លោក	ជឹង	ថុល	៩០-លោក	ជា	ម៉ៅ
៥១-លោកស្រី	លីម	សុឿន	៩១-លោក	ជាម	ហោង
៥២-លោកស្រី	គន់	ស៊ុនណារី	៩២-លោក	កែវ	សុង
៥៣-លោក	ឡាយ	ឧត្តម	៩៣-លោក	ហ៊ុំ	ហុក
៥៤-លោក	យស	សំណាង	៩៤-លោក	សៀន	ពិសិដ្ឋ
៥៥-លោក	តាំង	គឹមហ៊ាញ	៩៥-លោក	សៀន	ប៊ុនលី
៥៦-លោក	ដាំ	ស៊ីឌឹម	៩៦-អនុសេនីយ៍ឯក	ប្លុង	គង្គា អគ្គលេខ ៦១៣៧៩
៥៧-លោក	ជួន	ឌឹ	៩៧-ឧបាសិកា	ស៊ីវ	ហ៊ុច
៥៨-លោក	ឯក	ឈន	៩៨-លោកស្រី	ឈឹម	លាងហួរ
៥៩-វរសេនីយ៍ឯក	គឹមស្រីន	កុសល	៩៩-កញ្ញា	កាណា	គន្ធា
៦០-វរសេនីយ៍ទោ	ហ៊ុំ	សុខថុង	១០០-លោក	អ៊ុច	អ៊ុត
៦១-វរសេនីយ៍ទោ	ឈាង	វិន	១០១-លោក	សេង	ឧត្តម
៦២-លោក	ម៉ន	វាសនា	១០២-កញ្ញា	ឆាយ	មរកត
៦៣-លោក	ទូ	នីន	១០៣-លោក	យ៉ិន	សាយទួ
៦៤-វរសេនីយ៍ទោ	រុណា	វណ្ណឌឹ	១០៤-លោក	សូ	សុភា
៦៥-វរសេនីយ៍ទោ	ហួត	បូរិទូ	១០៥-លោក	ភួន	កូដា
៦៦-លោកជំទាវ	សួរ	សុគន្ធារី	១០៦-លោក	ឡុច	សោភា
៦៧-លោក	កែវ	សៀន	១០៧-លោក	ឡោ	សុផល
៦៨-លោក	អេង	ធី	១០៨-លោក	ផៃ	ពេជ្រ
៦៩-លោក	ជុំ	ទ្រុក	១០៩-លោក	នប់	ណាក់
៧០-លោក	គន់	គឹមធាង	១១០-លោក	ស៊ីវ	សាវ៉ាត
៧១-លោក	ស	សាវិន	១១១-លោក	ជា	យ៉ិនរេន្ទ្រ
៧២-ឧបាសិកា	អៀ	ជាលៀង	១១២-លោក	មន	ឧត្តម
៧៣-លោកស្រី	ភួង	ផល្លី	១១៣-លោក	អេង	សុភាព
៧៤-លោកស្រី	សុខ	សុខាល័យ	១១៤-លោក	ប៊ុត	ប៊ុនធឿន



១១៥-លោក	ហេង	ណារិទ្ធ	១២៤-លោក	ផូ	កែវស្នី
១១៦-លោក	អ៊ិន	អេន	១២៥-អ្នកនាង	នុត	សុគន្ធារី
១១៧-លោកស្រី	គឹម	ចន្ទា	១២៦-លោក	ភី	សារ៉ាវុធ
១១៨-លោក	ចាន់	ដា	១២៧-អ្នកនាង	គុជ	សុមនីរស្នី
១១៩-លោក	ទុំ	អៀន	១២៨-អ្នកនាង	ឆាយ	វណ្ណារី
១២០-កញ្ញា	ខៀវ	ចាន់លីនី	១២៩-អ្នកនាង	លឹម	ពេជ្រដារ៉ាស៊ី
១២១-អរសេនីយ៍ត្រី	វិញ	ហៀន	១៣០-អ្នកនាង	ឈួន	ម៉ាលីស
១២២-លោក	សុខ	វិសិទ្ធិបណ្ឌិត	១៣១-លោក	ពិន	ណារ៉ុម
១២៣-លោក	សុគន្ធ	អារុណមុនី			

ច-គ្រឿងឥស្សរិយយស សុចគ្គាន ថ្នាក់ មហាសេនា

១-លោកស្រី	ថៃ	គឹមសេរី	៣-លោក	អ៊ឹង	ជាកុក
២-លោក	មូល	វិចិត្រ	៤-លោក	ជួង	វ៉ាន

ឆ-គ្រឿងឥស្សរិយយស មុនីសាវ័ន្ទ ថ្នាក់ មហាសេនា

១-ព្រះតេជគុណ	សុខ	គឹមហេង	១៦-លោកជំទាវ	ម៉ុក	វណ្ណមុនី
២-អរសេនីយ៍ឯក	ឆេង	វ៉ាន់	១៧-លោកជំទាវ	ស្រី	គន្ធា
៣-អរសេនីយ៍ទោ	ជា	សំអឿន	១៨-លោកជំទាវ	យី	ម៉ុ
៤-លោក	យ៉ាវ	ឡេង	១៩-លោកស្រី	វ៉ែន	អៀន
៥-អរសេនីយ៍ត្រី	សែម	សុខា	២០-លោកស្រី	ផុន	មុនី
៦-លោកជំទាវ	ឆេង	សោភា	២១-លោកស្រី	ហុង	ម៉ុ
៧-លោក	ឆាយ	វ៉ាន	២២-លោកស្រី	ខេង	ស៊ីថាន
៨-លោកស្រី	នៅ	សុផល	២៣-លោក	លីវ	គឹមជីវ
៩-លោកស្រី	ចេង	ស៊ីណាត	២៤-លោក	នូ	សៅវ៉ែត
១០-លោក	ទូច	ផាន់ឌី	២៥-លោក	ពៅ	វិទ្ធី
១១-អរសេនីយ៍ត្រី	ណាំ	ស៊ីណេង	២៦-លោក	ហ៊ុយ	សុជាតិ
១២-អរសេនីយ៍ត្រី	ស៊ុន	បូរិទ្ធ	២៧-លោក	នួន	វឌ្ឍី
១៣-លោក	ថៃ	លី	២៨-លោក	ម៉ក់	ឡេង
១៤-លោក	ឈួន	ប៊ុនធឿន	២៩-លោក	អ៊ី	យឹម
១៥-លោក	ឡុង	ចំរើន			

ជ-គ្រឿងឥស្សរិយយស ព្រះរាជណាយករដ្ឋមន្ត្រី ថ្នាក់ ធិបតី

១-ព្រះគ្រកល្យាណចារី ជួប	ណែ	១១-លោក	ឡាយ	គឹមលាង	
២-លោកជំទាវ	រង	វណ្ណារី	១២-លោក	ប៉ុល	សុភាព
៣-ឧត្តមសេនីយ៍ត្រី	កែវ	ហុកលី	១៣-លោក	មិ	ប៊ុនធី
៤-លោកជំទាវ	ផេង	សុគន្ធាណា	១៤-លោក	ញឹម	បូរ៉ាត
៥-អរសេនីយ៍ត្រី	ផុន	សុផាន់ណា	១៥-លោក	ទឹម	សំអឿន
៦-លោក	សេន	សីហា	១៦-លោក	ហ៊ឹម	ហ៊ឹម
៧-លោកស្រី	ស៊ុម	សៀប	១៧-លោក	អ៊ុន	សំអាត
៨-អរសេនីយ៍ឯក	ម៉ែន	សុខផេង	១៨-លោក	រៀល	ស៊ីផាត
៩-អរសេនីយ៍ឯក	ញ៉ែម	ទិយ៉ា	១៩-លោក	សាង	ដារ៉ា
១០-លោក	ស៊ុន	វិទ្ធី	២០-លោក	ម៉ុ	សុខឿន



២១-លោក	នេត	ផង	៥៧-លោក	សំរិទ្ធ	ម៉ុង
២២-លោក	សៀង	សំរឿន	៥៨-លោក	អេម	សុខុម
២៣-លោក	ជួន	ឌី	៥៩-លោក	ពេជ្រ	ប៉ាន់
២៤-លោក	អ៊ុន	ប៊ុនធឿន	៦០-លោក	ញឹក	វ៉ាន់ធឿន
២៥-លោក	សៀង	សំណាង	៦១-លោកស្រី	ហ៊ាង	រូចស្រី
២៦-លោក	ថេង	ចាន់ធឿន	៦២-លោកស្រី	តូច	យឿន
២៧-លោក	ភុល	ចំរើន	៦៣-អ្នកស្រី	សាន់	វ៉ាន់ឌី
២៨-លោក	ស៊ុន	ស៊ុន	៦៤-អ្នកស្រី	បី	ម៉ៅ
២៩-លោក	ប្រាក់	សូផាត	៦៥-អ្នកស្រី	ស្លុង	សុភាព
៣០-លោក	សេង	សំរុង	៦៦-អ្នកស្រី	នូ	សារឿន
៣១-លោក	ឌី	នរ:	៦៧-អ្នកស្រី	ស៊ូ	ចាន់ធ្ម
៣២-លោក	ឈិន	មុនី	៦៨-អ្នកស្រី	ជីម	សិន
៣៣-លោក	ជុំ	ភិរុណា	៦៩-អ្នកស្រី	ឡាង	សុភាព
៣៤-លោក	ភិន	ស៊ុនឡេង	៧០-អ្នកស្រី	ម៉ាន	សុខុន
៣៥-លោក	ជុំ	ពិន	៧១-អ្នកស្រី	វី	សុខឡា
៣៦-លោក	យីម	ផាត	៧២-អ្នកស្រី	លឿង	ចន្ទាវី
៣៧-លោក	ជុំ	សារុន	៧៣-អ្នកស្រី	ប៉ែន	ចន្ទី
៣៨-លោក	វ៉ាន់	អេងវ៉ាន់	៧៤-អ្នកស្រី	អ៊ូ	ចន្ទី
៣៩-លោក	ឈិន	មុនី	៧៥-អ្នកស្រី	សាន	សុផាន
៤០-លោក	ជុក	ហឿន	៧៦-អ្នកស្រី	ប៉ុល	សារុន
៤១-លោក	ពៅ	សុខាណា	៧៧-អ្នកស្រី	គីម	កាណាវី
៤២-លោក	យុត	យាន	៧៨-អ្នកស្រី	ជិន	ស៊ីណា
៤៣-លោក	ប៊ុន	វិចិត្រ	៧៩-អ្នកស្រី	ទូច	បូរ៉ា
៤៤-លោក	កែវ	សារ៉ាយ	៨០-អនុសេនីយ៍ទោ	ផុន	បូរី
៤៥-លោក	នូ	ហៀម	៨១-អនុសេនីយ៍ទោ	ឈីម	សំរិទ្ធនុ
៤៦-អនុសេនីយ៍ត្រី	វ៉ាត	ចន្ទា	៨២-ឧបាសក	ហ៊ឹង	ហ៊ឹម
៤៧-អនុសេនីយ៍ត្រី	កែម	ខុម	៨៣-ឧបាសក	អ៊ឹម	ខន
៤៨-អនុសេនីយ៍ត្រី	ស្លុង	ប៊ុនថេង	៨៤-ឧបាសក	កាន	ភៀម
៤៩-អនុសេនីយ៍ត្រី	ឃួន	ចិត្តា	៨៥-ឧបាសក	សួន	សន
៥០-អនុសេនីយ៍ឯក	ហេង	សេដ្ឋា	៨៦-កញ្ញា	ប៊ុន	រមណី
៥១-អនុសេនីយ៍ឯក	យ៉ា	សំអាត	៨៧-កញ្ញា	ខុន	សុភាព
៥២-អនុសេនីយ៍ឯក	ឡៅ	សៅ	៨៨-លោក	ថន	វណ្ណដារូ
៥៣-អនុសេនីយ៍ឯក	កាំង	សំណាង	៨៩-លោក	លី	សុខវិន
៥៤-លោក	ហៀង	សារ៉ា	៩០-លោក	សោម	វណ្ណ:
៥៥-លោក	ចិន	ចំរើន	៩១-លោក	ថោង	អ៊ឹម
៥៦-លោក	ទេព	រតនា	៩២-លោក	ជា	កុណារ៉ា



រាជរដ្ឋាភិបាល
 អគ្គនាយកដ្ឋានសេនីយ៍ទោ
 អគ្គនាយកដ្ឋានសេនីយ៍ទោ ឈីម សុណារក្ស
 អគ្គនាយកដ្ឋានសេនីយ៍ទោ យីម កូយ

៣-អនុសេនីយ៍ទោ ឈីម ឌិនចិត្តា
 ៤-អនុសេនីយ៍ទោ សេង ឌីលីន

៥-ឧត្តមសេនីយ៍ទោ សីង ឃីថា
 ៦-ឧត្តមសេនីយ៍ទោ ថុក គីមសាន្ត
 ៧-ឧត្តមសេនីយ៍ទោ ហេង សុផល
 ៨-ឧត្តមសេនីយ៍ទោ យង់ សំអុល

៩-ឧត្តមសេនីយ៍ត្រី សំ ហ៊ីសេង
 ១០-ឧត្តមសេនីយ៍ត្រី វណ្ណ ស៊ីថាវុឌ្ឍ
 ១១-ឧត្តមសេនីយ៍ត្រី ត្រី កុសល
 ១២-ឧត្តមសេនីយ៍ត្រី ចាន់ សេងចុង

៣៣៧.១៩០៧៧.១០៤៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩

ស៊ីហមុនី

នរោត្តម សីហមុនី

បានធម្មជាតិមត្តត្រាមច្បាប់ដើម
 ខុមហ្វ្រែនរដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



ស៊ីហមុនី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហលកូន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ១៩៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ តទៅ ៖

- ១- ឯកឧត្តម **សាន ចន្ទធី** ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ២- ឯកឧត្តម **វេង គីមស៊ុន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៣- ឯកឧត្តម **ខ័រ ឌីនថាន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៤- លោក **វេន មុនីន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៥- លោក **ឈុក មុនីន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



៦- លោក ហុន ណារិន្ទ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧- ឯកឧត្តម ចាន់ បេស្កា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨- ឯកឧត្តម ចាន់ សាធុឡ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩- លោក ចាន់ សារុទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០- លោក សៀម៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១- លោក យ៉ាន ណារិន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១២- លោក ស្រី ធុឡី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៣- លោក ម៉ង់ វិសាល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៤- លោក គុំ វ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៥- លោក ស៊ុន ធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៦- លោក ម៉ែន ធុឡី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៧- ឯកឧត្តម សេន សុវណ្ណ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៨- លោក សុន សុឡើន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៩- លោក ហាស មករា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
២០- លោក អ៊ុយ ម៉ុងអនៈ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
២១- លោក លី គុច	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
២២- លោក អ៊ុន ហ៊ុន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
២៣- លោក ហាស ពិសិដ្ឋ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
២៤- លោក ហៃ ស្មី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
២៥- លោក កោះ លីណូ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
២៦- លោកស្រី ណារីត ដានីណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
២៧- លោក ធិត សារ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
២៨- លោក សោ សុដ្ឋានជត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
២៩- លោក ម៉ង់ ម៉ុនី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣០- លោក ឡេង ស្រេង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣១- លោក លី ឌីណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣២- លោក យ៉ា ធុន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥



៣៣- លោកស្រី ឱត មកេត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣៤- លោក លេង ឃុន្នានី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣៥- លោក សារ៉េង កែវមុនីន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣៦- លោក ស្រីន សុខុម	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣៧- លោក ជាំ ឌីមហេង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣៨- លោក ចាន់ ស៊ីហ៊ុន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣៩- លោក ស្រីន សុខា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤០- លោក យិន ច័ន្ទសុមី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤១- លោក ហូ ពុទ្ធា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤២- លោកស្រី គង់ ពុទ្ធវិទ្ធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤៣- លោក ឌុយ រ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤៤- លោក គាន់ ចាន់ណារ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤៥- លោក ឌុំ សុធីរ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤៦- លោក លូ វណិកា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤៧- លោកស្រី រ៉េង ធារី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤៨- លោក សៀម សុផារី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤៩- លោកស្រី ហេង ម៉ូរ៉ាសី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥០- លោក ខែង ឌីរី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥១- លោក សុន សុវណ្ណ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥២- លោក សេ កណ្ណារ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥៣- លោក ឱម ម៉ាត់ធារី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥៤- លោក ពិន ចាន់នី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥៥- លោក ជង គុល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥៦- លោក គង់ ថា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥៧- លោកស្រី ឌុប សុផារី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥៨- លោក ឡេង សំណេត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥៩- លោក ខេត ម៉ាណូរ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥



- ៦០- លោក **ជី សិម** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦១- លោក **ហុន ហឿ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦២- លោក **ជៀង ឌីវីង** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦៣- លោក **ឧត្តម រស់ សុខែន** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦៤- លោក **ម៉ុង ឡេង** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦៥- លោក **ហុន ម៉ុន្នារា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦៦- លោក **ថេ សាវុន** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦៧- លោក **ស្រី សោភ័ណ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦៨- លោក **ឃី វិបុលបុត្រា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៦៩- លោក **នេន សំអុល** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧០- លោក **ម៉ុង ណាងហេង** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧១- លោក **ម៉ៅ សុភារ៉េត** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧២- លោក **ហួត ពន្លឺ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧៣- លោកស្រី **ហាស សុឆ្នាវី** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧៤- លោក **ស្រី ស៊ីដូ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧៥- លោកស្រី **សុ ស្រីមុំ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧៦- លោកស្រី **ផេង សុផាដា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧៧- លោក **ជី សុមិត្តា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧៨- លោក **ហាន់ជួន ចំរ៉ុង** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៧៩- លោកស្រី **នេវ ស៊ីនថាន** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៨០- លោក **នីម វី** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៨១- លោក **ម៉ង់ ចាន់បូរ៉ា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៨២- លោកស្រី **ឈុំ ម៉ាលី** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៨៣- លោកស្រី **ស្រី វិភា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៨៤- លោក **ស៊ុន សុខហេង** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៨៥- លោក **ហាម ផន្លា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦
- ៨៦- លោក **ម៉ុង ចន្លា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាថ្នាក់លេខ ៦



៨៧- លោក កែវ ពុទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៨៨- លោក ឡោ វ៉ាន់ណុល	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៨៩- លោក មេ សៀមម៉េង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩០- លោក គង ភាជ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩១- លោក ហាស់ ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩២- លោក ហង់ សុវណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩៣- លោក គូប ប៊ុនធឿន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩៤- លោក សយ សុមេតា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩៥- លោក ម៉ង់ សុភាវាសនា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩៦- លោកស្រី សាខន សុផានី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩៧- លោក ប៉ុល ចាន់ធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩៨- លោក ជា សារ៉េត	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩៩- លោកស្រី សេង ម៉ុ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០០- លោកស្រី កង ត្រីស្វា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០១- លោក ធួរ៉ា ភានី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០២- លោក ហោង ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០៣- លោក ហួត ធុត្តា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០៤- លោកស្រី ហិល ថារីន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០៥- លោក អ៊ុំ ចេង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០៦- លោកស្រី ហ៊ុន សារីន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០៧- លោក ម៉ែន សុខា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០៨- លោក វ៉ា ចេងហោង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០៩- លោក ម៉េង ឃៀង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១០- លោក ថន សុធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១១- លោកស្រី ហុន គីមវិល	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១២- លោក ធន់ ចន្ទរា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១៣- លោក សៀង ផល្លី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



១១៤- លោក និន សុភាព	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១៥- លោក ធិត្យ សាម៉ុន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១៦- លោក សុខ ប្រុស	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១៧- លោក ឡាំ ឦណាឫទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១៨- លោក ហ៊ុន គឹមសាន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១៩- លោក អ៊ុន ធឿន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២០- លោក ហ៊ុន អូន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២១- លោក ម៉ាត់ សឿន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២២- លោក ធី សុខ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២៣- លោក លី ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២៤- លោក នាម ជិនថេង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២៥- លោក ខាន់ សំបាត	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២៦- លោក អ៊ុន សុភាព	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២៧- លោក អ៊ុន ឥរុណ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២៨- លោក គង់ លីណា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២៩- លោក លឹម គា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣០- លោក កែប ច័ន្ទ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣១- លោក ទួន ពុឌ្ឍារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣២- លោក អំ ឥរិយ្យ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣៣- លោក ខៀន សុវណ្ណារា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣៤- លោក ម៉ៅ មីនា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣៥- លោក សេង ឧយ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣៦- លោក សេង សាវ៉ាត់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣៧- លោក កើត អិម្ពិសាថ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣៨- លោក កែប មុន្នីចុប	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
លោក អ៊ុន សុដី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
លោក ទួន ពុឌ្ឍារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



១៤១- លោក ឡុង វិធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤២- លោក ហ៊ុយ វេន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤៣- លោកស្រី ហ៊ាន យុធាវិន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤៤- លោកស្រី សុ វិទូ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤៥- លោក ហ៊ុន សារ៉ាត់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤៦- លោកស្រី ភាន ជាហ៊ឺ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤៧- លោកស្រី ហាម ឯងសាខា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤៨- លោក សិន សាន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤៩- លោក ឌីន ចាន់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥០- លោក ឆេម មេនថៃ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥១- លោក ពៅឡ ម៉េង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥២- លោក ឃី យុខេន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥៣- លោកស្រី ចេន សុបញ្ញា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥៤- លោក សុន ឌីនថន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥៥- លោក ឃៀង អៀងអិច	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥៦- លោក មេន សុផេន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥៧- លោក ឆី ជូឡេង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥៨- លោក ឌិន ភារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥៩- លោក ម៉ែន មិសេស	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦០- លោក ម៉ង់ កាណាដា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦១- លោក ចាន់ សុផល	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦២- លោក សុ ចា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦៣- លោក ឡាន ឌីនថន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦៤- លោក ឡេង ជាវិធា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦៥- លោក ឯង ឌុនី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦៦- លោក ចាន់ វិធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦៧- លោក ហ៊ុន អៀង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



១៦៨- លោក ឡុង ឯកសាវតី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦៩- លោក ម៉ា ធុធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧០- លោក វេង សុខ្យសិរី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧១- លោកស្រី ជា សុម៉ាលី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧២- លោក សំរិត វណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧៣- លោក ឡាន សេដ្ឋាវណ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧៤- លោក អុយ វណ្ណាភារីក្ស	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧៥- លោក កែត អូម៉ាលីស្ស	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧៦- លោក អ៊ុយ ជីង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧៧- លោក ហេង សុថារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧៨- លោកស្រី ស៊ី គង់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧៩- លោក ឌីន វ៉ាន់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨០- លោកស្រី ហង់ ឌុនីក្ស	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨១- លោក ចាន់ ធុត្តា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨២- លោក កែម ពុធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨៣- លោក ឃិន ឌីនហ្វ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨៤- លោក ណង សុផា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨៥- លោក លី ធុធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨៦- លោក សុខ ហុន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨៧- លោក ឆ សែនសិរីវឌ្ឍន៍	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨៨- លោកស្រី សំ សុរិយ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨៩- លោក ឡៅ សុភា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៩០- លោកស្រី ឃិន សុន្ទរីវណាត	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៩១- លោកស្រី ហាម ណាវី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
លោក ឆេង ឌុប	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
លោកស្រី យន់ សាតុន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
លោក ស៊ុន ស៊ីសុដា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



- ១៩៥- លោក **ឃុំត សុផ្លាវ៉ា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៩៦- លោក **សំរិត សំបូរ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ៩១ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ តទៅ ៖

- ១- លោក **ចាន់ រតនា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ២- លោក **សៀង ហុំន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៣- លោក **ភ្លឺង ត្រីន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៤- លោក **ម៉េង សុធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៥- លោក **សុខ ចាន់សុផល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៦- លោក **សុខ ហាង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៧- លោក **ខុំ ម៉ែនឌុល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ៨- លោក **ពិច ត្រីដា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ៩- លោក **នេញ សេង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១០- លោក **ម៉េង ហុំនីណា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១១- លោក **ប្រាក់ ណាម៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១២- លោក **គុយ ហួត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៣- លោក **ម៉ែនឌុន ស៊ីហុណា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៤- លោក **អ៊ុល ខ្យិន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៥- លោក **ប្រាក់ សំបូរ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៦- លោក **ណា គីមសុផុ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- លោក **ជា សុខលី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- លោក **ឌី សុខុម** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦



- ៨២- លោក ឃុន សុភា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨៣- លោក នាស់ ម៉ូលីវណ្ណា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨៤- លោក ឡាន ធីរី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨៥- លោក ហួត សុធី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨៦- លោក រុន សុផាន់ណារ៉ា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨៧- លោក ហ៊ុយ ឌុច ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨៨- លោក ឡាញ ឌុធី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨៩- លោក ចាន់ វិធី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៩០- លោក ជួន សារ៉ា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៩១- លោក ស សុវិន ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត
ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

២១.១១.១៩០៧.១០៥៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង មន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ០៣រូប :
- ១- ឯកឧត្តម **ច័ន្ទ គេឡីហាន់** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម
 - ២- ឯកឧត្តម **ហ៊ុន ផេង** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម
 - ៣- ឯកឧត្តម **ប៊ី ពិឌុប្យ** ជាប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ មានឋានៈស្មើ អគ្គនាយក ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

៣៣៣-១៩០១៧-១០៥៥

ន ស ហ ម នី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៧ អនក្រ.បក



អនុក្រឹត្យ
ស្តីពី

ការបង្កើតសភាពាណិជ្ជកម្មខេត្តតាកែវ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៣ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៦/០២២ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២ និងមាត្រា១៥នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបប និង ការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែ សម្រួលមាត្រា១០នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១ .-

ត្រូវបានបង្កើតសភាពាណិជ្ជកម្មមួយសម្រាប់ខេត្តតាកែវ ហៅថាសភាពាណិជ្ជកម្មខេត្តតាកែវ។ ព្រំដែន មណ្ឌលសភាពាណិជ្ជកម្មខេត្តតាកែវ ត្រូវកំណត់តាមព្រំដែនខេត្តតាកែវ។

មាត្រា ២ .-

សភាពាណិជ្ជកម្មខេត្តតាកែវមានសមាជិកជ្រើសតាំងចំនួន១៥(ដប់ប្រាំ)រូប ដែលជ្រើសរើសតាមការបោះឆ្នោត។ សភាពាណិជ្ជកម្មខេត្តតាកែវ ត្រូវគ្រប់គ្រងដោយការិយាល័យមួយដឹកនាំដោយប្រធានមួយរូបនិងអនុប្រធានមួយរូបឬច្រើនរូបហើយអាចបង្កើតគណៈកម្មការផ្សេងៗតាមការចាំបាច់ដើម្បីអភិវឌ្ឍប្រភេទអាជីវកម្មនីមួយៗ។

មាត្រា ៣ .-

តាមសំណើរបស់ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ក្រសួងពាណិជ្ជកម្មត្រូវកំណត់តាមប្រកាសនូវសមាជិកទីប្រឹក្សាស្របតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៥នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម។

មាត្រា ៤ .-

អនុក្រឹត្យលេខ១២១ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការបញ្ចូលមណ្ឌលសភាពាណិជ្ជកម្មខេត្តកំពត ខេត្តតាកែវ និងខេត្តកែបជាមណ្ឌលសភាពាណិជ្ជកម្មតែមួយ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តតាកែវ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៧ ឧសភា ខែ ០១ ឆ្នាំ ២០១៩ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ០១ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីសូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ជ័រណ សុវណ្ណ

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - សាលាខេត្តតាកែវ
 - សភាពាណិជ្ជកម្មកម្ពុជា
 - ដូចមាត្រា៥
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៨ អនក្រ.បក



អនុក្រឹត្យ
ស្តីពី

ការបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៣ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៦/០២២ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២ និងមាត្រា១៥នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា១០នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១ .-

ត្រូវបានបង្កើតសភាពាណិជ្ជកម្មមួយសម្រាប់ខេត្តកំពតនិងខេត្តកែប ហៅថាសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប។ ព្រំដែនមណ្ឌលសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ត្រូវកំណត់តាមព្រំដែនខេត្តកំពតនិងខេត្តកែប។

មាត្រា ២ .-

សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបមានសមាជិកជ្រើសតាំងចំនួន១៥(ដប់ប្រាំ)រូប ដែលជ្រើស រើសតាមការបោះឆ្នោត។ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ត្រូវគ្រប់គ្រងដោយការិយាល័យមួយដឹកនាំ ដោយប្រធានមួយរូបនិងអនុប្រធានមួយរូប ឬច្រើនរូប ហើយអាចបង្កើតគណៈកម្មការផ្សេងៗតាមការចាំបាច់ដើម្បី អភិវឌ្ឍប្រភេទអាជីវកម្មនីមួយៗ។

ទីតាំងការិយាល័យនៃមណ្ឌលសភាពាណិជ្ជកម្មខេត្តទាំងពីរខាងលើ ត្រូវស្ថិតនៅទីរួមខេត្តកំពត។

មាត្រា ៣ .-

តាមសំណើរបស់ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ក្រសួងពាណិជ្ជកម្មត្រូវកំណត់តាម ប្រកាសនូវសមាជិកទីប្រឹក្សាស្របតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៥នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម។

មាត្រា ៤ .-

អនុក្រឹត្យលេខ១២១ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការបញ្ចូលមណ្ឌលសភាពាណិជ្ជ កម្មខេត្តកំពត ខេត្តតាកែវ និងខេត្តកែបជាមណ្ឌលសភាពាណិជ្ជកម្មតែមួយ និងបទប្បញ្ញត្តិទាំងឡាយណាដែល ផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពត និងអភិបាលនៃគណៈអភិបាលខេត្តកែប ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាទៅ។ *am*

ថ្ងៃ ព្រហស្បតិ៍ ៧ ខែ កញ្ញា ឆ្នាំ ២០១៩ រដ្ឋមន្ត្រី ឯកស័ក ព.ស.២៥៦៣ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីសូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ជ័រ ស៊ីស៊ី

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - សាលាខេត្តកំពត
 - សាលាខេត្តកែប
 - សភាពាណិជ្ជកម្មកម្ពុជា
 - ដុចមាត្រា៥
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧.៧៧.៧៧.៧៧.៧៧

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ១៣ អនក្រ.បក ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

សម្រេច

មាត្រា ១ : តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងកិច្ចការនារី ចំនួន ០៣រូប៖

- ១. លោកស្រី **សៀង សុនិដា** មានឋានៈស្មើ អគ្គនាយករង
- ២. លោកស្រី **ឡុង សុយាវី** មានឋានៈស្មើ អគ្គនាយករង
- ៣. លោកស្រី **អ៊ុំ រី** មានឋានៈស្មើ អគ្គនាយករង ដោយមិនទទួលប្រាក់បំណាច់មុខងារ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាករទៅ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែ ឆ្នាំ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៧៧.០.អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងព័ត៌មាន
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១ : តែងតាំងទីប្រឹក្សាក្រសួងព័ត៌មានចំនួន ១៥រូប ដូចមានរាយនាមខាងក្រោម៖

១. លោកស្រី	ធីម ស្រីកែវ	មានឋានៈស្មើ អគ្គនាយករង
២. លោក	ឆារ ផល្លី	មានឋានៈស្មើ អគ្គនាយករង
៣. លោក	សេក សានី	មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៤. លោក	ជេត សុខន	មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៥. លោក	ឃុន ប៊ុនថេត	មានឋានៈស្មើ អគ្គនាយករង
៦. លោកស្រី	ស៊ិន ស៊ឹមធឿន	មានឋានៈស្មើ អគ្គនាយករង

៧.	លោកស្រី	នី ច័ន្ទស្រីណែត	មានឋានៈស្មើ អគ្គនាយករង
៨.	លោកស្រី	ណុប ណារិន	មានឋានៈស្មើ អគ្គនាយករង
៩.	លោក	អ៊ុក សៀន	មានឋានៈស្មើ អគ្គនាយករង
១០.	លោកស្រី	ឆឹ ខេមា	មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
១១.	លោក	ឃឹម យ៉ាត្រារតន	មានឋានៈស្មើ អគ្គនាយករង
១២.	លោក	យ៉ាន់ សុខលីម	មានឋានៈស្មើ អគ្គនាយករង
១៣.	លោកស្រី	ច័ន ស៊ីនួន	មានឋានៈស្មើ អគ្គនាយករង
១៤.	លោក	ឃឹម សុខុន	មានឋានៈស្មើ អគ្គនាយករង
១៥.	លោក	រេង អេងហឿង	មានឋានៈស្មើ អគ្គនាយករង។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ៩ កើត ខែ ស៊េស្ត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៩



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧៧ អនក្រ.បក

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សម្រេច

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈលោក **លោក វណ្ណឌី ជាទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្ម** មានឋានៈស្មើ **អគ្គនាយករង** បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់គ្រងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចគេជា នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧.២.២០១៩.៣៣

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- តែងតាំងមន្ត្រីរាជការចំនួន ១១ រូប របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានរាយនាមខាងក្រោម ៖

ក/-អគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា

១- លោក **ខៀង គឹមស៊ីម** ជាប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងប្តូកសរុប ជំនួសលោក ហង្ស ហេម ដែលបានទទួលភារកិច្ចថ្មី

ខ/-អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

១- លោក **ពន ថៃសុជាតិ** ជាអគ្គនាយករង ជំនួសលោក រោង ឈង ដែលបានផ្លាស់ចេញ

- ២- លោក **គួង វិសិដ្ឋ** ជាអគ្គនាយករង ជំនួសឯកឧត្តម **ទេព ណារី** ដែលបានទទួលភារកិច្ចថ្មី
 - ៣- លោកស្រី **យឹម ពេជ្រម៉ាលីកា** ជាអគ្គនាយករង
 - ៤- លោក **នាយ សុភា** ជាអគ្គនាយករង
 - ៥- លោក **ថង សាម៉ុន** ជាអគ្គនាយករង ជំនួសលោក **ស៊ឹម សំណាង** ដែលបានផ្លាស់ចេញ
 - ៦- លោក **ឡុង ម៉ុងឡៃត** ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ជំនួសឯកឧត្តម **ហ៊ឹង ស៊ីដេត** ដែលបានទទួលភារកិច្ចថ្មី
- ក/-អគ្គនាយកដ្ឋានការងារ**
- ១- លោក **ហួន សឿន** ជាអគ្គនាយករង ជំនួសលោក **ឌុយ វិទូ** ដែលបានទទួលភារកិច្ចថ្មី
 - ២- លោក **ហួន សុខគានាថ** ជាអគ្គនាយករង
 - ៣- លោក **ម៉ុង សុធារក្ស** ជាអគ្គនាយករង
 - ៤- លោក **ឌុន ថេវ៉ាចឡ** ជាប្រធាននាយកដ្ឋានវិវាទការងារ ជំនួសឯកឧត្តម **កុយ ទេពដារាវុធ** ដែលបានទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១១ ខែ ០៤ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ០៤ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៧៧ អនក្រ - ត ត

អនុក្រឹត្យ
ស្តីពីការជូនមេដាយបុណ្យសារកំណត់
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឧបត្ថម្ភសេវា នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១. បំពាក់មេដាយ **បុណ្យសារកំណត់** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន៩រូប ដែលបានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកប្រៃសណីយ៍ ខេត្តតាកែវ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ**បុណ្យសារកំណត់** ថ្នាក់ **សេនា**

- ឯកឧត្តម ឆាយ សុភា

ខ-មេដាយ**បុណ្យសារកំណត់** ថ្នាក់ **អស្សុប្បន្និ**

- ១-លោក ថង សាម៉ុន
- ២-លោក គឹម សុខ
- ៣-លោក អ៊ុក សំសុវត្សា
- ៤-លោក មឿន ហុក
- ៥-លោក សុកខុន ជាវីដ
- ៦-លោក ម៉ុម សូម៉ាច

៧-លោកស្រី ហែម សុខច័ន្ទ
៨-លោក ទា អ៊ុំហួត

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩



សម្តេចរដ្ឋមន្ត្រីហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧.៨.៤ អនក្រ - ៧៧



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.- បំពាក់មេដាយមុនីសារភ័ណ្ណ តាមលំដាប់ថ្នាក់ ជូននាយទាហាន ចំនួន ៨២រូប ចំណុះយោធាភូមិភាគទី៥ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសារភ័ណ្ណ ថ្នាក់ ធិបតី

១	វរសេនីយ៍ទោ	ជ្រិន វណ្ណា	អត្តលេខ០០៥១២៦	មេបញ្ជាការវរសេនាតូចលេខ៥២២កងពលតូច ថ្មើរជើងលេខ៥២
២	វរសេនីយ៍ទោ	អ៊ឹម សុធារ៉ា	អត្តលេខ០៤៧៨៦៣	មេបញ្ជាការវរសេនាតូចលេខ៥២៣កងពលតូច ថ្មើរជើងលេខ៥២
៣	វរសេនីយ៍ត្រី	ប៊ុន យឿម	អត្តលេខ០១២៣៧៥	នាយការិយាល័យទី២កងពលតូចថ្មើរជើងលេខ៥២
៤	វរសេនីយ៍ទោ	សុខ ទី	អត្តលេខ១១១៦១៥	នាយការិយាល័យទី២តំបន់ប្រតិបត្តិការសឹករង បាត់ដំបង
៥	វរសេនីយ៍ទោ	យី ឌឿន	អត្តលេខ០៣០៩០៨	មេបញ្ជាការផ្នែកសឹករងភ្នំព្រឹកតំបន់ប្រតិបត្តិការ សឹករងបាត់ដំបង

៦	វរសេនីយ៍ឯក	ឡុង សុផាន អត្តលេខ០៣០៨៥៥	មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៧	វរសេនីយ៍ត្រី	ហ៊ុន ហួត អត្តលេខ០៣៧៤០២	នាយសេនាធិការរងតំបន់អភិវឌ្ឍន៍យោធាភូមិភាគទី៥
៨	វរសេនីយ៍ទោ	ហេង កន្ទីដ្ឋា អត្តលេខ០៣០២៥២	នាយិការងារ មន្ទីរពេទ្យយោធាភូមិភាគទី៥
៩	វរសេនីយ៍ទោ	ចក់ រដ្ឋា អត្តលេខ០១៣២៥៧	នាយករង មន្ទីរពេទ្យយោធាភូមិភាគទី៥
១០	វរសេនីយ៍ត្រី	រឹង រុន អត្តលេខ០២២១៣៣	មេបញ្ជាការកងអនុសេនាធិការទី១កងពលតូចផ្ទៃក្នុងលេខ៥២
១១	វរសេនីយ៍ទោ	ថៃ ប៊ុនថេង អត្តលេខ០១១២៤៤	នាយរង ការិយាល័យហិរញ្ញវត្ថុយោធាភូមិភាគទី៥
១២	វរសេនីយ៍ទោ	អ៊ុង សុវណ្ណារិទ្ធ អត្តលេខ០៨៨៧៥២	នាយរង ការិយាល័យទី៤ យោធាភូមិភាគទី៥
១៣	វរសេនីយ៍ទោ	ទិត យូថា អត្តលេខ០២២០៧៤	នាយករង មន្ទីរពេទ្យយោធាភូមិភាគទី៥
១៤	វរសេនីយ៍ទោ	ហ៊ឹម សារុធ អត្តលេខ០១៥៨៤៤	នាយផ្នែកសាល មន្ទីរពេទ្យយោធាភូមិភាគទី៥
១៥	វរសេនីយ៍ទោ	ព្រំ ស៊ីដេត អត្តលេខ០៦២៧១៧	នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៦	វរសេនីយ៍ទោ	សេង សុផាត អត្តលេខ០៣០៧៥៨	នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
១៧	វរសេនីយ៍ទោ	យូ ឈុនហួត អត្តលេខ០៥៥៣៨២	នាយការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
១៨	វរសេនីយ៍ត្រី	ទី មកុមល អត្តលេខ០៩៥៥៣៨	នាយករង មន្ទីរពេទ្យយោធាភូមិភាគទី៥
១៩	វរសេនីយ៍ត្រី	ហ៊ឺ វណ្ណះ អត្តលេខ០៣០២៤៨	នាយលេខាធិការដ្ឋានមន្ទីរពេទ្យយោធាភូមិភាគទី៥
២០	វរសេនីយ៍ត្រី	កែវ សារិន អត្តលេខ០២៤៣៤៦	នាយរងលេខាធិការដ្ឋានមន្ទីរពេទ្យយោធាភូមិភាគទី៥
២១	វរសេនីយ៍ត្រី	ដាញ់ សិទ្ធារ អត្តលេខ០៣០២៥៥	នាយរងផ្នែកជម្ងឺនាយទាហានមន្ទីរពេទ្យយោធាភូមិភាគទី៥
២២	វរសេនីយ៍ត្រី	ណាម បាន់នូ អត្តលេខ០៣០២៥៣	នាយរងផ្នែកវប្បសម្ព័ន្ធមន្ទីរពេទ្យយោធាភូមិភាគទី៥
២៣	វរសេនីយ៍ត្រី	កែវ មករា អត្តលេខ០៥៤១២៩	ជំនួយការវិស្វកម្មផ្នែកធានាមន្ទីរពេទ្យយោធាភូមិភាគទី៥
២៤	វរសេនីយ៍ត្រី	លី ឈៀង អត្តលេខ០៧៧០៨៧	នាយផ្នែកសុខាភិបាលតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២៥	វរសេនីយ៍ត្រី	សុន រុដ្ឋី អត្តលេខ០៦២៣៧៩	នាយគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២៦	វរសេនីយ៍ត្រី	យុត សារីម អត្តលេខ០១៩៥៣១	នាយរងការិយាល័យទី២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២៧	វរសេនីយ៍ឯក	ណុក សំណារី អត្តលេខ០១៦៣២៦	នាយលេខាធិការដ្ឋានតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
២៨	វរសេនីយ៍ទោ	ង៉ែត សុទ្ធី អត្តលេខ០១០១៩០៤	មេបញ្ជាការរងសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២៩	វរសេនីយ៍ទោ	នុត សំណាង អត្តលេខ០៣០៧៦៥	នាយការិយាល័យទី៥តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
៣០	វរសេនីយ៍ត្រី	ស៊ាន រ៉ូសេត អត្តលេខ០២១៥៤៨៥	នាយរងការិយាល័យទី៣តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៣១	វរសេនីយ៍ត្រី	អូន សុឃៀន អត្តលេខ០២១៤០៤៣	មេបញ្ជាការកងអនុសេនាធិការទី៣តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៣២	វរសេនីយ៍ត្រី	ធាន ឆាត អត្តលេខ០៥៥២៤៣	មេបញ្ជាការកងអនុសេនាតូចការពារតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៣៣	វរសេនីយ៍ត្រី	អ៊ាន អឿត អត្តលេខ០១៦១១៧៦	មេបញ្ជាការរងវរសេនាតូចលេខ១តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

៣៤	វរសេនីយ៍ត្រី	ដួង ស៊ីថ្មី	អត្តលេខ០៣៥០៧៣	នាយរងលេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
៣៥	វរសេនីយ៍ត្រី	ទេព ហានធុន្តី	អត្តលេខ០៧៦៥០៩	នាយរងលេខាធិការដ្ឋានតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់


ខ-មេដាយមូលិតសារកងទ័ព ថ្នាក់ សេនា

១	អនុសេនីយ៍ឯក	សេង ទិត្យគន្ធា	អត្តលេខ០៤២០២៩	នាយផ្នែកមន្ទីរពិសោធន៍មន្ទីរពេទ្យយោធាភូមិភាគទី៥
២	អនុសេនីយ៍ឯក	សុខ ហួន	អត្តលេខ០៣៧០៩៧	ជំនួយការផ្នែកសង្គ្រោះបន្ទាន់ជម្ងឺទូទៅមន្ទីរពេទ្យយោធាភូមិភាគទី៥
៣	អនុសេនីយ៍ទោ	សេន កុសល	អត្តលេខ០៤៤០៩៦	ជំនួយការប្រតិបត្តិការសឹកផ្នែកសឹករងភ្នំព្រឹកតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៤	វរសេនីយ៍ទោ	សូ ភិរម្យ	អត្តលេខ០៧៧១៤៦	មេបញ្ជាការផ្នែកសឹករងសំឡូតតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៥	វរសេនីយ៍ទោ	សេង សៀង	អត្តលេខ០៣៣៦៦១	មេបញ្ជាការផ្នែកសឹករងសំឡូតតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៦	វរសេនីយ៍ត្រី	យ៉ុង យ៉េត	អត្តលេខ០៤៤០៣៩	នាយរងការិយាល័យទី២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៧	វរសេនីយ៍ត្រី	លីម គីមលី	អត្តលេខ០៣០១៩៣	នាយផ្នែកវិន័យទណ្ឌកម្មសរសើរការិយាល័យទី១យោធាភូមិភាគទី៥
៨	វរសេនីយ៍ត្រី	សល់ ឧស្សហ៍	អត្តលេខ០២២៩៩៤	នាយរង ការិយាល័យទី២ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៩	វរសេនីយ៍ត្រី	ម៉ែ ផាច	អត្តលេខ០៣០៨៩៩	មេបញ្ជាការរងរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១០	វរសេនីយ៍ត្រី	សុទ្ធី វិសាល	អត្តលេខ១៣៣៤៤៨	មេបញ្ជាការរងរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១១	វរសេនីយ៍ត្រី	គង់ សឹម	អត្តលេខ០៥៥២២៥	មេបញ្ជាការរងរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១២	វរសេនីយ៍ត្រី	ស៊ុន ពៅ	អត្តលេខ០៥៥២៣៩	មេបញ្ជាការ កងអនុសេនាទី២វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៣	អនុសេនីយ៍ទោ	កែវ បូរ៉ាត	អត្តលេខ០៦២៧០០	ជំនួយការសេនាធិការវរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៤	អនុសេនីយ៍ទោ	មឿន រដ្ឋា	អត្តលេខ១១១៤៧៤	ជំនួយការចលនូប្បត្តិអ្នកវរសេនាតូចលេខ១តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

គ-មេដាយមូលិតសារកងទ័ព ថ្នាក់ អនុប្រធាន

១	វរសេនីយ៍ត្រី	វ៉ាន់ នី	អត្តលេខ០៣២៦៨១	មេបញ្ជាការផ្នែកសឹករងភ្នំព្រឹកតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២	វរសេនីយ៍ត្រី	នូ បូរ៉ា	អត្តលេខ០៧៧៣១៧	មេបញ្ជាការរងរសេនាតូចលេខ១តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៣	វរសេនីយ៍ត្រី	យឿន ហាន	អត្តលេខ០៦២៦៥០	មេបញ្ជាការរងរសេនាតូចលេខ១តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

៤	វរសេនីយ៍ត្រី	កែវ ភូមិវិន្ទ	អត្តលេខ១៦១២៦៨	មេបញ្ជាការរងផ្នែកសឹករងសំឡូតតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៥	វរសេនីយ៍ត្រី	សេង គឹមហេង	អត្តលេខ១៣០៨៧២	មេបញ្ជាការរងផ្នែកសឹករងសង្កែតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៦	វរសេនីយ៍ត្រី	ស៊ុន គឹមសាន្ត	អត្តលេខ០១៩៥២៤	មេបញ្ជាការរងផ្នែកសឹករងគាស់ក្រឡូតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៧	វរសេនីយ៍ត្រី	ស៊ុន សំណាង	អត្តលេខ០៣០២៩៥	មេបញ្ជាការរង ផ្នែកសឹករងគាស់ក្រឡូតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៨	វរសេនីយ៍ត្រី	សែម ចំរើន	អត្តលេខ១៨០០៤៣	មេបញ្ជាការរងផ្នែកសឹករងមោងឫស្សីតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៩	វរសេនីយ៍ត្រី	មុយ ចន្ទា	អត្តលេខ០១១៨២២	មេបញ្ជាការរងផ្នែកសឹករងសំពៅលូនតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១០	វរសេនីយ៍ត្រី	ឈឹម សំណាង	អត្តលេខ០៦២៧១១	មេបញ្ជាការរងផ្នែកសឹករងសំពៅលូនតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១១	វរសេនីយ៍ត្រី	ប៊ុល ម៉ាលីយ៉ា	អត្តលេខ០៣៧៤០៤	នាយរងផ្នែកសុខាភិបាលតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១២	អនុសេនីយ៍ឯក	សាយ ភីរម្យ	អត្តលេខ១០៨៥១៦	ជំនួយការផ្តល់ព័ត៌មានការិយាល័យទី២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៣	អនុសេនីយ៍ឯក	មុយ ម៉ារ៉ាដា	អត្តលេខ២០១៣៧៦	ជំនួយការផ្តល់ព័ត៌មានការិយាល័យទី២តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៤	អនុសេនីយ៍ឯក	ឈួន សាម៉ន	អត្តលេខ០៧៧១០៨	មេបញ្ជាការ កងអនុសេនាធំ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៥	អនុសេនីយ៍ឯក	ជា វិចិត្រ	អត្តលេខ០៦២៧០៥	មេបញ្ជាការរងកងអនុសេនាធំទី១វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៦	អនុសេនីយ៍ឯក	ឡុម គឹមយូ	អត្តលេខ១៣២០៦៤	ជំនួយការសុខាភិបាលតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៧	អនុសេនីយ៍ឯក	ប៊ុន ធៀន	អត្តលេខ០៣២៧០០	មេបញ្ជាការ កងអនុសេនាធំ ផ្នែកសឹករងសំពៅលូន តំបន់ប្រតិបត្តិការសឹករងបាត់ដំបង



១៨	អនុសេនីយ៍ឯក	សំ ពិសិដ្ឋ	អត្តលេខ០៤៤០៦០	មេបញ្ជាការរងកងអនុសេនាធំ ផ្នែកសឹករងភ្នំព្រឹក តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៩	អនុសេនីយ៍ឯក	ធីម សុផា	អត្តលេខ០២១៣៥៦	មេបញ្ជាការរង កងអនុសេនាធំ ផ្នែកសឹករងភ្នំព្រឹក តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២០	អនុសេនីយ៍ឯក	នន់ សុភា	អត្តលេខ០៤៤០៥៨	មេបញ្ជាការរង កងអនុសេនាធំ ផ្នែកសឹករងភ្នំព្រឹក តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២១	អនុសេនីយ៍ឯក	ដាង វេត	អត្តលេខ១១១០៥៧	មេបញ្ជាការរង ផ្នែកសឹករងមោងឫស្សីតំបន់ ប្រតិបត្តិការសឹករងបាត់ដំបង
២២	អនុសេនីយ៍ឯក	អាន សុខ	អត្តលេខ២០១៤១០	មេបញ្ជាការរង កងអនុសេនាធំ ផ្នែកសឹករងភ្នំព្រឹក តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២៣	អនុសេនីយ៍ឯក	ក្រឹម សុផី	អត្តលេខ០៣៩៤៩០	មេបញ្ជាការរង ផ្នែកសឹករងគាស់ក្រឡូតំបន់ ប្រតិបត្តិការសឹករងបាត់ដំបង
២៤	អនុសេនីយ៍ទោ	ប៊ូ ធី	អត្តលេខ០៧៧២២៣	ជំនួយការផ្តល់ព័ត៌មានការិយាល័យទី២តំបន់ ប្រតិបត្តិការសឹករងបាត់ដំបង
២៥	អនុសេនីយ៍ទោ	ប៉ុល សាម៉េត	អត្តលេខ២០១៣៣១	ជំនួយការផ្តល់ព័ត៌មានការិយាល័យទី២តំបន់ ប្រតិបត្តិការសឹករងបាត់ដំបង
២៦	អនុសេនីយ៍ទោ	កែវ ចន្ទា	អត្តលេខ១១១១៥៦	មេបញ្ជាការរង កងអនុសេនាតូចការពារតំបន់ ប្រតិបត្តិការសឹករងបាត់ដំបង
២៧	អនុសេនីយ៍ទោ	យស់ រី	អត្តលេខ០៣២៧៥៣	មេបញ្ជាការរងផ្នែកសឹករងភ្នំព្រឹកតំបន់ប្រតិបត្តិការ សឹករងបាត់ដំបង
២៨	អនុសេនីយ៍ទោ	លន់ វណ្ណា	អត្តលេខ០៥៤១៩២	ជំនួយការផ្នែកសឹករងភ្នំព្រឹកតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២៩	អនុសេនីយ៍ទោ	សុំ រដ្ឋា	អត្តលេខ០៩៥៦៦៧	ជំនួយការផ្នែកសឹករងមោងឫស្សីតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
៣០	អនុសេនីយ៍ទោ	អ៊ុន វ៉ែន	អត្តលេខ១១១៦១៦	ជំនួយការចលនូប្បត្តម្តុំផ្នែកសឹករងសំពៅលូនតំបន់ ប្រតិបត្តិការសឹករងបាត់ដំបង
៣១	អនុសេនីយ៍ត្រី	បឹង ចន្ទា	អត្តលេខ០៨១៧៧៨	មេបញ្ជាការរងកងអនុសេនាតូចទី៣កងអនុសេនាធំទី២ វរសេនាតូចលេខ១តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

- ៣២ អនុសេនីយ៍ត្រី រ៉ូន ថារី អត្តលេខ២១៥៨៦៨ មេបញ្ជាការរង កងអនុសេនាធំ ផ្នែកសឹករងកំរៀង
តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
- ៣៣ អនុសេនីយ៍ត្រី ព្រហ្ម វណ្ណ អត្តលេខ០៦១៦១៣ មេបញ្ជាការរង ផ្នែកសឹករងសង្កែតំបន់ប្រតិបត្តិការ
សឹករងបាត់ដំបង

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់
ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២២ ខែ ១១ ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០១៩ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ...៧៧៧.៥...អនក្រ. ៧ ៧



**អនុក្រឹត្យ
ស្តីពី**

ការធ្វើនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ២៥៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ ជាករណីពិសេស ដល់មន្ត្រីរាជការចំនួន ២០ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម និងក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅក្រសួងចំនួន ០៨ ដូចមានរាយនាមខាងក្រោម ៖

ក/-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

- ១- លោក **ជួប គឹមសាន** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ២
មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣

ខ/-ក្រសួងបរិស្ថាន និងសាសនា

- ១- លោក **រ៉េត សារ៉ាត** ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៣
- ២- លោកស្រី **ឌុំធី ឌីណា** ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

គ/-ក្រសួងទេសចរណ៍

- ១- លោក **ម៉ង់ រ៉េត** ពីអនុមន្ត្រី ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ១
- ២- លោក **រៀង ឌុនារា** ពីអនុមន្ត្រី ថ្នាក់លេខ ៤ មកជា ថ្នាក់លេខ ១

ឃ/-ក្រសួងពាណិជ្ជកម្ម

- ១- លោក **ប៊ុន ឡាយសី** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាអនុមន្ត្រី ថ្នាក់លេខ ២

ង/-ក្រសួងអភិវឌ្ឍន៍ជនបទ

- ១- លោក **ឈុន សុភា** ពីអនុមន្ត្រី ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ១
- ២- លោក **ធន សារី** ពីអនុមន្ត្រី ថ្នាក់លេខ ៤ មកជាអនុមន្ត្រី ថ្នាក់លេខ ១
- ៣- លោក **ម៉ៅ សុខថា** ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ១
- ៤- លោក **ស សេន** ពីអនុមន្ត្រី ថ្នាក់លេខ ៤ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

ច/-ក្រសួងផែនការ


- ១- លោកស្រី **ថន ម៉ូលីណា** ពីអនុមន្ត្រី ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ១
- ២- លោក **សំ សារឿន** ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ២
- ៣- លោក **និត សារ៉ុន** ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៣

ន/-ក្រសួងសុខាភិបាល

- ១- លោក **ហេង គឹមសិរី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២

ដ/-ក្រសួងព័ត៌មាន

- ១- លោកស្រី **ច័ន្ទ ណារីន** ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៣
- ២- លោកជំទាវ **កុច ហារតី** ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៣
- ៣- លោក **ជានិ ឧត្តម** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាអនុមន្ត្រី ថ្នាក់លេខ ៣
- ៤- លោក **ធិត្យ ហេង** ពីអនុមន្ត្រី ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៣
- ៥- លោក **ឌុន សុថា** ពីអនុមន្ត្រី ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៣
- ៦- លោក **ខុំ ឌុំន** ពីអនុមន្ត្រី ថ្នាក់លេខ ៤ មកជាអនុមន្ត្រី ថ្នាក់លេខ ៤



មាត្រា ២ .- និយ័តកម្មប្តូរប្រភេទក្របខ័ណ្ឌតាមអតីតភាពការងារ កម្រិតសញ្ញាបត្រ និងមុខតំណែង ជាករណីពិសេស ដល់ មន្ត្រីរាជការចំនួន ៣០ រូប ទៅក្នុងក្របខ័ណ្ឌមន្ត្រីក្រុមការ និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន នៅក្រសួង ចំនួន ០៧ ដូចមានរាយនាមខាងក្រោម ៖

ក/-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

១- លោក **ភូង រិទ្ធី** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤

ខ/-ក្រសួងធម្មការ និងសាសនា

១- លោក **យ៉ែម វណ្ណៈ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៣

២- លោក **រិទ្ធិ ឌី សារ៉ុម** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤

គ/-ក្រសួងទេសចរណ៍

១- លោក **ប៊ឹក ណារ៉ុន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកជាក្រុមការ ថ្នាក់លេខ ៤

ឃ/-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

១- លោក **សរ សុគាយុទ្ធ** ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៧ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ១

២- លោក **កែវ ប៊ុនណារ៉ុន** ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៨ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ១

៣- លោក **ធឿន គឹមហេង** ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៧ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ២

៤- លោក **សុខ សេង** ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៧ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ២

៥- លោក **ស៊ុន ឈន** ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៨ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ២

៦- លោក **ជុន កោះ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ២

៧- លោក **នូ គឹមហេង** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៣

ង/-ក្រសួងអភិវឌ្ឍន៍ជនបទ

១- លោក **កែវ នាង** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ១ មកជានាយកក្រុមការ ថ្នាក់លេខ ៥

២- លោក **សុទ្ធ រុច្ចហេង** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ២ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ១

៣- លោក **រិទ្ធិ សាឡើង** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

៤- លោក **ប៊ុន ចំរើន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

៥- លោក **ពៅ វណ្ណារ៉ា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

៦- លោក **និល មិថុនា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

៧- លោក **សុខ ថៃ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

៨- លោក **កឹម សុខា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

៩- លោក **ណែម វិរៈ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

១០- លោក **ឡៅ ច័ន្ទវណ្ណ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ២

១១- លោក **ប៊ុន ចាន់ថុល** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៤ មកជាក្រុមការដើមខ្សែ ថ្នាក់លេខ ៣

- ១២- លោក ឃិន វ៉ែនី ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ២
- ១៣- លោក ឡឿង ភារណ្ណា ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៣
- ១៤- លោកស្រី ស្រី ម៉ីនី ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកជាក្រុមការ ថ្នាក់លេខ ៤

ច/- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- លោកស្រី ម៉ែន ពិដោរ ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ២
- ២- លោកស្រី ចាន់ វ៉ានី ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៣ មកជាក្រុមការដើម្បី ថ្នាក់លេខ ២

ន/- ក្រសួងព័ត៌មាន

- ១- លោក ម៉ីន សុវិចា ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤
- ២- លោក គុយ រដ្ឋា ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកជាក្រុមការ ថ្នាក់លេខ ៤
- ៣- លោក ម៉េង ស៊ិន ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២០១៦ ខែ ១៦ ខែ ១៦ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១៣៤ រ.ណ.ស

សេចក្តីសម្រេច
ស្តីពី

ការបង្កើតគណៈកម្មការអន្តរក្រសួង
រៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤០៣ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ៥៩ អនក្រ.បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួង រៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ដូចមានរាយនាមខាងក្រោម៖

- ១- ឯកឧត្តម **សាយ សំរោល** រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធាន

២- ឯកឧត្តម វិល្ល ឌុនឡែត	រដ្ឋលេខាធិការក្រសួងបរិស្ថាន	អនុប្រធាន
៣- ឯកឧត្តម កាន់ ធារិទ្ធ	រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ	អនុប្រធាន
៤- ឯកឧត្តម ឯង វ៉ាន់សារ៉ាត	រដ្ឋលេខាធិការក្រសួងការពារជាតិ	សមាជិក
៥- ឯកឧត្តម ប៉ាន់ ចំរើន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
៦- ឯកឧត្តម អ៊ុន ភីរុន	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
៧- ឯកឧត្តម ហ៊ាន វណ្ណហាន	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៨- ឯកឧត្តម ហោ សុភាព	រដ្ឋលេខាធិការក្រសួងព័ត៌មាន	សមាជិក
៩- ឯកឧត្តម ថោង សុជាតិ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១០- ឯកឧត្តម យ៉ង់ ខៀន	អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ	សមាជិក
១១- ឯកឧត្តម វង់ សណ្ឋារ័ង	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
១២- ឯកឧត្តម តុប សុភ័ក្ត	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៣- ឯកឧត្តម សុខ តុចហាវ	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៤- ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស វាសនា	អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ	សមាជិក
១៥- ឯកឧត្តមនាយឧត្តមសេនីយ៍ ទួប ណារ៉ុច	អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានអង្គរក្ស	សមាជិក
១៦- ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា	មេបញ្ជាការរងកងទ័ពជើងគោក	សមាជិក
១៧- លោកឧត្តមសេនីយ៍ឯក ណុប រ៉ុត្តនិមល	បញ្ជាការដ្ឋានអង្គរក្ស	សមាជិក
១៨- លោកឧត្តមសេនីយ៍ទោ សាន ម៉ីនឡៀន	នាយរងសេនាធិការកងរាជអាវុធបាតាលីវិទ្យុប្រទេស	សមាជិក
១៩- លោកឧត្តមសេនីយ៍ទោ ណុប ម៉ីនថាវ	បញ្ជាការដ្ឋានអង្គរក្ស	សមាជិក
២០- លោកឧត្តមសេនីយ៍ត្រី ទួន វិសុទ្ធ	បញ្ជាការដ្ឋានអង្គរក្ស	សមាជិក
២១- ឯកឧត្តម ទិន ពន្លក	អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព	សមាជិក
២២- ឯកឧត្តម យ៉ឹក ចាន់ដារដ្ឋ	អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា	សមាជិក
២៣- ឯកឧត្តម ប៉ាន់ ភីរុណា	អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប	សមាជិក
២៤- ឯកឧត្តម វ៉ាន់ មុនីនាថ	អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព	លេខាធិការ

ប្រការ២ .-

- គណៈកម្មការអន្តរក្រសួងនេះ មានភារកិច្ចដូចតទៅ៖
- ដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ
 - សម្របសម្រួលផ្តល់ការណែនាំដល់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា
 - ស្នើសុំអនុសាសន៍ណែនាំ និងគោលការណ៍សម្រេចពី សម្តេចតេជោនាយករដ្ឋមន្ត្រី
 - ធ្វើរបាយការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី។

ប្រការ៣ .-

គណៈកម្មការអន្តរក្រសួងនេះ មានលេខាធិការដ្ឋាន និងអនុគណៈកម្មការចំនួន៥ ជាសេនាធិការ។

ប្រការ៤ .-

សមាសភាព តួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៥ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួង។

លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៥ ត្រូវរៀបចំផែនការការងារលម្អិត និងកាលវិភាគដាក់លាក់រៀងៗខ្លួន បង្កើតក្រុមការងារជំនាញតាមការចាំបាច់ ធ្វើរបាយការណ៍ជូនគណៈកម្មការអន្តរក្រសួងជាប្រចាំ និងទទួលបានការងារតាមការណែនាំរបស់គណៈកម្មការអន្តរក្រសួង។

ប្រការ៥ .-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើត្រារបស់ក្រសួងបរិស្ថាន ដើម្បីដំណើរការការងាររបស់ខ្លួន។

ប្រការ៦ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៧ កើត ខែ កាត្រា ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១១៤/២០១៩ សហវ.ប្រក

ប្រកាស
ស្តីពី

**ការផ្លាស់ប្តូរសមាសភាពក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលការសិក្សាសមិទ្ធផលភាព
នៃការអនុវត្តគម្រោងមូលនិធិធានារ៉ាប់រងសម្រាប់ក្រុមគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍**

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៨ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង អនុរដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- យោងប្រកាសលេខ ៣៩៣ សហវ.ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្តីពីការបង្កើតអង្គភាពគ្រប់គ្រង និង សម្របសម្រួលការសិក្សាសមិទ្ធផលភាព នៃការអនុវត្តគម្រោងមូលនិធិធានារ៉ាប់រងសម្រាប់ក្រុមគ្រោះ មហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍

- យោងប្រកាសលេខ ៣៩២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមការងារបច្ចេកទេស ដើម្បីសម្របសម្រួលការសិក្សាសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិធានារ៉ាប់រងសម្រាប់គ្រប់គ្រងគ្រោះ មហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍
- យោងតាមតម្រូវការចាំបាច់របស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ

សម្រេច

ប្រការ១._

តែងតាំងលោកស្រី **ស្រី គឹមហេង** ជាមន្ត្រីហិរញ្ញវត្ថុជំនួសកញ្ញា **លុយ ម៉ឺនី** របស់គម្រោងមូលនិធិធានារ៉ាប់រង សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។

ប្រការ២._

ប្រកាសនេះមានវិសាលភាពអនុវត្ត ចំពោះកិច្ចការទាំងឡាយ ដែលស្ថិតក្រោមគម្រោងមូលនិធិធានារ៉ាប់រង សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។

ប្រការ៣._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាយករណ៍។

ប្រការ៤. _

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូច ក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃចុះហត្ថលេខានៃសេចក្តីនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ ជូន ព័ន្ធមុនីរ័ត្ន

ចម្លងជូន៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/សម្តេច/លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ប្រកាស

លេខ.៣៣៤.៤៤.សហវ-បក

ស្តីពី

ការបង្កើតក្រុមការងារអន្តរស្ថាប័ន

សម្រាប់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតយ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៩៣ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា២ មាត្រា៣ និងមាត្រា៤ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី ០១ ខែមីនា ឆ្នាំ២០០៦ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ
- យោងតាមសំណូមពរការងារចាំបាច់

សម្រេច

ប្រការ ១.-

ត្រូវបានបង្កើតក្រុមការងារអន្តរស្ថាប័នសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ដើម្បីបង្កើនភាពរលូន និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការនាំចេញ-នាំចូលទំនិញ ។

ប្រការ ២.-

ក្រុមការងារអន្តរស្ថាប័ន ត្រូវដឹកនាំដោយអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានសមាជិកចូលរួមជាតំណាងពីក្រសួងស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖

- ១. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម
- ២. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងមហាផ្ទៃ
- ៣. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៤. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងសុខាភិបាល
- ៥. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ៦. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល
- ៧. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ៨. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងការពារជាតិ
- ៩. អគ្គនាយក ឬ អគ្គនាយករង នៃក្រសួងបរិស្ថាន
- ១០. អគ្គនាយក ឬ អគ្គនាយករង នៃធនាគារជាតិនៃកម្ពុជា
- ១១. អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ១២. អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ប្រធានក្រុមការងារអន្តរស្ថាប័ន អាចចាត់តាំងសមាជិកណាម្នាក់នៃក្រុមការងារអន្តរស្ថាប័នដើម្បីដឹកនាំសម្របសម្រួលការងារជាបណ្តោះអាសន្នក្នុងករណីចាំបាច់ ។

ប្រការ ៣.-

ក្រុមការងារអន្តរស្ថាប័ននេះ មានភារកិច្ចដូចខាងក្រោម៖

- ១. ពិនិត្យឡើងវិញ និងលើកសំណើធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិពាក់ព័ន្ធនឹងទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ។
- ២. ពិនិត្យឡើងវិញ និងលើកសំណើធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ។
- ៣. រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធយន្តការនៃកិច្ចសហការរវាងក្រសួង-ស្ថាប័ន លើការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ។
- ៤. តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្ម និងផ្តល់មតិសកម្មភាពកែតម្រូវតាមការចាំបាច់ ។

- ៥. ធ្វើរបាយការណ៍វឌ្ឍនភាពការងារ និងលើកសំណើសុំការសម្រេចនានា ដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
- ៦. បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ ៤.-

ក្រុមការងារអន្តរស្ថាប័ននេះ មានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសជាសេនាធិការ សម្រាប់សម្របសម្រួលក្នុងការអនុវត្តភារកិច្ចដូចមានចែងក្នុងប្រការ ៣ នៃប្រកាសនេះ ។ ក្រុមការងារបច្ចេកទេស ត្រូវដឹកនាំដោយអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានសមាជិកជាមន្ត្រីជំនាញបច្ចេកទេសពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ប្រការ ៥.-

ក្រុមការងារអន្តរស្ថាប័ន ត្រូវដំណើរការការងាររបស់ខ្លួនឱ្យបានស្របតាមខ្លឹមសារអនុក្រឹត្យស្តីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ដូចមានយោងខាងលើ និងមានសិទ្ធិប្រើប្រាស់គ្រារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

ប្រការ ៦.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៧.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃអគ្គនាយកដ្ឋាន អគ្គាធិការ និងប្រធានអង្គភាពពាក់ព័ន្ធនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមិទ្ធផលដូចមានក្នុងប្រការ ២ និងប្រការ ៤ ខាងលើ ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ២០ ខែ មីនា ឆ្នាំ ២០១៩
ធ្វើនៅរាជធានី ភ្នំពេញ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៧ "ដើម្បីអនុវត្ត"
 - សភាពាណិជ្ជកម្មកម្ពុជា "ដើម្បីសហការផ្សព្វផ្សាយ"
 - រាជកិច្ច
 - ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១១១.១១.១១.១១ សហវ.១១១១

ប្រកាសអន្តរក្រសួង
ស្តីពី

ការកែតម្រូវទ្រព្យសម្បត្តិរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋបាល
ប្រចាំនៅនាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និង កីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៧/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល មាត្រា៤៤ មាត្រា ៤៥ មាត្រា៤៦ មាត្រា៤៧ នៃបានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃ ប្លង់គណនេយ្យសាធារណៈ /
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ /
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋប្បវេណីសម្រាប់រដ្ឋបាលថ្នាក់ជាតិ /
- បានឃើញប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាម រដ្ឋប្បវេណីសម្រាប់រដ្ឋបាលថ្នាក់ជាតិ /
- បានឃើញប្រកាសលេខ១២២៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការកែសម្រួល និងការបង្កើតបន្ថែម គណនី និងអនុគណនីនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៦១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបង្កើតបន្ថែមគណនី និងអនុគណនី នៃប្លង់គណនីសាធារណៈ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៩៤ អយក.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាព ថវិកាភូមិវិធីពេញលេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា

សង្ខេប

ប្រការ ១ ៖

- ត្រូវបានតែងតាំងមន្ត្រីរាជការប្តីរូប ជាជំនួយកររូបប្រធាន និងជំនួយកររូបប្រធានរង ប្រចាំនាយកដ្ឋាន បុគ្គលិក នៃ ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖
 - ១.លោក **ទ្រិញ តុង** ឋានៈ ជាអនុប្រធានការិយាល័យរដ្ឋបាល ជាជំនួយកររូបប្រធាន
 - ២.លោក **គង់ ដារ៉ា** ឋានៈ ជាអនុប្រធានការិយាល័យបៀវត្ស ជាជំនួយកររូបប្រធានរង
 - ៣.លោក **សេង ឌួង** ឋានៈ ជាមន្ត្រីការិយាល័យរដ្ឋបាល ជាជំនួយកររូបប្រធានរង

ប្រការ ២ ៖

- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៣ ៖

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គរាជការនៃអគ្គរាជការដ្ឋាន និងនាយកដ្ឋាន បុគ្គលិក ប្រធានគ្រប់អង្គភាពក្រោមម្ចាស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាមីខ្លួនដូចមាន ចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធ រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ប្រសូទអមរ យុវជន និង កីឡា



កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ក្រសួងអប់រំ យុវជន និងកីឡា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវបន្ទាយកងរដ្ឋមន្ត្រី
- រដ្ឋប្បការ ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

បណ្ឌិតសភាចារ្យ **ហង់ ជួន ណារ៉ុន**

(Handwritten mark)



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០១៧៧.៧៤.អប្រក-ប្រក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃវិញ្ញាបនបត្រអនុញ្ញាតដំណើរការមណ្ឌលសន្តិសុខប្រេងឥន្ធនៈ
លេខ ០១៧៧.៧៤.អប្រក-ប្រក.....ចុះថ្ងៃទី...១១...ខែ...សីហា... ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ១៣៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធក្នុងប្រកាសរួមលេខ ១៤៥១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើសុំលេខ១៩៧LHR/១៨ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អិល.អេច.អ អាស៊ាន អ៊ិនវេសមេន
- យោងតាមការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល



សម្រេច

ប្រការ១ ..

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់វិញ្ញាបនបត្រអនុញ្ញាតដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈដែលមានទីតាំងស្ថិតនៅភូមិព្រែកខ្សាយ “ក” ឃុំព្រែកខ្សាយ “ក” ស្រុកពាមរក៍ ខេត្តព្រៃវែង របស់ក្រុមហ៊ុន **អិល.អេច.អ អាស៊ីន អ៊ិនវេសមេន** (L.H.R ASEAN INVESTMENT Co., Ltd) ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ០០០១៥២៩៧ និងមានទីស្នាក់ការនៅផ្ទះលេខ ៤៩Ceo ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (**ម្ចាស់មណ្ឌលសន្និធិ**)។

ប្រការ២ ..

ម្ចាស់មណ្ឌលសន្និធិត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈ នៅទីតាំងដែលងាយមើលឃើញក្នុងមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។

ប្រការ៣ ..

ម្ចាស់មណ្ឌលសន្និធិត្រូវធ្វើការកែសម្រួលមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន នូវចំណុចបច្ចេកទេសដូចខាងក្រោម៖

- ១. ចម្ងាយពីពោងសន្និធិប្រេងឥន្ធនៈមួយ ទៅពោងសន្និធិប្រេងឥន្ធនៈមួយទៀត ត្រូវមានប្រវែងអប្បបរមា ១៥ ម៉ែត្រ ឬស្មើនឹងប្រវែងអង្កត់ផ្ចិតពោងសន្និធិដែលធំជាងគេ
- ២. ពោងសន្និធិប្រេងឥន្ធនៈ ត្រូវមានទំហំ ឬ ជញ្ជាំងបេតុងអាម៉េកម្រាស់ ២០ សង់ទីម៉ែត្រ ព័ទ្ធជុំវិញដើម្បីទប់ប្រេងឥន្ធនៈ នៅពេលមានការហៀរ ឬ លេចឆ្មាយ ហើយទំហំនោះត្រូវមានលទ្ធភាពផ្ទុកប្រេងឥន្ធនៈ ដែលមានបរិមាណអប្បបរមា១១០% នៃមាឌពោងដែលធំជាងគេ
- ៣. ចម្ងាយពីពោងសន្និធិប្រេងឥន្ធនៈ ដែលនៅជិតជាងគេបំផុតនៃទំហំព័ទ្ធជុំវិញពោង ទៅទំហំនោះ ត្រូវមានប្រវែងអប្បបរមា ១៥ ម៉ែត្រ
- ៤. ត្រូវបំពាក់ប្រព័ន្ធការពារអគ្គិភ័យគ្រប់គ្រាន់ ដូចជា៖ រថយន្តពន្លត់អគ្គិភ័យ ឧបករណ៍ហូមចល័ត វត្ថុជក់ប្រេង ប៉ែល ខ្សាច់
- ៥. ត្រូវសង់ពោងស្តុកទឹកបម្រុង សម្រាប់ពន្លត់អគ្គិភ័យ
- ៦. ត្រូវបំពាក់នូវគន្លឹះអាសន្នរួម និងគន្លឹះអាសន្នតាមទីតាំងផ្ទះប្រេងឥន្ធនៈ នីមួយៗ
- ៧. ត្រូវសង់ប្រព័ន្ធពិញកសំណល់រឹង ប្រេង និងទឹក នៅតាមទីតាំងផ្ទះប្រេងឥន្ធនៈ និងក្បែរទំនប់ព័ទ្ធជុំវិញពោងសន្និធិប្រេងឥន្ធនៈ
- ៨. ត្រូវបំពាក់ឧបករណ៍កាត់បន្ថយចំហាយប្រេងឥន្ធនៈ
- ៩. ត្រូវបំពាក់ផ្ទាំងព័ត៌មាន និងស្លាកសញ្ញាបម្រាម ស្តីពីសុវត្ថិភាពឲ្យបានគ្រប់គ្រាន់។



ប្រការ៤ ..

ម្ចាស់មណ្ឌលសន្និធិត្រូវផ្តល់ច្បាប់ចម្លងនៃលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច។

ប្រការ៥ ..

ម្ចាស់មណ្ឌលសន្និធិត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងវីនិងថាមពល ក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦ ..

ម្ចាស់មណ្ឌលសន្និធិត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ មកក្រសួងវីនិងថាមពល មុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងមណ្ឌលសន្និធិប្រេងឥន្ធនៈជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ។

ប្រការ៧ ..

ម្ចាស់មណ្ឌលសន្និធិត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេង និងខ្សែឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់ មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវីនិងថាមពល។

ប្រការ៨ ..

ម្ចាស់មណ្ឌលសន្និធិត្រូវដាក់សំណើសុំការអនុញ្ញាតដំណើរការមកក្រសួងវីនិងថាមពល ចំពោះពោងប្រេងឥន្ធនៈថ្មីដែលបានសាងសង់បន្ថែម នៅពេលបានសាងសង់រួចជាស្ថាពរ។

ប្រការ៩ ..

ម្ចាស់មណ្ឌលសន្និធិត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងវីនិងថាមពល ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងមណ្ឌលសន្និធិឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ១០ ..

ម្ចាស់មណ្ឌលសន្និធិត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។

ប្រការ១១ ..

ម្ចាស់មណ្ឌលសន្និធិត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវីនិងថាមពល រយៈពេល ១ (មួយ) ខែ យ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការម្ចាស់មណ្ឌលសន្និធិជាស្ថាពរ។



Handwritten signature or initials in black ink.

ប្រការ១២ ...

ប្រកាសនេះ មានរយៈពេលសុពលភាព ស្របតាមរយៈពេលសុពលភាពនៃវិញ្ញាបនបត្រអនុញ្ញាត ដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈលេខ ០១៨៦.៤.អ/បក.៧៧..... ចុះថ្ងៃទី...១១...ខែ...ធ្នូ...ឆ្នាំ(២០១៨) របស់ក្រសួងវ៉ែនិងថាមពល និងអាចពន្យារបន្តបាន ស្របតាមវិញ្ញាបនបត្រនេះ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ១៣ ...

ក្នុងករណីមណ្ឌលសន្និធិនេះ ផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ (ដប់ពីរ) ខែ ឬ ប្រព្រឹត្ត ល្មើសច្បាប់ ឬល្មើសច្បាប់នឹងប្រការណាមួយខាងលើ នោះវិញ្ញាបនបត្រអនុញ្ញាតដំណើរការមណ្ឌលសន្និធិ ប្រេងឥន្ធនៈលេខ.០១៨៦.៤.អ/បក.៧៧..... ចុះថ្ងៃទី...១១...ខែ...ធ្នូ...ឆ្នាំ(២០១៨) នឹងត្រូវដកហូតដោយ គ្មានលក្ខខណ្ឌឡើយ។

ប្រការ១៤...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីរវ៉ែនិងថាមពលខេត្តព្រៃវែង និងក្រុមហ៊ុន អិល.អេច.អ អាស៊ាន អ៊ិនវេសមេន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ ៤កើត ខែ មិថុនា ឆ្នាំ ២០១៩ សិរីសោភ័ណ ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨
រដ្ឋមន្ត្រីក្រសួងវ៉ែនិងថាមពល 

ស៊ុយ សែន

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តព្រៃវែង
- ដូចប្រការ១៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០១៦៩.រច.អលណ.បក

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ...០១៦៩.រច.អលណ.បក...ចុះថ្ងៃទី...១០...ខែ...ធ្នូ...ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៧/១២១៣ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួង រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យ អន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធ ភ្ជាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់ សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយបរិស្ថាន និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល



- បានឃើញសារាចរលេខ ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក កាន់ ចាន់ហ៊ាន
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សង្ខេប

ប្រការ១.-

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ យីហោ ដេប៉ូតេលា លី សុងហាក់ រ៉ែនចំរើន ស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹង ត្រែង ខេត្តស្ទឹងត្រែង របស់លោក **កាន់ ចាន់ហ៊ាន** (ម្ចាស់ស្ថានីយ)។

ប្រការ២.

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុង ស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រកចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាងក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ត្រូវមានលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
២. ត្រូវមានលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ខែឧសភាឆ្នាំ ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិង ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើ ឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៩នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. ត្រូវរៀបចំចំណតសម្រាប់រថយន្តស៊ីទេនរួមប្រេងឥន្ធនៈ
២. ត្រូវបំពាក់ផ្ទាំងព័ត៌មាន និងសញ្ញាបម្រាមឲ្យបានគ្រប់គ្រាន់
៣. ត្រូវបំពាក់គន្លឹះអាសន្នរួម
៤. ទីតាំងកប់ដុំទទួលប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ៧ ម៉ែត្រ ពីអគារអគ្គិសនី និងចម្ងាយអប្បបរមា ៣ ម៉ែត្រឃ្លាតពីរបងព្រំដីស្ថានីយ
៥. មិនត្រូវបំពាក់វ៉ានបិទ បើក ជាប់គ្នាបំពង់ខ្យល់ប្រេងឥន្ធនៈទេ
៦. ត្រូវរៀបចំប្រព័ន្ធចែកចាយសំណល់រឹង ប្រេង និងទឹក។



ប្រការ៥.-

ម្ចាស់ស្ថានីយ ត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវ ធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពល មុនប្រគល់ សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិ ការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រី មាស នៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេង កាតនៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែនិងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយ ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃ ក្រសួងរ៉ែ និង ថាមពល រយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-

ប្រកាសនេះ មានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃ លិខិតអនុញ្ញាតដំណើរ ការស្ថានីយលេខ...០១៦៩.៧៥.៥៧៤.១៥.....ចុះថ្ងៃទី.....២៤.....ខែ.....ឧសភា.....ឆ្នាំ២០១៨ របស់ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២.-

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែប្រព្រឹត្តិលើសច្បាប់ ឬលើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ...០១៦៩.៧៥.៥៧៤.១៥... ថ្ងៃទី...២៤.....ខែ.....ឧសភា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។



ប្រការ១៣..

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋាន
ប្រេងកាត អគ្គាធិការប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្ទឹងត្រែង និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្ត
ប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃព្រហស្បតិ៍... ៦ ខែ មិថុនា ឆ្នាំ ២០១៩ ល.ស. ២៥៦២

ធ្វើនៅភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩



ស៊ុយ សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តស្ទឹងត្រែង
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០១៧/៤.១៤.៥/២០១៩.២០

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០១៧/៤.១៤.៥/២០១៩.៥ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួង រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យ អន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធ ភ្ជាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់ សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពីកិច្ចសន្យា នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល



- បានឃើញសារាចរលេខ ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ របស់លោក ឡេង ស្រ្តីយហាំង
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សង្ខេប

ប្រការ១.-

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ យីហោ LHR ផ្លូវទំនប់កប់ស្រូវ ស្ថិតនៅភូមិភ្នំផ្អែម សង្កាត់គោករកា ខណ្ឌព្រៃកញ្ជ្រៅ រាជធានីភ្នំពេញ របស់លោក **ឡេង ស្រ្តីយហាំង** (ម្ចាស់ស្ថានីយ)។

ប្រការ២.-

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុង ស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រកចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាងក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ត្រូវមានលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
២. ត្រូវមានលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ខែឧសភាឆ្នាំ ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិង ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការតែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើ ឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. ត្រូវរៀបចំគំនូសសញ្ញាសម្រាប់ចំណតរថយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ
២. ត្រូវបំពាក់ផ្ទាំងព័ត៌មានឲ្យបានគ្រប់គ្រាន់
៣. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្នតាមទូទាត់ប្រេងឥន្ធនៈនីមួយៗ
៤. ទីតាំងកប់ទទួលប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ៧ ម៉ែត្រ ពីអគារការិយាល័យ
៥. ទីតាំងអាងពោងកប់ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ២,៥ ម៉ែត្រ ឃ្លាតពីរបងព្រំដីស្ថានីយ
៦. ត្រូវរៀបចំប្រព័ន្ធចំញែកសំណល់រឹង ប្រេង និងទឹក។



ប្រការ៥.-

ម្ចាស់ស្ថានីយ ត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវ ធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពល មុនប្រគល់ សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិ ការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រី មាស នៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេង កាតនៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែនិងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយ ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃ ក្រសួងរ៉ែ និង ថាមពល រយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-

ប្រកាសនេះ មានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃ លិខិតអនុញ្ញាតដំណើរ ការស្ថានីយលេខ.០១៧៤.៤.៤២៧.៧៧.....ចុះថ្ងៃទី.....២៤.....ខែ.....ឧសភា.....ឆ្នាំ២០១៨ របស់ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២.-

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តិស្មើសប្តាហ៍ លើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៧៤.៤.៤២៧.៧៧..... ថ្ងៃទី.....២៤.....ខែ.....ឧសភា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។



ប្រការ១៣.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការប្រធានមន្ទីររ៉ែ និងថាមពល រាជធានីភ្នំពេញ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩ ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី ១៤ ខែ ៧ ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ស៊ុយ ព័ន្ធម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានីភ្នំពេញ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០១៧៤ រស.អ(បក.ប្រក)

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០១៧៤ រស.អ(បក.ប្រក) ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៤

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួង រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យ អន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធ ភ្ជាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់ សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងប្រុង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល



- បានឃើញសារាចរលេខ ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ របស់លោក ង៉ែត ទីយារុត
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សម្រេច

ប្រការ១.-

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ យីហោ LHR ផ្លូវរោងចក្រស្រាបៀរថៃហ្គីរ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ របស់លោក **ង៉ែត ទីយារុត (ម្ចាស់ស្ថានីយ)**។

ប្រការ២.-

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុង ស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រកចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាងក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ត្រូវមានលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
២. ត្រូវមានលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ខែឧសភាឆ្នាំ ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិង ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការតែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើ ឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. ត្រូវរៀបចំគំនូសសញ្ញាសម្រាប់ចំណាត់រថយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ
២. ត្រូវបំពាក់ផ្ទាំងព័ត៌មានឲ្យបានគ្រប់គ្រាន់
៣. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្នតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ
៤. ទីតាំងបំពង់ខ្យល់ប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ២ ម៉ែត្រ ឃ្លាតពីរបៀបបំពង់ស្ថានីយ
៥. កប់បំពង់ទទួលប្រេងឥន្ធនៈ ត្រូវស្ថិតនៅក្នុងរបាំងការពារពីការប៉ះទង្គិច
៦. ត្រូវរៀបចំប្រព័ន្ធចែកសំណល់រឹង ប្រេង និងទឹក។



ប្រការ៥.-

ម្ចាស់ស្ថានីយ ត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវ ធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពល មុនប្រគល់ សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិ ការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រី មាស នៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេង កាតនៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែនិងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយ ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃ ក្រសួងរ៉ែ និង ថាមពល រយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-

ប្រកាសនេះ មានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃ លិខិតអនុញ្ញាតដំណើរ ការស្ថានីយលេខ.០១៧៤.៤៦.៥(៤៧.០០៥).....ចុះថ្ងៃទី...១៨.....ខែ...ឧសភា.....ឆ្នាំ២០១៨ របស់ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២.-

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តល្មើសច្បាប់ឬ ល្មើសធ្ងន់ធ្ងរនឹងប្រកាសណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៧៤.៤៦.៥(៤៧.០០៥)ចុះ ថ្ងៃទី...១៨.....ខែ...ឧសភា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។



ប្រការ១៣.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការប្រធានមន្ទីររ៉ែ និងថាមពល រាជធានីភ្នំពេញ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធ... ៦ រោច... ខែ... ៥ ភស្តុ... ឆ្នាំ... ២០១៩... ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី... ២៤... ខែ... ៥... ឆ្នាំ២០១៩..

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល *[Signature]*

[Signature]
ស៊ុយ សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានីភ្នំពេញ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី